



របាយការណ៍ប្រចាំឆ្នាំ 2017



ធនាគារ ស្វាបណា
SATHAPANA BANK



ឥឡូវនេះ
ទ្រព្យសកម្មសរុបរបស់ធនាគារ
បានកើនដល់ចំនួន

**1 ពាន់លាន
ដុល្លារអាមេរិក**

យើងនឹងបន្តលើកតម្កើន

សេវាកម្មអភិវឌ្ឍន៍

និងពង្រីកអាជីវកម្មជាមួយនឹង

គំនិតច្នៃប្រឌិត និងស្មារតី

ជាអ្នកដឹកនាំ

មាតិកា

ស្តីពីទំព័រសំភារៈថ្មី ធនាគារ ស្ថាបនា	4
ការវិវឌ្ឍន៍របស់ ធនាគារ ស្ថាបនា	6
តំបន់ប្រតិបត្តិការ	7
បណ្តាញសាខា ធនាគារ ស្ថាបនា	8
ចក្ខុវិស័យ និង បេសកកម្ម	11
សារពីប្រធានក្រុមប្រឹក្សាភិបាល	12
សារពីប្រធាននាយកប្រតិបត្តិ	13
រចនាសម្ព័ន្ធ ធនាគារ	14
ក្រុមប្រឹក្សាភិបាល	16
គណៈកម្មាធិការប្រតិបត្តិ	20
របាយការណ៍ហិរញ្ញវត្ថុសង្ខេប	26
ចំណុចសំខាន់ៗ អំពីអាជីវកម្មឆ្នាំ 2017	28
លទ្ធផលការងារឆ្នាំ 2017	30
ការអភិវឌ្ឍនិយោជិត	32
ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចសាជីវកម្ម	33
និរន្តរភាពសង្គម និងបរិស្ថាន	35
ទំនួលខុសត្រូវសង្គម	37
ពានរង្វាន់	38
របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 និងរបាយការណ៍របស់សវនករឯករាជ្យ	39

ស្នូលទំព័រស័ករាជថ្មី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា បានបើកសម្ពោធដំណើរការប្រើប្រាស់ជាផ្លូវការណ៍នូវស្លាកសញ្ញាថ្មីរបស់ខ្លួន ដែលមានរូបរាងទាក់ទាញ និងទាន់សម័យ នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2017។ រូបរាងអត្តសញ្ញាណថ្មីដ៏ល្អស្រស់ស្អាតរបស់ ធនាគារ ស្ថាបនា បង្កបន្ថែមការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូនអតិថិជននូវ សេវាកម្មធនាគារពាណិជ្ជប្រកបដោយភាពច្នៃប្រឌិត។ ស្លាកសញ្ញាថ្មីនេះក៏បានបង្ហាញផងដែរ ពីការចូលរួមចំណែករបស់ ធនាគារ ស្ថាបនា ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ស្លាកសញ្ញាថ្មីនេះ តំណាងឲ្យគុណតម្លៃសំខាន់ៗ របស់ ធនាគារ ស្ថាបនា ដូចជា បង្ហាញពី ភាពរឹងមាំ សុវត្ថិភាព ស្ថេរភាព ភាពជឿជាក់ និងការប្តេជ្ញាក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្ម ប្រកបដោយគុណភាព និងស្តង់ដាខ្ពស់។ លើសពីនេះ វាក៏បានបង្ហាញពីតម្លាភាព និង ភាពច្នៃប្រឌិតទៀតផង។



អត្ថន័យស្លាកសញ្ញាថ្មី

ស្លាកសញ្ញាថ្មីរបស់ធនាគារ ស្ថាបនា ត្រូវបានបង្កើតឡើងដោយរួមបញ្ចូលនូវគោលគំនិតជាច្រើនមានដូចជា ភ្នំហ្វូជី រចនាសម្ព័ន្ធនៃសំបុកឃ្មុំ ប្រអប់ដាក់ប្រាក់សុវត្ថិភាព និងការឆ្លុះបញ្ចាំងអំពីកញ្ចក់បង្អួចពណ៌ផ្ទៃមេឃរបស់អគារទំនើបស្តីមស្តែ។

រាងក្រីកោណ ពណ៌ខៀវ នៅចំណុចស្លាកសញ្ញា តំណាងឱ្យភ្នំ ហ្វូជី ដែលជានិមិត្តរូបនៃប្រទេសជប៉ុន។ វាក៏ជាប្រភពនៃតុល្យភាព វឌ្ឍនៈភាព និងភាពសុខដុមរុងរឿងដែរ។ វាគឺជាការឆ្លុះបញ្ចាំងពីស្ថេរភាព ភាពរុងរឿង និងភាពជឿជាក់របស់ធនាគារ។ រាងឆកោណ តំណាងឱ្យរចនាសម្ព័ន្ធនៃ រន្ធនីមួយៗ របស់សំបុកឃ្មុំ និងជាកន្លែងផ្ទុកនូវវត្ថុធម្មជាតិដ៏អស្ចារ្យ និងមានតម្លៃ។ កម្លាំងរបស់វានឹងកាន់តែខ្លាំងឡើងនៅពេលដែលរន្ធសំបុក ឃ្មុំទម្រង់ឆកោណជាច្រើនធ្វើការតភ្ជាប់គ្នាជាបន្តបន្ទាប់ ដែលប្រៀបបីដូចជាសមត្ថភាពរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់សេវាកម្មជូនអតិថិជន តាមរយៈបណ្តាញសាខាជាច្រើនរបស់ខ្លួនដែលមាននៅទូទាំងប្រទេស។

ស្រមោលពណ៌ខៀវទាំងប្រាំ តំណាងឱ្យផ្ទៃមេឃពណ៌ខៀវនៅលើអគារទំនើបៗ ។ វាគឺជាសញ្ញាមួយនៃការបន្តភាពរីកលូតលាស់ សុទ្ធិដ្ឋិនិយម ទំនើបកម្ម និងភាពរុងរឿង។

ដើម្បីក្លាយជា ធនាគារពាណិជ្ជ ឈានមុខគេ

ក្នុងពិធីសម្ពោធដំណើរការប្រើប្រាស់ជាផ្លូវការណ៍នូវស្លាកសញ្ញាថ្មី
ដែលបានប្រារព្ធឡើងនៅការិយាល័យកណ្តាល
ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ ស្ថាបនា លោក Kato Norihiko
មានប្រសាសន៍ថា

“ ជាមួយនឹងការចាប់ផ្តើមការប្រើប្រាស់ស្លាកសញ្ញាថ្មីនេះ
យើងនឹងធានាបាននូវការប្តេជ្ញាចិត្តដើម្បីក្លាយជា
ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា។”

យើងមានគម្រោងបង្កើតផលិតផលសំខាន់ៗមួយចំនួនទៀតមាន
ដូចជា សេវាធនាគារឌីជីថល ជាមួយបច្ចេកវិទ្យាឌីជីថលទំនើប
ចុងក្រោយក្នុងពេលឆាប់ៗ ខាងមុខនេះ។


ធ្វើឱ្យជីវិតកាន់តែ ប្រសើរឡើង

ជាមួយស្លាកសញ្ញាថ្មីនេះ ធនាគារ ស្ថាបនា បានដាក់
ចេញនូវពាក្យស្លោកថ្មីរបស់ខ្លួន៖

“ ធនាគារ ស្ថាបនា ធ្វើឱ្យជីវិតកាន់តែប្រសើរឡើង”

ពាក្យស្លោកថ្មីនេះ គឺដើម្បីលើកទឹកចិត្តអតិថិជនសក្តានុពលរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន
ឱ្យប្រើប្រាស់សេវាកម្ម ធនាគារ ស្ថាបនា បានយ៉ាងងាយស្រួលតាមរយៈបណ្តាញសាខា ម៉ាស៊ីនអេតីអិម
និងបណ្តាញធនាគារឌីជីថល ដែលគ្របដណ្តប់ទូទាំងប្រទេស។ ធនាគារ ស្ថាបនា បើកឱកាសសម្រាប់
អតិថិជនរបស់ខ្លួនឱ្យទទួលបានជោគជ័យ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់
តាមរយៈការប្រើប្រាស់សេវាកម្មពេញលេញ របស់ធនាគារ។

ការវិវឌ្ឍន៍របស់ ធនាគារ ស្ថាបនា



តំបន់ប្រតិបត្តិការ

តំបន់ដែលគ្របដណ្តប់



25 ខេត្ត/ក្រុង

197 ស្រុក/ខណ្ឌ

1,651
ឃុំ/សង្កាត់

14,383
ភូមិ

បណ្តាញសាខា



118

សាខា (ក)



50

សាខា (ខ)




168

សាខា



100

អេធីអ៊ីម



ខេត្តព្រះវិហារ

- 1- សាខា ខេត្តព្រះវិហារ (ក)
- 2- សាខា ស្រុកតូលែន - ឃុំតូលែនត្បូង (ក)
- 3- សាខា ស្រុករៀង - ឃុំរៀង (ក)

ខេត្តសៀមរាប

- 1- សាខា ខេត្តសៀមរាប (ក)
- 2- សាខា ក្រុងសៀមរាប (ក)
- 3- សាខា ស្រុកបន្ទាយស្រី - ឃុំខ្នារសណ្តាយ (ខ)
- 4- សាខា ស្រុកពួក - ឃុំពួក (ក)
- 5- សាខា ស្រុកក្រឡាញ់ - ឃុំកំពង់ឆ្នួរ (ខ)
- 6- សាខា ស្រុកអង្គរជុំ - ឃុំចារល្យក (ក)
- 7- សាខា ស្រុកស្នួននិគម - ឃុំដំដែក (ក)
- 8- សាខា ស្រុកស្វាយលើ - ឃុំស្វាយលើ (ខ)
- 9- សាខា ស្រុកជីក្រុង - ឃុំកំពង់ក្តី (ក)
- 10- សាខា ស្រុកប្រាសាទបាគង - ឃុំលួស (ក)
- 11- សាខា ស្រុកវ៉ាន - ឃុំ ស្រែណូយ (ក)

ខេត្តបន្ទាយមានជ័យ

- 1- សាខា ខេត្តបន្ទាយមានជ័យ (ក)
- 2- សាខា ស្រុកព្រះនេត្រព្រះ - ឃុំជប់រាវី (ខ)
- 3- សាខា ក្រុងប៉ោយប៉ែត (ក)
- 4- សាខា ក្រុងប៉ោយប៉ែត - សង្កាត់និមិត្ត (ខ)
- 5- សាខា ស្រុកថ្មពួក - ឃុំថ្មពួក (ក)
- 6- សាខា ស្រុកស្វាយចេក - ឃុំលួស (ខ)
- 7- សាខា ស្រុកមង្គលបុរី - ឃុំបុស្សីព្រែក (ក)

ខេត្តបាត់ដំបង

- 1- សាខា ខេត្តបាត់ដំបង (ក)
- 2- សាខា ស្រុកបរវល្ល - ឃុំបរវល្ល (ក)
- 3- សាខា ស្រុកមេមត់ - ឃុំមេមត់ (ក)
- 4- សាខា ស្រុកគាស់ក្រឡ - ឃុំគាស់ក្រឡ (ខ)
- 5- សាខា ស្រុកភ្នំព្រឹក - ឃុំព្រៃចិត្ត (ក)
- 6- សាខា ស្រុកកំរៀង - ឃុំបឹងរាំង (ខ)
- 7- សាខា ស្រុករតនមណ្ឌល - ឃុំស្រៅ (ក)
- 8- សាខា ស្រុកសំឡូត - ឃុំតាសាញ (ក)
- 9- សាខា ស្រុកសំពៅលូន - ឃុំសន្តិភាព (ក)
- 10- សាខា ស្រុកម៉ាឡៃ - ឃុំម៉ាឡៃ (ខ)
- 11- សាខា ស្រុកថ្មតោល - ឃុំតាម៉ឺន (ក)
- 12- សាខា ក្រុងបាត់ដំបង (ក)

ខេត្តប៉ៃលិន

- 1- សាខា ខេត្តប៉ៃលិន (ក)

ខេត្តពោធិ៍សាត់

- 1- សាខា ខេត្តពោធិ៍សាត់ (ក)
- 2- សាខា ស្រុកក្រគរ - ឃុំអន្លង់ត្នោត (ខ)
- 3- សាខា ស្រុកភ្នំក្រវាញ - ឃុំលាច (ក)
- 4- សាខា ស្រុកបាកាន - ឃុំបឹងខ្នារ (ក)
- 5- សាខា ស្រុកបាកាន - ឃុំត្រពាំងធំ (ខ)

ខេត្តកំពង់ឆ្នាំង

- 1- សាខា ខេត្តកំពង់ឆ្នាំង (ក)
- 2- សាខា ស្រុកបរិបូណ៌ - ឃុំពន្លៃ (ខ)
- 3- សាខា ស្រុកទឹកផុស - ឃុំអភិវឌ្ឍន៍ (ក)
- 4- សាខា ស្រុកកំពង់ត្រឡាច - ឃុំឈូកស (ក)
- 5- សាខា ស្រុកសាមគ្គីមានជ័យ - ឃុំស្វាយដុក (ខ)

ខេត្តកំពង់ស្ពឺ

- 1- សាខា ខេត្តកំពង់ស្ពឺ (ក)
- 2- សាខា ស្រុកឧដុង្គ - ឃុំក្រាំងចេក (ខ)
- 3- សាខា ស្រុកភ្នំស្រួច - ឃុំគិរីវ័ន្ត (ខ)
- 4- សាខា ស្រុកគងពិសី - ឃុំស្នួត្រពៅ (ក)
- 5- សាខា ស្រុកគងពិសី - ឃុំស្រង់ (ខ)
- 6- សាខា ស្រុកបរសេដ្ឋ - ឃុំស្វាយរំពារ (ក)
- 7- សាខា ស្រុកភ្នំស្រួច - ឃុំត្រែងត្រើយ (ក)

ខេត្តឧត្តរមានជ័យ

- 1- សាខា ខេត្តឧត្តរមានជ័យ (ក)
- 2- សាខា ស្រុកបន្ទាយអំពិល - ឃុំតាកមន (ខ)
- 3- សាខា ស្រុកអន្លង់វែង - ឃុំអន្លង់វែង (ក)
- 4- សាខា ស្រុកត្រពាំងប្រាសាទ - ឃុំត្រពាំងប្រាសាទ (ក)

ខេត្តមណ្ឌលគិរី

- 1- សាខា ខេត្តមណ្ឌលគិរី (ក)
- 2- សាខា ស្រុកកែវសីមា - ឃុំស្រែខ្ទុម (ក)

ខេត្តរតនគិរី

- 1- សាខា ខេត្តរតនគិរី (ក)
- 2- សាខា ស្រុកវីនសែ - ឃុំប៉ង (ខ)
- 3- សាខា ស្រុកកូនមុំ - ឃុំត្រពាំងច្រស (ក)
- 4- សាខា ស្រុកបរកែវ - ឃុំខ្សាមីញ (ក)
- 5- សាខា ស្រុកអូរយ៉ាដាវ - ឃុំលំដី (ក)

**បណ្តាញសាខា
ធនាគារ ស្ថាបនា**

កាតាឡិក

- 1- ការិយាល័យកណ្តាល
- 2- សាខា ចំការមន (ក)
- 3- សាខា ភ្នំពេញ (ក)
- 4- សាខា ពោធិ៍សែនជ័យ (ក)
- 5- សាខា ប្រសើរកែវ (ក)
- 6- សាខា ព្រែកព្នៅ (ខ)
- 7- សាខា ផ្សារដើមគរ (ក)
- 8- សាខា ស្ទឹងមានជ័យ (ក)
- 9- សាខា ចំការដូង (ខ)
- 10- សាខា ទួលគោក (ក)
- 11- សាខា ព្រៃវែង (ក)
- 12- សាខា ចោមចៅ (ក)
- 13- សាខា ប្រាយចង្វារ (ក)
- 14- សាខា ផ្សារហេងលើ (ក)

សាខា (ក) : ផ្តល់សេវាកម្ម
ធនាគារពេញលេញទៅតាមតំបន់
ប្រតិបត្តិការរបស់ខ្លួន។

សាខា (ខ) : ស្ថិតក្រោមការគ្រប់គ្រង
របស់សាខា (ក) និងផ្តល់សេវាកម្ម
ធនាគារ ប៉ុន្តែនៅមានកម្រិត។

ខេត្តក្រចេះ

- 1- សាខា ខេត្តក្រចេះ (ក)
- 2- សាខា ស្រុកឆ្លូង - ឃុំឆ្លូង (ក)
- 3- សាខា ស្រុកតំបែរ - ឃុំតំបែរ (ខ)
- 4- សាខា ស្រុកស្នួល - ឃុំស្នួល (ក)

ខេត្តស្វាយរៀង

- 1- សាខា ខេត្តស្វាយរៀង (ក)
- 2- សាខា ស្រុកកំពង់រោង - ឃុំញូរ (ខ)
- 3- សាខា ក្រុងបាវិត - សង្កាត់ច្រកម្លូស (ខ)
- 4- សាខា ស្រុកស្វាយជ្រំ - ឃុំស្វាយជ្រំ (ខ)
- 5- សាខា ស្រុកមាសបែក - ឃុំកំពង់ត្រាច (ក)
- 6- សាខា ក្រុងបាវិត (ក)

ខេត្តព្រៃវែង

- 1- សាខា ខេត្តព្រៃវែង (ក)
- 2- សាខា ស្រុកស្វាយអន្ទរ - ឃុំស្វាយអន្ទរ (ខ)
- 3- សាខា ស្រុកពាមរក៍ - ឃុំព្រែកខ្សាញ់ ខ (ក)
- 4- សាខា ស្រុកបាគី - ឃុំឈើកាច់ (ខ)
- 5- សាខា ស្រុកព្រះស្តេច - ឃុំអង្គររាជ្យ (ក)
- 6- សាខា ស្រុកកំពង់ត្របែក - ឃុំប្រាសាទ (ក)
- 7- សាខា ស្រុកមេសាង - ឃុំជីត្ត (ក)
- 8- សាខា ស្រុកកំចាយមារ - ឃុំស្នោងខាងជើង (ក)
- 9- សាខា ស្រុកពារាំង - ឃុំរកា (ក)
- 10- សាខា ស្រុកក្រៀម - ឃុំថ្មពួន (ក)

ខេត្តកំពង់ធំ

- 1- សាខា ខេត្តកំពង់ធំ (ក)
- 2- សាខា ស្រុកកំពង់ស្វាយ - ឃុំសាងគ (ខ)
- 3- សាខា ស្រុកសន្ទុក - ឃុំកំពង់ថ្ម (ក)
- 4- សាខា ស្រុកសន្ទុក - ឃុំតាំងក្រសាំង (ខ)
- 5- សាខា ស្រុកបារាយណ៍ - ឃុំទ្រៀល (ក)
- 6- សាខា ស្រុកស្នោង - ឃុំកំពង់ចិនជើង (ក)
- 7- សាខា ស្រុកបារាយណ៍ - ឃុំសូយោង (ក)
- 8- សាខា ស្រុកបារាយណ៍ - ឃុំក្រវ៉ា (ក)

ខេត្តកំពង់ចាម

- 1- សាខា ខេត្តកំពង់ចាម (ក)
- 2- សាខា ស្រុកត្បូងឃ្មុំ - ឃុំពាមជីលាំង (ខ)
- 3- សាខា ស្រុកចំការលើ - ឃុំស្វាយទាប (ក)
- 4- សាខា ស្រុកព្រៃឈរ - ឃុំជ្រូង (ក)
- 5- សាខា ស្រុកកងមាស - ឃុំពាមជីកង (ខ)
- 6- សាខា ស្រុកព្រៃឈរ - ឃុំត្រូច (ខ)
- 7- សាខា ស្រុកជើងព្រៃ - ឃុំស្នួល (ក)
- 8- សាខា ស្រុកជើងព្រៃ - ឃុំសំពង់ជ័យ (ខ)
- 9- សាខា ស្រុកបាធាយ - ឃុំតាំងក្រាំង (ក)
- 10- សាខា ស្រុកស្ទឹងត្រង់ - ឃុំព្រែកកក់ (ក)
- 11- សាខា ស្រុកស្ទឹងត្រង់ - ឃុំអារក្សរាជ្យ (ខ)
- 12- សាខា ស្រុកត្រពាំង - ឃុំត្រពាំង (ខ)
- 13- សាខា ស្រុកស្រីសន្ធរ - ឃុំព្រែកពោធិ៍ (ក)
- 14- សាខា ស្រុកបាធាយ - ឃុំផ្កា (ក)
- 15- សាខា ស្រុកស្ទឹងត្រង់ - ឃុំមេសាវៀរ (ក)
- 16- សាខា ស្រុកចំការលើ - ឃុំបុសខ្នុរ (ក)

ខេត្តត្បូងឃ្មុំ

- 1- សាខា ក្រុងស្ទឹង (ក)
- 2- សាខា ស្រុកត្បូងឃ្មុំ - ឃុំរកាព្រំ (ខ)
- 3- សាខា ស្រុកអូររាំងខ្ទី - ឃុំអំពិលតាពក (ក)
- 4- សាខា ស្រុកកោះស្នួល - ឃុំពាមប្រឡោះ (ខ)
- 5- សាខា ស្រុកមេមត់ - ឃុំមេមត់ (ក)
- 6- សាខា ស្រុកមេមត់ - ឃុំពាន់ (ខ)
- 7- សាខា ស្រុកពញាត្រក - ឃុំកោងកាង (ក)
- 8- សាខា ស្រុកពញាត្រក - ឃុំត្រក (ក)

ខេត្តកណ្តាល

- 1- សាខា ខេត្តកណ្តាល (ក)
- 2- សាខា ស្រុកស្អាង - ឃុំស្វាយរលំ (ខ)
- 3- សាខា ស្រុកកោះធំ - ឃុំព្រែកថ្មី (ក)
- 4- សាខា ស្រុកកោះធំ - ឃុំសំពៅពូន (ខ)
- 5- សាខា ស្រុកកៀនស្វាយ - ឃុំគគីរ (ក)
- 6- សាខា ស្រុកកៀនស្វាយ - ឃុំសំរោងធំ (ខ)
- 7- សាខា ស្រុកស្អាង - ឃុំព្រែកគយ (ក)
- 8- សាខា ស្រុកស្អាង - ឃុំគ្រើយស្នា (ខ)
- 9- សាខា ស្រុកអង្គស្នួល - ឃុំបែកចាន (ក)
- 10- សាខា ស្រុកកណ្តាលស្ទឹង - ឃុំបារេ (ក)
- 11- សាខា ស្រុកកណ្តាលស្ទឹង - ឃុំចំនង្វាយ (ខ)
- 12- សាខា ស្រុកមុខកំពូល - ឃុំព្រែកអញ្ចាញ (ក)
- 13- សាខា ស្រុកមុខកំពូល - ឃុំកាតោងទី១ (ក)
- 14- សាខា ស្រុកកងមាស - ឃុំខ្នៅ (ខ)
- 15- សាខា ស្រុកអង្គស្នួល - ឃុំកំណាត់អំពិល (ក)
- 16- សាខា ស្រុកពញាឮ - ឃុំទំនប់ធំ (ខ)
- 17- សាខា ស្រុកស្អាង - ឃុំព្រែកអំពិល (ក)
- 18- សាខា ស្រុកស្អាងម - ឃុំកោះរះ (ក)
- 19- សាខា ស្រុកពញាឮ - ឃុំហ្វាហ្វូង (ក)
- 20- សាខា ស្រុកខ្សាច់កណ្តាល - ឃុំហ្វាហ្វូង (ក)

ខេត្តស្ទឹងត្រែង

- 1- សាខា ខេត្តស្ទឹងត្រែង (ក)
- 2- សាខា ស្រុកសៀមបូក - ឃុំអូរឫស្សីកណ្តាល (ខ)

ខេត្តព្រះសីហនុ

- 1- សាខា ខេត្តព្រះសីហនុ (ក)
- 2- សាខា ស្រុកស្ទឹងហាវ - ឃុំទំនប់លក់ (ខ)
- 3- សាខា ស្រុកព្រៃនប់ - ឃុំវាលពេជ្រ (ក)

ខេត្តតាកែវ

- 1- សាខា ខេត្តតាកែវ (ក)
- 2- សាខា ស្រុកទ្រាំង - ឃុំស្មោង (ខ)
- 3- សាខា ស្រុកត្រាំកក់ - ឃុំអង្គតាសោម (ក)
- 4- សាខា ស្រុកគិរីវង់ - ឃុំព្រះបាទជ័យជំនះ (ក)
- 5- សាខា ស្រុកបាទី - ឃុំត្រពាំងសាប (ក)
- 6- សាខា ស្រុកព្រែកប្បាស - ឃុំព្រៃល្វា (ក)

ខេត្តកោះកុង

- 1- សាខា ខេត្តកោះកុង (ក)
- 2- សាខា ស្រុកស្រែអំបិល - ឃុំស្រែអំបិល (ក)

ខេត្តកំពត

- 1- សាខា ខេត្តកំពត (ក)
- 2- សាខា ខេត្តកំពត (ខ)
- 3- សាខា ស្រុកឈូក - ឃុំឈូក (ក)
- 4- សាខា ស្រុកជុំគីរី - ឃុំត្រពាំងរាំង (ខ)
- 5- សាខា ស្រុកកំពង់ត្រាច - ឃុំកំពង់ត្រាចខាងកើត (ក)
- 6- សាខា ស្រុកបន្ទាយមាស - ឃុំទួកមាសខាងលិច (ខ)
- 7- សាខា ស្រុកអង្គរជ័យ - ឃុំភ្នំកុង (ក)

ទំព័រសករាជថ្មីរបស់ ធនាគារ ស្ថាបនា

មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ1995 ជាមួយបណ្តាញសាខាចំនួន

168 នៅទូទាំងប្រទេស

ជាធនាគារដែលមានការអភិវឌ្ឍន៍ ជាមួយនឹងវិធីសាស្ត្រថ្មីក្នុងការ

ផ្តល់សេវាកម្មជូន លោកអ្នក



ធនាគារ ស្ថាបនា

SATHAPANA BANK

ធ្វើឲ្យជីវិតកាន់តែប្រសើរឡើង

ចក្ខុវិស័យ

“ គឺជាធនាគារដែលឈានមុខគេ និងគួរអោយ
ទុកចិត្តបំផុត ក្នុងការផ្តល់សេវាកម្មធនាគារពេញលេញ
ទូទាំងព្រះរាជាណាចក្រកម្ពុជា ”

បេសកកម្ម

“ ជួយលើកកម្ពស់អាជីវកម្ម និងការរស់នៅ
របស់ប្រជាជនតាមរយៈការផ្តល់សេវាកម្មធនាគារ
ពេញលេញជាមួយនឹងបច្ចេកវិទ្យាទំនើប
ទូទាំងប្រទេស និងរួមចំណែកដល់ការអភិវឌ្ឍន៍
ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា ”



សារពី ប្រធានក្រុមប្រឹក្សាភិបាល

“ ធនាគារស្ថាបនា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែង ផ្តល់ឱកាសការងារដល់ប្រជាជន អាជីវកម្មខ្នាតតូច និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនលើគ្រប់ផ្នែកនៅទូទាំងប្រទេស។ ធនាគារកំពុង វិនិយោគលើការអភិវឌ្ឍន៍ផលិតផលថ្មីដោយប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថលដ៏ទំនើបចុងក្រោយដែលធ្វើឲ្យអតិថិជនទាំងអស់រីករាយ ជាមួយនឹងសេវាកម្មធនាគារប្រកបដោយភាពងាយស្រួល។ ”



សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែបន្តមានកំណើនល្អ ៦,៨% នៅក្នុងឆ្នាំ២០១៧ និងត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៦,៩% ក្នុងឆ្នាំ២០១៨ និង ៦,៧% ក្នុងឆ្នាំ២០១៩ យោងតាមអាជ្ញាធរ។ វិស័យ ហិរញ្ញវត្ថុកំពុងដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការលើកស្ទួយកំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលកំពុងតែមានដំណើរការល្អប្រកប ដោយនិរន្តរភាព។

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជម្រាបជូនថា ក្នុងឱកាស រីកចម្រើនប្រកបដោយទំនួលខុសត្រូវរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា ធនាគារស្ថាបនា ក៏បានបញ្ចប់ដំណើរការធ្វើសមាហរណកម្មរួមបញ្ចូល គ្នាដោយជោគជ័យ និងបានក្លាយជាធនាគារឈានមុខមួយនៅក្នុង ប្រទេសកម្ពុជា។ ហើយធនាគារក៏បានចាប់ផ្តើមទទួលបានលទ្ធផល អាជីវកម្ម និងហិរញ្ញវត្ថុគាប់ប្រសើរនៅក្នុងឆ្នាំ២០១៧ ដែលជាឆ្នាំទីពីរ ចាប់តាំងពីការរួមបញ្ចូលគ្នាមក។

ធនាគារ ស្ថាបនា មានការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការជួយ ជ្រោមជ្រែងផ្តល់ឱកាសការងារដល់ប្រជាជន អាជីវកម្មខ្នាតតូច និងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនលើគ្រប់ផ្នែកនៅទូទាំងប្រទេស។ ធនាគារកំពុងវិនិយោគលើការអភិវឌ្ឍន៍ផលិតផលថ្មីដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលដ៏ទំនើបចុងក្រោយដែលធ្វើឲ្យអតិថិជនរបស់យើង ទាំងអស់រីករាយជាមួយនឹងភាពងាយស្រួលនៃសេវាកម្មធនាគារ។

ល្បឿននៃការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ បច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងរបស់ធនាគារស្វែងយល់ឲ្យបាន ច្បាស់លាស់អំពីបច្ចេកវិទ្យាថ្មីៗដើម្បីជំនួយក្នុងការជ្រើសរើស និង ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗឲ្យបានត្រឹមត្រូវទៅតាមភាពចាំបាច់របស់វា។ ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា អាចនឹងជះឥទ្ធិពលដល់វិស័យធនាគារសម័យ ថ្មីក៏ពិតមែន ប៉ុន្តែយើងជឿជាក់ថានឹងគ្មានការផ្លាស់ប្តូរភាពសំខាន់នៃ សេវាកម្មអតិថិជនជាមួយនឹងស្មារតី “អតិថិជនគឺជាអាទិភាព” ឡើយ។ ធនាគារ ស្ថាបនា តែងតែផ្តល់អាទិភាពជូនអតិថិជនជាមួយនឹងឥរិយាបថ ប្រកបដោយតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

យើងខ្ញុំសង្ឃឹម និងជឿជាក់ថាបុគ្គលិកធនាគារ ស្ថាបនា ទាំងអស់ នឹងបំពេញការងារបានល្អប្រសើរដើម្បីលើកកម្ពស់ធនាគារទៅកាន់ ដំណាក់កាលបន្ទាប់ក្នុងការបំពេញតម្រូវការរបស់អតិថិជនឲ្យកាន់តែ ប្រសើរជាមួយនឹងសេវាកម្មធនាគារពេញលេញក្នុងឆ្នាំ២០១៨នេះ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទុកចិត្ត របស់អតិថិជនទាំងអស់មកលើធនាគារ និងម្ចាស់ភាគទុនិកសម្រាប់ការ បន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អៗជាបន្តបន្ទាប់។

ដោយក្តីគោរពអំពីខ្ញុំ

បណ្ឌិត HAN Chang-Woo
ប្រធានក្រុមប្រឹក្សាភិបាល

សារពី ប្រធាននាយកប្រតិបត្តិ

“ បុគ្គលិកគ្រប់រូបរបស់ធនាគារ ស្ថាបនា ប្តេជ្ញាផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្មប្រកបដោយ គុណភាព សុវត្ថិភាព និងភាពងាយស្រួល រួមទាំង បទពិសោធន៍ល្អៗ ដែលអតិថិជននឹងទទួលបានពីគ្រប់បណ្តាញសាខា របស់ធនាគារស្ថាបនា។ ធនាគារ ស្ថាបនានឹងបន្តអនុវត្តគោលដៅទាំងនេះ ដោយមានមូលដ្ឋានផ្នែកហិរញ្ញវត្ថុជ័ររឹងមាំ តម្លាភាព អនុលោមភាពនិង អភិបាលកិច្ចសាជីវកម្មដ៏ល្អប្រសើរ ។ ”



ចាប់តាំងពីធនាគារ ស្ថាបនា ត្រូវបានបង្កើតឡើងជាថ្មី និងបានចាប់ ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ បុគ្គលិកគ្រប់ លំដាប់ថ្នាក់ទាំងអស់ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនក្រោយ ពីការរួមបញ្ចូលគ្នាដោយជោគជ័យ ដើម្បីបង្កើតបាននូវធនាគារថ្មីមួយ ដែលមានគ្រឹះដ៏រឹងមាំក្នុងការផ្តល់ជូនអតិថិជនទូទាំងប្រទេសនូវសេវាកម្ម ធនាគារពេញលេញ។

ក្នុងឆ្នាំ២០១៧ ធនាគារ ស្ថាបនា បានដាក់ចេញនូវវិធានការសំខាន់ៗ ជាច្រើនដើម្បីពង្រឹងគុណភាពធនាគារ រួមមាន ការកែលម្អរចនាសម្ព័ន្ធ ធនាគារ ដែលមានដូចជា គណៈកម្មាធិការគ្រប់គ្រង ការកែសម្រួលគម្រោង ប្រាក់បៀវត្សបុគ្គលិក គោលការណ៍និងនីតិវិធីនានា ព្រមទាំងបង្កើតនូវ ក្រមសីលធម៌វិជ្ជាជីវៈទៀតផង។ ធនាគារ ក៏បានចាប់ផ្តើមធ្វើការវិនិយោគ ចំបងមួយចំនួនក្នុងការរៀបចំយុទ្ធសាស្ត្របង្កើតផលិតផលសំខាន់ៗ រួមមាន សេវាធនាគារតាមទូរសព្ទចល័ត (Mobile Banking) និងសេវា ធនាគារតាមអ៊ីនធឺណិត (Internet Banking) បំណុលទូទាត់អន្តរជាតិ និងម៉ាស៊ីនអេតីអិមប្រភេទថ្មីដែលអាចដាក់ប្រាក់ជាមួយមុខងារ Cash Recycling។

សេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើងដល់ ៦,៨% ក្នុងឆ្នាំ២០១៧ (ធនាគារពិភពលោក) បន្ទាប់ពីកំណើនប្រចាំឆ្នាំមានប្រហែល ៧% ក្នុង រយៈពេល៦ឆ្នាំមុនជាប់ៗគ្នា។ ឥណទានរបស់ធនាគារបានកើនឡើង៣២% គឺរហូតដល់ ៨០៩ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ដែលជាកំណើន ខ្ពស់ជាងកំណើនក្នុងឆ្នាំ ២០១៦ ដែលមានត្រឹមតែ ១១% ប៉ុណ្ណោះ។ ឥណទានខ្នាតតូច និងមធ្យមបានកើនឡើងដល់ ៣៤% ខណៈដែល ប្រាក់កម្ចីពាណិជ្ជកម្មបានកើនឡើងដល់ ៨%។ គុណភាពទ្រព្យសកម្មរបស់ ស្ថាបនាមានភាពរឹងមាំជាមួយនឹងអនុបាតឥណទានមិនដំណើរការមាន ត្រឹមតែ ១,៣៣% ពោលគឺទាបជាងឆ្នាំមុនដែលមានរហូតដល់ទៅ ១,៥៧%។ សមតុល្យឥណទានប្រាក់បៀវត្សទៅសមតុល្យឥណទាន សរុបរបស់ធនាគារមាន ៦,០០% នៅចំណាច់ឆ្នាំ២០១៧។

កំណើនប្រាក់បញ្ញើអតិថិជនក្នុងឆ្នាំ ២០១៧ មានភាពយឺតពេល គឺកើនឡើងត្រឹមតែ ៧% ស្មើនឹង ៥៨៧ លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារធនាគារបានប្រើយុទ្ធសាស្ត្រកាត់បន្ថយអត្រាការប្រាក់បញ្ញើ ទ្រង់នៅដើមឆ្នាំ ២០១៧ ដើម្បីលុបបំបាត់លំហូរសាច់ប្រាក់ច្រើនលើស លុបដែលទទួលបានពីកំណើនប្រាក់បញ្ញើ ៦៨% ដោយសារយុទ្ធនាការ អត្រាការប្រាក់ខ្ពស់ក្នុងឆ្នាំ ២០១៦។ ធនាគារ បានបង្កើនប្រាក់កម្ចីរយៈពេល វែងពីអតិថិជនប្រាក់កម្ចីជាតិ និងអន្តរជាតិរហូតដល់ ២៦% ឬស្មើនឹង ២១៥ លានដុល្លារអាមេរិក។ ជាលទ្ធផល ធនាគារបានស្តារឡើងវិញនូវ ប្រសិទ្ធភាពនៃតារាងតុល្យការ ខណៈពេលដែលខ្លួនរក្សាបាននូវ សន្ទនិយភាពគ្រប់គ្រាន់ និងគម្លាតរវាងប្រាក់កម្ចី និងដើមទុនមានភាព ល្អប្រសើរជាងមុន។

ជាមួយនឹងការអនុម័ត ALM (ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល) ប្រាក់ចំណូលពី ការប្រាក់សុទ្ធ របស់ធនាគារបានកើនឡើង១៥% ឬស្មើនឹង ៦៧ លានដុល្លារអាមេរិក ចំណែកចំណូលសុទ្ធ និងកម្រៃជើងសារវិញ ក៏បានកើនឡើងដល់ ៤៧១% ឬស្មើនឹង ៥,៤ លានដុល្លារអាមេរិក។ ម្យ៉ាងទៀត គឺដោយសារតែ ធនាគារ មានឱកាសទទួលបានកម្រៃបន្ថែម ពីសេវាកម្មរបស់ខ្លួនចាប់តាំងពី ស្ថាបនា ចាប់ផ្តើមប្រតិបត្តិការជា ធនាគារពាណិជ្ជកម្ម។ ការចំណាយលើបុគ្គលិកសរុបបានកើនឡើង ៨% ដោយក្នុងនោះការចំណាយលើបុគ្គលិកបានកើនឡើង ២១% និងការ ចំណាយលើផ្នែកដ្ឋបាលបានថយចុះ ៩%។ ជាលទ្ធផលប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ) របស់ធនាគារនៅឆ្នាំ ២០១៧ បានឈានដល់ ១៨,៦ លាន ដុល្លារអាមេរិក ដែលជាការស្តារឡើងវិញនូវកំណើន ១១០% ពី NPAT ដែលមានត្រឹមតែ ៨,៨ លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងឆ្នាំ ២០១៦។ ការបង្វិលចំណូលលើទ្រព្យសកម្ម និង ការបង្វិលចំណូលលើមូលនិធិ ម្ចាស់ហ៊ុន បានកើនឡើងដល់ ១,៧៩% និង ១១,៩២% បើប្រៀបធៀបទៅ នឹងឆ្នាំមុនដែលមានត្រឹមតែ ០,៩១% និង ៦,២៨% ប៉ុណ្ណោះ។ អនុបាត សាធារណត្រូវបានរក្សានៅត្រឹម ១៨,១១% នៅចំណាច់ឆ្នាំ២០១៧។

ធនាគារ ស្ថាបនា ប្តេជ្ញាបន្តគាំទ្រដល់អាជីវកម្មបុគ្គល និងអាជីវកម្មខ្នាត តូចនិងមធ្យមនានា នៅទូទាំងប្រទេស ព្រមទាំងចូលរួមចំណែកដល់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ធនាគារ ស្ថាបនា កំពុងវិនិយោគលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទំនើបចុងក្រោយប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលត្រូវដើរតួជា បណ្តាញស្នូលរបស់ធនាគារ ក្នុងការទាក់ទងទៅកាន់អតិថិជនរបស់ខ្លួន ជាប្រៀងរាល់ថ្ងៃ។ បុគ្គលិកគ្រប់រូប របស់ធនាគារ ស្ថាបនា ប្តេជ្ញាផ្តល់ជូន អតិថិជនទាំងអស់នូវសេវាកម្មប្រកបដោយ គុណភាព សុវត្ថិភាព និង ភាពងាយស្រួល រួមទាំងបទពិសោធន៍ល្អៗដែលអតិថិជននឹងទទួល បានពីគ្រប់បណ្តាញរបស់ធនាគារ ស្ថាបនា។ ធនាគារ ស្ថាបនា នឹងបន្ត អនុវត្តគោលដៅទាំងនេះ ដោយមានមូលដ្ឋានផ្នែកហិរញ្ញវត្ថុជ័ររឹងមាំ តម្លាភាព អនុលោមភាព និងអភិបាលកិច្ចសាជីវកម្មដ៏ល្អប្រសើរ។


យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ទាំងអស់ ដែលតែងតែមានទំនុកចិត្តខ្ពស់លើធនាគារស្ថាបនា ដៃគូអាជីវកម្ម ទាំងអស់សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ និងបុគ្គលិកទាំងអស់ សម្រាប់ការខិតខំប្រឹងបំពេញការងារបានយ៉ាងល្អប្រសើរ។ ធនាគារ ស្ថាបនា កំពុងបន្តដំណើរឆ្ពោះទៅរកគោលដៅឆ្នាំ ២០១៨ របស់ខ្លួន។


ដោយក្តីគោរពអំពីខ្ញុំ

លោក KATO Norihiko
ប្រធាននាយកប្រតិបត្តិ

រចនាសម្ព័ន្ធ ធនាគារ

គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៨





ក្រុមប្រឹក្សាភិបាល



Mr. Ishimura Mitsuru បានលាលែងពីតំណែងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨



ក្រុមប្រឹក្សាភិបាល

◆ បណ្ឌិត HAN CHANG-WOO ប្រធានក្រុមប្រឹក្សាភិបាល

លោកបណ្ឌិត HAN Chang-Woo ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន MARUHAN Corporation ក្នុងប្រទេសជប៉ុនដែលកំពុងធ្វើការផ្គត់ផ្គង់ និងរៀបចំសម្ភារៈកំសាន្តជាច្រើនប្រភេទ។ លោកបានបង្កើតក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ 1957 និងបានធ្វើឱ្យអាជីវកម្មមួយនេះមានការរីកចម្រើនយ៉ាងលឿន ដែលបានទទួលចំណូលសាច់ប្រាក់ក្នុងការលក់សរុបជាង 25 ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្រុមហ៊ុន MARUHAN Corporation ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសជប៉ុន។ អាជីវកម្មនៃក្រុមហ៊ុនរបស់លោកមានការរីកចម្រើនលូតលាស់ និងទទួលបានជោគជ័យជាបន្តបន្ទាប់ គឺបានមកពីការខិតខំអស់ពីកម្លាំងកាយចិត្តរបស់លោកក្នុងការបំពេញតាមតម្រូវការរបស់អតិថិជន និងស្មារតីប្រកួតប្រជែងខ្ពស់របស់លោក។ បច្ចុប្បន្ន លោកកំពុងចូលរួមក្នុងសមាគមន៍មួយចំនួន និងកំពុងប្រើប្រាស់ជាប្រធានរដ្ឋបាលរបស់ក្រុមហ៊ុន Han Chang-Woo Tetsu Cultural Foundation និងជាប្រធានសមាគមន៍ Kyoto UNESCO Association ជាមន្ត្រីរដ្ឋបាលរបស់សមាគមន៍ Kyoto Chapter United Nations Association of Japan និងជាប្រធាន Tokyo Philharmonic ។ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនយោបាយពីសាកលវិទ្យាល័យ HOSEI University ក្នុងឆ្នាំ 1953។



◆ លោក HAN YU អភិបាល

លោក HAN Yu ជាប្រធាន និងជាប្រធាននាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្រុមហ៊ុន MARUHAN Corporation ដែលបានដឹកនាំបុគ្គលិក 15,000 នាក់ និងរក្សាក្រុមហ៊ុន MARUHAN Corporation ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យសេវាកម្មកំសាន្តលំដាប់ថ្នាក់ពិភពលោក។ លោកបានចូលប្រើការងារក្នុងក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ 1990 ដោយបានប្រើការងារក្នុងតួនាទីសំខាន់ៗ មួយចំនួនដូចជានាយកប្រតិបត្តិផ្នែកជំនួញ និងជានាយកគ្រប់គ្រង។ លោកត្រូវបានតែងតាំងជានាយករងក្នុងឆ្នាំ 2006 និងជានាយកក្នុងឆ្នាំ 2008។ លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពីសាកលវិទ្យាល័យ HOSEI ក្នុងឆ្នាំ 1988 ។

◆ លោក HAN KEN អភិបាល



លោក HAN Ken បានចូលរួមជាមួយក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ ២០០០។ ចាប់តាំងពីលោកត្រូវបានតែងតាំងជាអភិបាល ក្នុងក្រុមហ៊ុន MARUHAN Corporation ក្នុងឆ្នាំ 2007 និងជានាយកប្រតិបត្តិនៅឆ្នាំ 2014 កន្លងមក លោកទទួលបានបន្ទុកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន MARUHAN Corporation ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួននៅពាសពេញពិភពលោក។ លោក ក៏បានប្រើការក្នុងសកម្មភាពក្រុមអាជីវកម្មនៅតាមបណ្តាប្រទេសអាស៊ានផងដែរ ក្នុងតួនាទីជា អភិបាល និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន MARUHAN INVESTMENT ASIA PTE.LTD., ដែលមានការិយាល័យកណ្តាលរបស់ MARUHAN Japan ASEAN Financial Group ស្ថិតនៅក្នុងប្រទេសសិង្ហបុរី និង ជាអភិបាលរបស់ Sathapana Limited Myanmar និងជាអភិបាល Maruhan Japan Bank Lao។ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ DOSHISHA ក្នុងឆ្នាំ 1997 ។



◆ លោក SHINOHARA KATSUHIRO | អភិបាលឯករាជ្យ

លោក SHINOHARA Katsuhiro ធ្លាប់មានប្រវត្តិជាមួយប្រទេសកម្ពុជាជាង 40 ឆ្នាំ កន្លងមកហើយ។ មុនពេលដែលលោកបានបម្រើការងារជាមន្ត្រីលេខាធិការទូតជប៉ុននៅកម្ពុជា លោកបានមកដល់ប្រទេសកម្ពុជាមុនដំបូងនៅឆ្នាំ 1967 ក្នុងនាមជាមន្ត្រីទូតរបស់ប្រទេសជប៉ុន និងបានចំណាយពេល 2 ឆ្នាំ ដំបូងក្នុងវត្តខណ្ឌលោមក្នុងរាជធានីភ្នំពេញដែលក្នុងនោះលោកបានចំណាយពេល 7 ខែ បួសជាព្រះសង្ឃដើម្បីសិក្សាភាសា និងវប្បធម៌ខ្មែរ។ បន្ទាប់មក លោកបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាចំនួន 2 លើក ទៀតក្នុងនាមអគ្គនាយកប្រឹក្សាស្ថានទូតជប៉ុនក្នុងរយៈពេល 3 ឆ្នាំម្តងៗ (ពីឆ្នាំ 1991 - 1994 និង 2001 - 2004) ។ លោកបានបង្កើតចំណងមិត្តភាពជាមួយប្រទេសកម្ពុជាយ៉ាងរឹងមាំ ដោយបានបម្រើការងារជាអគ្គនាយកទូតជប៉ុន ប្រចាំប្រទេសកម្ពុជាចាប់ពីឆ្នាំ 2007 រហូតដល់ឆ្នាំ 2009 ។ បច្ចុប្បន្ន លោកជាអភិបាលឯករាជ្យរបស់ ម៉ារ៉ូហាន់ ធនាគារជប៉ុន ហើយ លោក ក៏ជាអនុប្រធានអង្គការ NGO CIESF Japan (Cambodia International Education Support Foundation) ដែលមានតួនាទីជាប្រធានការិយាល័យតំណាង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅរាជធានីភ្នំពេញ។



◆ លោក KATO NORIHIKO | ប្រធាននាយកប្រតិបត្តិ និងជាអភិបាល

លោក KATO Norihiko មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារជាង ៣០ឆ្នាំ។ លោកបានចាប់ផ្តើមអាជីពក្នុងវិស័យនេះជាមួយធនាគារ Bank of Tokyo-Mitsubishi UFJ, Ltd. (BTMU) និងបានបម្រើការងារនៅទីក្រុងតូក្យូ ទីក្រុងញូយ៉ក ទីក្រុងអាមស្ទែរដាម និង ប៉ារីស ដែលទទួលបាននូវលើកទទួលបានសាជីវកម្មផ្នែកធនធានមនុស្ស ផ្នែកផែនការ និងផ្នែកគ្រប់គ្រង។ លោកបានលាឈប់ពី ធនាគារ BTMU ក្នុងឆ្នាំ 2009 និងបានចូលបម្រើការងារធនាគារ Khan Bank LLC ក្នុងប្រទេសម៉ុងហ្គោលី ក្នុងតួនាទីជាប្រឹក្សាជាន់ខ្ពស់។ បន្ទាប់មក លោកបានចូលរួមការងារជាមួយក្រុម M&A របស់ក្រុមហ៊ុន Minebea Co., Ltd. ក្នុងឆ្នាំ 2010 ។ ក្នុងឆ្នាំ 2011 រហូតដល់ឆ្នាំ 2016 លោក KATO បានត្រឡប់មកប្រទេស ម៉ុងហ្គោលី វិញ ហើយត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិស្តីពី បន្ទាប់មកជាប្រធាននាយកប្រតិបត្តិ ដឹកនាំធនាគារ Khan Bank ឱ្យក្លាយជាធនាគារពាណិជ្ជកម្មមុខគេ លើសេវាធនាគារបុគ្គល អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងប្រទេស ម៉ុងហ្គោលី។ មុន លោក ត្រូវបានតាំងជាប្រធាននាយកប្រតិបត្តិរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី លោកបានបម្រើការងារជាអគ្គនាយកអាជីវកម្មហិរញ្ញវត្ថុក្រៅប្រទេសរបស់សាជីវកម្មម៉ារ៉ូហាន់ ។ លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យតូក្យូ និង សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Anderson School of Management នៅ UCLA។



◆ លោក ហ៊ុន មុន្នីវណ្ណ | អភិបាលឯករាជ្យ

លោក ហ៊ុន មុន្នីវណ្ណ មានបទពិសោធន៍ផ្នែកអាជីវកម្មជាង 21 ឆ្នាំ ។ លោក បានចាប់ផ្តើមអាជីពរបស់លោកជាសវនករជាមួយ Ernst and Young Phnom Penh រយៈពេល 3 ឆ្នាំ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងដែលមានឯកទេសផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Maharishi Vedic University ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ 1997 ។ លោក បានបម្រើការងារជាអគ្គនាយកហិរញ្ញវត្ថុ និង ក្រុមប្រឹក្សាភិបាលជាមួយក្រុមហ៊ុន Sepakor Angkor Co., Ltd. អស់រយៈពេល 8 ឆ្នាំ មុនពេល លោក បានចូលរួមជាមួយធនាគារ ស្ថាបនា លីមីតធីត ជាអភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការសវនកម្ម។ លោក ក៏ធ្លាប់បានបម្រើការងារជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ ស្ថាបនា សម្រាប់ 2 អាណត្តិចុងក្រោយ គឺចាប់ពីឆ្នាំ 2009 ដល់ ឆ្នាំ 2012 ពោលគឺមុនពេលដែលធនាគារ ស្ថាបនា ត្រូវបានរួមបញ្ចូលគ្នាជាមួយធនាគារ ម៉ារ៉ូហាន់ ជប៉ុន។

បច្ចុប្បន្ន លោក គឺជាសមាជិកនៃវិទ្យាស្ថានអូស្ត្រាលីនៃនាយកក្រុមហ៊ុន (AICD) ជាប្រធានក្រុមហ៊ុន Leasing Plc. and Aplus Consulting Co; Ltd. ជាអនុប្រធានក្រុមហ៊ុន CIC Investment Plc. និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប និងឧត្តរមានជ័យ។



◆ លោក គឹម រ៉ាដា | អភិបាលឯករាជ្យ

លោក គឹម រ៉ាដា មានបទពិសោធន៍ការងាររយៈពេលជាង 37 ឆ្នាំ ជាមួយធនាគារជាតិនៃកម្ពុជា ដោយចាប់ផ្តើមពីតំណែងជាប្រធានការិយាល័យនៅសាខាខេត្តកណ្តាលរបស់ធនាគារជាតិនៃកម្ពុជា រហូតក្លាយជា អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា។ ក្នុងអំឡុងពេលបំពេញការងារនៅធនាគារជាតិ លោកបានទទួលបន្ទុក និងមុខតំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន ជាមួយនឹងបទពិសោធន៍ទូលំទូលាយក្នុងវិស័យធនាគារ ដោយរួមបញ្ចូលទាំងផ្នែកគ្រប់គ្រងហានិភ័យ (ហានិភ័យទីផ្សារ ឥណទាន សន្ទនីយភាព និងប្រតិបត្តិការជាដើម) អភិបាលកិច្ច និងយុទ្ធសាស្ត្រអាជីវកម្ម។ លោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំប្រព័ន្ធធនាគារនៅកម្ពុជាឡើងវិញយ៉ាងជោគជ័យ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 2000 ក្នុងការបង្កើតឲ្យមានប្រព័ន្ធធនាគារមួយដែលមានលក្ខណៈប្រកួតប្រជែង និងប្រកបដោយសុវត្ថិភាពក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងយ៉ាងល្អប្រសើរទាំងបានបង្កើតឲ្យមានការកេណ្ឌប្រមូលប្រាក់បញ្ញើយ៉ាងមានប្រសិទ្ធភាពសម្រាប់ផ្តល់ហិរញ្ញប្បទាន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លោក គឹម រ៉ាដា ទទួលបានបរិញ្ញាបត្រច្បាប់ ក្នុងឆ្នាំ 1975 បរិញ្ញាបត្រធនាគារក្នុងឆ្នាំ 1985 និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរៈកិច្ចជំនាញហិរញ្ញវត្ថុពីសាកលវិទ្យាល័យ ឆាលស៊ីត ប្រទេស អូស្ត្រាលី ក្នុងឆ្នាំ 2003។ លោក គឹម រ៉ាដា ធ្លាប់បម្រើការងារជាសាស្ត្រាចារ្យ និងជាភ្នាក់ងារ នៅសាកលវិទ្យាល័យល្បីៗមួយចំនួននៅ ប្រទេសកម្ពុជា។ លើសពីនេះ ក្នុងអំឡុងពេល 10ឆ្នាំចុងក្រោយនេះ លោក បានចូលរួមយ៉ាងសកម្ម ក្នុងនាមជាភ្នាក់ងារសន្និសីទ និងសិក្ខាសាលាជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងនឹង ក្របខណ្ឌបទប្បញ្ញត្តិត្រួតពិនិត្យនិងការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងសេវាធនាគារចល័ត ក៏ដូចជាបរិយាប័ន្នហិរញ្ញវត្ថុ។ ចំពោះការងារអន្តរជាតិ លោកបានទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឥណទានកសិកម្មនិងជនបទតំបន់អាស៊ីប៉ាស៊ីហ្វិក (APRACA) ពីខែ កក្កដា ឆ្នាំ 2012 ដល់ខែមិថុនា ឆ្នាំ 2014 និងជាសមាជិកប្រតិបត្តិសហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ (AFI) ពី ខែមករា ឆ្នាំ 2015 ដល់ខែមិថុនា ឆ្នាំ 2017 ។

គណៈកម្មាធិការប្រតិបត្តិ





គិតត្រឹមថ្ងៃទី ០១ ខែមេសា ឆ្នាំ 2018

គណៈកម្មាធិការប្រតិបត្តិ

• លោក KATO NORIHIKO

ប្រធាននាយកប្រតិបត្តិ



លោក KATO Norihiko មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារជាង 30 ឆ្នាំមកហើយ។ លោក បានចាប់ផ្តើមអាជីពក្នុងវិស័យនេះជាមួយធនាគារ Bank of Tokyo-Mitsubishi UFJ, Ltd. (BTMU) និងបានបម្រើការងារនៅទីក្រុងតូក្យូ ទីក្រុងញូយ៉ក ទីក្រុងអាមស្ទែរដាម និង បារាំង ដែលទទួលបានបន្ទុកលើផ្នែកធនាគារសាជីវកម្ម ផ្នែកធនធានមនុស្ស ផ្នែកផែនការ និងផ្នែកគ្រប់គ្រង។ លោកបានលាឈប់ពី ធនាគារ BTMU ក្នុងឆ្នាំ 2009 និងបានចូលបម្រើការងារធនាគារ Khan Bank LLC ក្នុងប្រទេស ម៉ុងហ្គោលី ក្នុងតួនាទីជាប្រឹក្សាជាន់ខ្ពស់។ បន្ទាប់មក លោក បានចូលរួមការងារជាមួយក្រុម M&A របស់ក្រុមហ៊ុន Minebea Co., Ltd. Japan ក្នុងឆ្នាំ 2010 ។ ក្នុងឆ្នាំ 2011 រហូតដល់ឆ្នាំ 2016 លោក Norihiko KATO បានត្រឡប់មកប្រទេស ម៉ុងហ្គោលី វិញ ហើយត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិស្តីទី បន្ទាប់មកជា ប្រធាននាយកប្រតិបត្តិដឹកនាំធនាគារ Khan Bank ឱ្យក្លាយជាធនាគារពាណិជ្ជឈានមុខគេលើសេវាធនាគារសំរាប់បុគ្គល អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងប្រទេស ម៉ុងហ្គោលី ។ មុន លោក បានតែងតាំងជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ភីអិលស៊ី លោកបានបម្រើការងារជានាយកអាជីវកម្មហិរញ្ញវត្ថុក្រៅប្រទេសរបស់សាជីវកម្ម ម៉ារុហាន់។ លោក Norihiko KATO បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យតូក្យូ និងសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Anderson School of Management នៅ UCLA។

• លោក លឹម អូន

អនុប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិ ប្រតិបត្តិការ

លោក លឹម អូន មានបទពិសោធន៍ជាង 20 ឆ្នាំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនសាវនកម្មអន្តរជាតិ។ មុនពេលចូលបម្រើការងារនៅក្នុងធនាគារ ស្ថាបនា ភីអិលស៊ី លោក លឹម អូន ធ្លាប់បម្រើការងារជាសាវនករជាន់ខ្ពស់នៅក្រុមហ៊ុន ខេភីអឹមជី ខេមបូឌៀ (KPMG Cambodia) ចាប់ពីឆ្នាំ 1997 រហូតដល់ឆ្នាំ 2002 ដោយទទួលបាននូវបទពិសោធន៍ផ្នែកសាវនកម្មយ៉ាងទូលំទូលាយ និងបានបំពេញការងារនៅប្រទេស ម៉ាឡេស៊ី អស់រយៈពេលមួយឆ្នាំផងដែរ។ ក្នុងឆ្នាំ 2002 លោក បានចាប់ផ្តើមបម្រើការងារនៅ ធនាគារវឌ្ឍនៈ ក្នុងប្រទេសកម្ពុជា ដោយត្រូវបានតែងតាំងក្នុងមុខតំណែងជាច្រើន ដូចជា អ្នកគ្រប់គ្រងជាន់ខ្ពស់របស់សាខាកណ្តាលជានាយក នាយកដ្ឋានហិរញ្ញវត្ថុ និងរតនាគារ ជានាយក នាយកដ្ឋានប្រតិបត្តិការ ហើយចុងក្រោយ លោកបានកាន់ដំណែងជាអគ្គនាយករងរបស់ធនាគារវឌ្ឍនៈ រហូតពេលលោកសុំលាលែងចេញពីធនាគារនៅក្នុងខែវិច្ឆិកា ឆ្នាំ 2012 ។ លោក លឹម អូន បានចូលបម្រើការងារនៅក្នុង ធនាគារ ស្ថាបនា ភីអិលស៊ី ជាអគ្គនាយកប្រតិបត្តិការក្នុងខែ ធ្នូ ឆ្នាំ 2012 និងត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិក្នុងខែធ្នូ ឆ្នាំ 2014 បន្ថែមលើមុខតំណែងបច្ចុប្បន្ន របស់លោក។





• លោក TSUCHIYA KAZUHIKO
នាយកប្រតិបត្តិសាជីវកម្ម

លោក TSUCHIYA Kazuhiko មានបទពិសោធន៍ជាង 30 ឆ្នាំក្នុងផ្នែកធនាគារអន្តរជាតិ ។ លោកបានចាប់ផ្តើមអាជីពរបស់លោកក្នុងវិស័យធនាគារនៅក្នុងឆ្នាំ 1986 ជាមួយធនាគារ សាន់វ៉ា (Sanwa Bank) និងដឹកនាំអាជីវកម្មរបស់ក្រុមហ៊ុនដែលមិនមែនជារបស់ជប៉ុននៅសាខារបស់ខ្លួននៅហុងកុង និងបានក្លាយជាជំនួយការនាយកប្រតិបត្តិនៅសាខារបស់ខ្លួននៅក្នុង ប្រទេសសិង្ហបុរី ។ ក្នុងកំឡុងពេលធនាគារ Sanwa Bank បានធ្វើការរួមបញ្ចូលគ្នាក្លាយជា ធនាគារ UFJ Bank លោកជាជំនួយការនាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុសាជីវកម្ម និងនាយកដ្ឋានអាជីវកម្មអន្តរជាតិ។ ក្នុងកំឡុងពេលធនាគារ UFJ Bank បានធ្វើការរួមបញ្ចូលគ្នាក្លាយជាធនាគារ Tokyo-Mitsubishi UFJ លោកបានក្លាយជា នាយកប្រតិបត្តិរង នៃនាយកដ្ឋានធនាគារអន្តរជាតិ និងបានដឹកនាំនាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម និងបន្ទាប់មកក្លាយជាអនុប្រធានអគ្គនាយកនៅសាខាប្រចាំទីក្រុង Auckland។ លោកបានចូលរួមជាមួយសាជីវកម្មម៉ារ៉ូហាន់ ក្នុងឆ្នាំ 2002 និងបានក្លាយជានាយកប្រតិបត្តិជាន់ខ្ពស់ នៅម៉ារ៉ូហាន់ ធនាគារ ជប៉ុន ក្នុងរាជធានីភ្នំពេញ និងជាប្រធានតំណាងនៃការិយាល័យរបស់ខ្លួននៅទីក្រុង យ៉ាងហ្គោ។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិ (ការតែងតាំងពិសេស) នៃសាជីវកម្មម៉ារ៉ូហាន់ ដើម្បីដឹកនាំដំណើរការរួមបញ្ចូលគ្នារវាងម៉ារ៉ូហាន់ធនាគារ ជប៉ុន និង ស្ថាបនា លីមីតធីត។ លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យ Sophia University ក្នុងប្រទេសជប៉ុន និងសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិក។



• លោក អៀង សុខាល
នាយកប្រតិបត្តិរដ្ឋបាល
(តែងតាំងនៅថ្ងៃទី០១ ខែមករា ឆ្នាំ 2018)

លោក អៀង សុខាល មានបទពិសោធន៍ក្នុងវិស័យធនាគារពាណិជ្ជកម្ម 20 ឆ្នាំ ជាគណៈគ្រប់គ្រងជាន់ខ្ពស់លើផ្នែកទីផ្សារ ផ្នែកលក់ ផ្នែកអភិវឌ្ឍន៍អាជីវកម្ម ផ្នែកប្រតិបត្តិការ ផ្នែករៀបចំផែនការនិងយុទ្ធសាស្ត្រ ផ្នែកការរួមបញ្ចូលគ្នា និងផ្នែកព័ត៌មានបច្ចេកវិទ្យាជាដើម។ លោកជានាយកអភិវឌ្ឍន៍អាជីវកម្ម និងនាយកហិរញ្ញវត្ថុនៅធនាគារសាជីវកម្មសិង្ហបុរី Singapore Banking Corporation (បច្ចុប្បន្នជា Cathay United Bank)។ លោក ជានាយកសាខាមុនដំបូងដែលបានបង្កើតបណ្តាញសាខា Retail Banking Branch សំរាប់ធនាគារ ANZ Royal Bank ដោយជោគជ័យ ហើយបន្ទាប់មកបានក្លាយជានាយក នាយកដ្ឋាន Retail Lending, Distribution and Project ។ នៅខែមេសា ឆ្នាំ 2010 លោក បានចូលរួមជាមួយ ម៉ារ៉ូហាន់ ធនាគារ ជប៉ុន ក្នុងតួនាទីជានាយកនាយកដ្ឋានលក់ និងអភិវឌ្ឍន៍អាជីវកម្ម បន្ទាប់មកជានាយក នាយកដ្ឋានផែនការ និងយុទ្ធសាស្ត្រ និងក្រោយមកត្រូវបានឡើងតំណែងជានាយកប្រតិបត្តិជាន់ខ្ពស់។ លោក បានតែងតាំងជានាយកប្រតិបត្តិផែនការនៅធនាគារ ស្ថាបនា ភីអិលស៊ី ចាប់ពីខែមេសា ឆ្នាំ 2016 រហូតដល់ចុងឆ្នាំ 2017 ហើយឥឡូវនេះ លោក ត្រូវបានតែងតាំងជានាយកប្រតិបត្តិរដ្ឋបាល។ លោក មានសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យច្បាប់ និងសេដ្ឋកិច្ច បន្ទាប់មក ក៏ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង ដើម្បីបញ្ចប់សញ្ញាបត្រអនុបណ្ឌិតរបស់លោកផ្នែកគ្រប់គ្រង ពីវិទ្យាស្ថានបច្ចេកវិទ្យា អាស៊ី Asian Institute of Technology (AIT) នៅប្រទេសថៃតាំងពីឆ្នាំ 1999។

គណៈកម្មាធិការប្រតិបត្តិ



• លោក ស្វីយ ប៉ុណ្ណរតន៍ នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ស្វីយ ប៉ុណ្ណរតន៍ មានបទពិសោធន៍ការងារជាង 15 ឆ្នាំ ជាមួយក្រុមហ៊ុនអន្តរជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។ មុនពេលចូលបម្រើការងារនៅក្នុង ធនាគារ ស្ថាបនា លោកធ្លាប់ជានាយកចាត់ការទូទៅ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងព័ត៌មានវិទ្យានៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ លោក មានបទពិសោធន៍ក្នុងការទំនាក់ទំនងជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ជាច្រើនមានដូចជា ធនាគារ Sumitomo Mitsui Trust, Bank of Tokyo-Mitsubishi UFJ, និង MIZUHO។ ដោយមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងគម្រោងផ្សេងៗ រួមមាន ERP, IT, IFRS និង Core Banking លោក ត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញគ្រប់គ្រងគម្រោង (Project Management Professional) ដោយស្ថាប័នគ្រប់គ្រងគម្រោង (Project Management Institute) នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2017 ។ បច្ចុប្បន្ន លោកជាសមាជិករបស់ Association of Chartered Certified Accountants (ACCA) ចក្រភពអង់គ្លេស និងជាសមាជិករបស់ Asian Institute of Chartered Banker (AICB)។ លោក ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកកិច្ចអន្តរជាតិពី Audencia Business School (ប្រទេសបារាំង) ក្នុងឆ្នាំ 2011 ។ លោក ប៉ុណ្ណរតន៍ បានចូលបម្រើការងារនៅ ធនាគារ ស្ថាបនា ក្នុងតួនាទីជា នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) ចាប់ពីខែតុលា ឆ្នាំ 2017 ។

• លោក រស់ សុខា នាយកប្រតិបត្តិធនាគារ ឌីជីថល (តែងតាំងនៅថ្ងៃទី០១ ខែមករា ឆ្នាំ 2018)

លោក រស់ សុខា មានបទពិសោធន៍ការងារជាង 17 ឆ្នាំក្នុងវិស័យធនាគារ។ មុនពេលលោកចូលបម្រើការងារក្នុង ធនាគារ ស្ថាបនា ជានាយកជាន់ខ្ពស់អភិវឌ្ឍន៍ផលិតផល និងបន្ទាប់មកត្រូវបានតែងតាំងជានាយកប្រតិបត្តិធនាគារឌីជីថល។ លោក ចាប់ផ្តើមអាជីពជាដំបូងនៅសភាពាណិជ្ជកម្មរាជធានីភ្នំពេញ (Phnom Penh Chamber of Commerce) និងក្រោយមក លោកក៏ចាប់យកអាជីពលោកជាអ្នកគ្រប់គ្រងនៅធនាគារ Union Commercial Bank Plc ក្នុងនាយកដ្ឋានប័ណ្ណឥណទានវិសាទទទួលបន្ទុកដំណើរការ បង្កើតប័ណ្ណវិសាឆ្នាំទីនីម EMV (Europay, MasterCard, and Visa) ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ លោក បានបន្តជម្រុញអាជីវកម្មប័ណ្ណ និងការទូទាត់មុនពេលលោកចូលរួមជាមួយធនាគារ ANZ Royal Bank ក្នុងឆ្នាំ 2005 ដែលលោក បានធ្វើការជាមួយក្រុមការងារគម្រោងប្រចាំតំបន់ ដើម្បីរៀបចំរបៀបវារៈប្រចាំតំបន់ទាក់ទងនឹងសេវាកម្ម E-Banking ក្នុងគោលបំណងផ្លាស់ប្តូរ និងធ្វើទំនើបកម្មស្ថានភាពធនាគារនៅក្នុងប្រទេសនាពេលនោះ។ ក្រោយមក លោក បានបន្តបេសកកម្មទៅធនាគារ ANZ Laos ដើម្បីដឹកនាំ និងផ្លាស់ប្តូរសេវាប័ណ្ណ និង E-Banking ។ លោក ក៏ជាភ្នាក់ងារមួយរូបក្នុងវេទិកានានាស្តីពីសេវាហិរញ្ញវត្ថុ ឌីជីថល (Digital Financial Services) និងទទួលបានការទទួលស្គាល់ និងរង្វាន់ពីស្ថាប័ន IDG សម្រាប់ស្ថាប័នរបស់លោកជាច្រើនផងដែរ ។ លោក រស់ សុខា ទទួលបានបរិញ្ញាបត្រពាណិជ្ជកម្មពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួលបានសញ្ញាបត្រអនុបណ្ឌិតពី វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) ដែលមានដៃគូជាមួយ Ecole Supérieure De Commerce Nantes Atlantique (ESCNA) ។





◆ លោក DAVID SOK DARA MARSHALL

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ


(តែងតាំងនៅថ្ងៃទី០១ ខែមករា ឆ្នាំ 2018)

លោក DAVID Sok Dara Marshall មានបទពិសោធន៍ការងារក្នុងវិស័យធនាគារជាង 20 ឆ្នាំមកហើយ។ លោក បានចូលរួមជាមួយធនាគារ ស្ថាបនា ចាប់ពី ខែមករា ឆ្នាំ 2018។ មុនពេលចូលរួមជាមួយ ធនាគារ ស្ថាបនា លោក គឺជាដៃគូនៅ Mekong Strategic Partners ដែលជាក្រុមហ៊ុនវិនិយោគ និងផ្តល់ប្រឹក្សាដែលផ្តោតជាសំខាន់លើវិស័យហិរញ្ញវត្ថុ។ លោក ដើរដៃ ក៏ធ្លាប់បានបម្រើការងារជានាយកនៃ National Corporates and Financial Institutions Group ជាមួយធនាគារ ANZ Royal ផងដែរ ។ លោកបានបម្រើការងារនៅធនាគារ ANZ Royal អស់រយៈពេលជាង 11 ឆ្នាំ ក្នុងមុខតំណែងផ្សេងៗ គ្នារួមមាន Head of SME Lending, Head of Mortgages និង Head of Corporate & Institutional Banking និង Head of Transaction Banking និងជាគណៈកម្មាធិការប្រតិបត្តិផងដែរ។ លោក ក៏បានបម្រើការងារឱ្យធនាគារ កាណាដា ក្នុងមុខតំណែងជាប្រធានកម្ចីខ្នាតតូច និងមធ្យម និងជាមួយធនាគារ TD នៅប្រទេសកាណាដា។ ក្រៅពីបទពិសោធន៍លើវិស័យធនាគារ លោក ដើរដៃ ក៏បានចូលរួមនៅក្នុងសកម្មភាពមួយចំនួនទាក់ទងនឹងការអភិវឌ្ឍអាជីវកម្ម ធនធានមនុស្ស និងការតស៊ូមតិក្នុងការផ្លាស់ប្តូរគោលនយោបាយវិស័យឧស្សាហកម្មជាមួយនឹងមុខតំណែងជាប្រធានសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា (CanCham) សមាជិកក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអន្តរជាតិ (IBC) ប្រធាននៃអនុគណៈកម្មាធិការស្តីពីការអប់រំសម្រាប់ IBC និងជាក្រុមប្រឹក្សាភិបាលរបស់ VBNK ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយដល់ការអភិវឌ្ឍសមត្ថភាពនៅកម្ពុជា។ លោក ដើរដៃ បានទទួលបរិញ្ញាបត្រផ្នែកសង្គមវិទ្យាពីសាកលវិទ្យាល័យ Western Ontario នៃប្រទេសកាណាដា និងបានបញ្ចប់វគ្គសិក្សា securities ពី Canadian Securities Institute ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេប


1. ទ្រព្យសកម្មសរុប

គិតជាលានដុល្លារអាមេរិក




4. គុណភាពទ្រព្យសកម្ម

ឥណទានមិនដំណើរការ លើសប្បស្នើ ៩០ ថ្ងៃ ជាចំណែកនៃឥណទានសរុប




2. មូលធនរបស់ភាគទុនិក

គិតជាលានដុល្លារអាមេរិក




5. ប្រាក់បញ្ញើពីអតិថិជន

គិតជាលានដុល្លារអាមេរិក




3. ឥណទានផ្តល់ឲ្យអតិថិជន

គិតជាលានដុល្លារអាមេរិក




6. ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ)

គិតជាលានដុល្លារអាមេរិក




7. អតិថិជនឥណទាន

អតិថិជនឥណទានសរុប
គិតជាពាន់អ្នក




10. ការបង្វិលចំណូលលើទ្រព្យសកម្ម




8. អតិថិជនប្រាក់បញ្ញើ


អតិថិជនប្រាក់បញ្ញើសរុប
គិតជាពាន់អ្នក



11. ការបង្វិលចំណូលលើមូលនិធិម្ចាស់ហ៊ុន



9. អនុបាតសាធនភាព



ចំណុចសំខាន់ៗ អំពីអាជីវកម្ម ឆ្នាំ 2017

ធនាគារស្ថាបនាមានគោលបំណងអភិវឌ្ឍន៍ឲ្យក្លាយជាធនាគារពាណិជ្ជកម្មដែលទទួលបានការទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈការផ្តល់សេវាធនាគារពេញលេញដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងអភិបាលកិច្ចសាជីវកម្មល្អ អនុលោមភាព និងតម្លាភាព។

ធនាគារក៏មានបំណងអភិវឌ្ឍវប្បធម៌ពាណិជ្ជកម្មដែលយុត្តិធម៌ ស្មោះត្រង់ និងមានតម្លាភាពដែលមានការរក្សាទំនាក់ទំនងល្អប្រសើរនៅក្នុងធនាគារ ព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់បុគ្គលិក។




ភាពងាយស្រួល

ភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងគឺពួកគាត់អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានគ្រប់ពេលវេលា (២៤ ម៉ោង/ថ្ងៃ ៧ ថ្ងៃ/សប្តាហ៍)។ យើងយល់ច្បាស់ថា អតិថិជនរបស់យើងពេលខ្លះមានភាពមមាញឹកខ្លាំង ហើយមិនអាចធ្វើដំណើរមកកាន់សាខារបស់យើងដោយផ្ទាល់ឡើយ។ ដូច្នេះហើយទើបយើងបានដាក់ដំណើរការម៉ាស៊ីនអេធីអឹមចំនួនជាង ១០០ កន្លែង នៅទូទាំងប្រទេស ដើម្បីអោយអតិថិជនរបស់យើងអាចប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព។



អតិថិជនជាអាទិភាព

ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការរួមបញ្ចូលគ្នានេះ ធនាគារ ស្ថាបនា បានអនុវត្តយុទ្ធសាស្ត្រជាច្រើនក្នុងគោលបំណងដើម្បីផ្តល់ជូននូវបទពិសោធន៍សេវាកម្មអតិថិជនដ៏ល្អបំផុតនៅគ្រប់សាខារបស់យើង។ យើងជឿជាក់ចំពោះកិច្ចការដែលយើងបានអនុវត្តកន្លងមក។ ទោះបីយ៉ាងណា យើងដឹងថាមានកិច្ចការជាច្រើនទៀតដែលត្រូវសម្រេច ដើម្បីអាចនាំមុខគូប្រជែងនានារបស់យើងបាន។



ជួយអតិថិជនរបស់យើងឲ្យរីកចម្រើន

យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការជួយដល់អតិថិជនរបស់យើង ហើយពួកគាត់គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ យើងមានទំនួលខុសត្រូវក្នុងការជួយពួកគាត់ឲ្យរីកចម្រើនទៅមុខ។ ការរីកចម្រើននេះអាចមានន័យខុសប្លែកពីគ្នាអាស្រ័យទៅលើទិដ្ឋភាពនៃការរស់នៅរបស់ពួកគាត់ម្នាក់ៗ។

ផលិតផល និងសេវាកម្មរបស់យើងរួមមាន៖

ប្រាក់បញ្ញើ

គណនីបញ្ញើសន្សំ
គណនីចរន្ត
គណនីបញ្ញើសន្សំមានកាលកំណត់
គណនីសន្សំអាជីវកម្ម
គណនីរូបិយប័ណ្ណបរទេស



ឥណទាន

ឥណទានអាជីវកម្ម
ឥណទានគេហដ្ឋាន
ឥណទានផ្ទាល់ខ្លួន
ឥណទានវិបារម្ភ
ឥណទានទុនបង្វិលរយៈពេលខ្លី
ហិរញ្ញប្បទានពាណិជ្ជកម្ម



សេវាផ្សេងៗ

សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស
សេវាប្តូររូបិយប័ណ្ណបរទេស
សេវាទូទាត់វិក្កយបត្រ
សេវាចាត់ចែងសាច់ប្រាក់
សេវាហិរញ្ញប្បទាន
សេវាប្រមូលប្រាក់



បណ្តាញចែកចាយ

សេវាធនាគារហ៊ុន/អេធីអិម
សេវាធនាគារតាមអ៊ីនធឺណេត
សាខាធនាគារ
សហការីទំនាក់ទំនង



លទ្ធផលការងារឆ្នាំ 2017

ឆ្នាំ 2017 គឺជាឆ្នាំដ៏អស្ចារ្យមួយដែលធ្វើឲ្យធនាគារស្ថាបនាវិលត្រឡប់ទៅរកកំណើនដ៏រឹងមាំវិញ ហើយសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំនេះ ជាពិសេសទាក់ទងនឹងឥណទាន និងប្រាក់ចំណេញ ខណៈដែលរក្សាបាននូវគុណភាពទ្រព្យសកម្មដ៏រឹងមាំរបស់ខ្លួន ពោលគឺ ឥណទានមិនដំណើរការ (NPL)។

ឥណទាន



នៅឆ្នាំ ២០១៧ ឥណទានសរុបរបស់ធនាគារស្ថាបនាបានកើនឡើងយ៉ាងខ្លាំងដោយមានទឹកប្រាក់សរុបចំនួន ៨០៩ លានដុល្លារ ពោលគឺកើនឡើង ៣២% បើធៀបនឹងឆ្នាំ២០១៦ ។

កំណើនឥណទានខ្ពស់លើសពីការរំពឹងទុកនេះ គឺដោយសារកត្តាសំខាន់ៗមួយចំនួនដូចជាការពង្រីកសាខាចំនួន ១៦៨ នៅទូទាំងប្រទេស ការកើនឡើងនូវតម្រូវការនៅលើទីផ្សារដោយសារលក្ខខណ្ឌសេដ្ឋកិច្ចល្អ ប្រសើរនៅឆ្នាំ២០១៧ ខែចុងនិងលក្ខខណ្ឌនៃផលិតផល និងសេវាកម្មមានភាពទាក់ទាញនិងប្រកួតប្រជែង គួបផ្សំនឹងការបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះធនាគារស្ថាបនា។

ដើម្បីជួយពង្រឹងអភិបាលកិច្ចសាធារណៈ ធនាគារស្ថាបនាបានបន្តនូវគោលការណ៍ប្រកបដោយភាពប្រុងប្រយ័ត្នក្នុងការវាយតម្លៃសកម្មភាពឥណទានរបស់ខ្លួន ព្រមទាំងសកម្មភាពផ្តល់ឥណទានសកម្មសម្រាប់ទាក់ទាញសក្តានុពលថ្មីៗ និងជួយអភិវឌ្ឍន៍ប្រើប្រាស់មូលនិធិនេះប្រកបដោយប្រសិទ្ធភាព។

ការគ្រប់គ្រងហានិភ័យឥណទានមានភាពល្អឥតខ្ចោះ។ ធនាគារស្ថាបនាមានទំនុកចិត្តក្នុងការបន្តត្រួតពិនិត្យ និងទ្រទ្រង់ហានិភ័យឥណទានដែលផលបត្រ នៃផលបត្រឥណទានរបស់ខ្លួនច្រើនជាង 98%ត្រូវបានចាត់ទុកថាមិនហួសកំណត់ ឬថយចុះ។ លើសពីនេះទៀតធនាគារមានដំណើរការជ្រើសរើស និងសម្រាំងយ៉ាងតឹងរឹងដើម្បីពង្រីកសេវាឥណទានដល់អតិថិជន។



ប្រាក់បញ្ញើ

នៅឆ្នាំ 2017 ធនាគារ ស្ថាបនា បានសង្កេតឃើញពីកំណើនប្រាក់បញ្ញើនូវផលបត្រប្រាក់បញ្ញើ បន្ទាប់ពីមានការរីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ 2016 ដែលនាំឲ្យមានចរន្តសាច់ប្រាក់យ៉ាងខ្លាំងសម្រាប់ឆ្នាំ 2017 ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2017 ប្រាក់បញ្ញើអតិថិជនសរុបមានចំនួន 618.2 លាន ដុល្លារអាមេរិក ដោយមានបម្រែបម្រួលកើនឡើងនូវបញ្ញើតាមតម្រូវការរៀបរៀងបញ្ញើមានកាលកំណត់។ ខាងក្រោម គឺជាមូលហេតុបួនយ៉ាងដែលធ្វើ ឲ្យបញ្ញើរបស់ធនាគារកើនឡើង៖

01 បុគ្គលិកដែលធ្វើការនៅ ធនាគារ ស្ថាបនា ចាប់ពី បុគ្គលិកធនាគាររហូតដល់ថ្នាក់គ្រប់គ្រង មានចំណាប់អារម្មណ៍ខ្លាំងក្នុងការផ្តល់សេវាកម្មធនាគារល្អបំផុតក្នុងកម្រិតវិជ្ជាជីវៈ និងមានឥរិយាបថខ្ពស់បំផុត។ រាល់ប្រតិបត្តិការទាំងអស់សុទ្ធតែមានការ ប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផលល្អបំផុតដែលបំពេញតម្រូវការទីផ្សារ ចុងក្រោយបំផុតសេវាកម្មដែលផ្តល់ភាពងាយស្រួល និងការគ្រប់គ្រង ប្រតិបត្តិការល្អបំផុតនិងមានជំនួយពីបច្ចេកវិទ្យាចុងក្រោយបង្អស់។

02 ទស្សនៈ “ចាត់ទុកអតិថិជនជាអាទិភាព” ត្រូវបាន បណ្តុះនៅក្នុងផ្នត់គំនិតរបស់បុគ្គលិក និងអ្នកគ្រប់គ្រងរបស់ ធនាគារស្ថាបនាទាំងអស់ ហើយទស្សនៈនេះមានឥទ្ធិពលនាំមកនូវបរិយាកាស ល្អនៃសេវាអតិថិជននៅគ្រប់សាខាទាំងអស់។

03 ទស្សនវិស័យនេះបានជួយធនាគារស្ថាបនាឲ្យរក្សា បាននូវអតិថិជនចាស់របស់ខ្លួន ព្រមទាំងទាក់ទាញ អតិថិជនថ្មីថែមទៀតផងដែរ។

04 ក្នុងនាមជាធនាគារពាណិជ្ជកម្មជាតិលំដាប់លេខ 2 ផ្នែកបណ្តាញសាខាទូទាំងប្រទេស ធ្វើឲ្យធនាគារ អានពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែទូលំទូលាយសម្រាប់បំពេញ ចិត្តអតិថិជន ចំពោះគំនិតនៃការដាក់ប្រាក់នៅក្នុងធនាគារដែលពួកគេ អាចទុកចិត្តបាន ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាល ។

ឥរិយាបថរបស់អតិថិជនចំពោះ ធនាគារស្ថាបនាមានភាពល្អប្រសើរឡើង ដោយសារពួកគាត់បានឃើញពីសក្តានុពលនៃការដាក់ប្រាក់នៅក្នុង ធនាគារ ស្ថាបនា ក៏ដូចជាការណែនាំនូវផលិតផល និងសេវាកម្មថ្មីៗ ដែលកាន់តែល្អប្រសើរ ជាពិសេស សេវាធនាគារ ឌីជីថល ដូចជា សេវាធនាគារតាម អ៊ិនធឺណិត និងសេវាធនាគារចល័ត ប័ណ្ណឥណទាន និងប័ណ្ណឥណទាន ម៉ាស៊ីនអេធីអឹមបន្ថែមទៀត។ ដូច្នេះប្រាក់បញ្ញើនៅធនាគារត្រូវបានគេរំពឹង ថានឹងបន្តកើនឡើងនៅក្នុងបណ្តាញខាងមុខៗ។

គោលដៅសម្រាប់ឆ្នាំ ២០១៨



ការអភិវឌ្ឍនិយោជិត

ធនាគារ ស្ថាបនា ផ្ដោតទៅលើការជំរុញសមិទ្ធកម្ម គុណភាព និងការអភិវឌ្ឍន៍ជាប្រចាំ។ យើងផ្តល់តម្លៃចំពោះភាពចម្រុះនៅក្នុងចំណោមបុគ្គលិកទាំងអស់ និងធ្វើការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់យើងដើម្បីយើងអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនកាន់តែល្អប្រសើរ ព្រមទាំងផ្តល់ផលិតផល និងសេវាកម្មធនាគារប្រកបដោយជោគជ័យផងដែរ។

គន្លឹះសំខាន់មួយនៃភាពជោគជ័យរបស់ធនាគារស្ថាបនា គឺពឹងផ្អែកទៅលើធនធានមនុស្ស។ ដូច្នេះហើយទើបធនាគារស្ថាបនាតែងតែជ្រើសរើស និងអភិវឌ្ឍបុគ្គលិកម្នាក់ៗស្របទៅតាមសក្តានុពល និងភាពសមស្របសម្រាប់ការងាររបស់ពួកគាត់។

នៅត្រឹមដំណាច់ឆ្នាំ 2017 បុគ្គលិករបស់យើងឡើងដល់ចំនួន 4,339 (1,634 នាក់ជានារី)។ បុគ្គលិកដែលយើងបានជ្រើសរើសដំបូងមានចំនួន 780 នាក់។ ភាគច្រើននៃមុខតំណែងដែលយើងបានជ្រើសរើសនៅតែផ្ដោតទៅលើផ្នែកលក់ និងផ្នែកបម្រើសេវាអតិថិជនដើម្បីបង្កើនចំនួនបុគ្គលិកដែលមានស្រាប់ ឬជំនួសឲ្យបុគ្គលិកដែលបានលាល័យ ឬបានឈប់ធ្វើការនៅធនាគារស្ថាបនា។

ក្រៅពីនេះ ផ្នែកធនធានមនុស្សបានផ្ដោតទៅលើការរៀបចំដំណើរការឡើងវិញ ព្រមទាំងការរៀបចំផែនការ និងអភិវឌ្ឍធនធានដើម្បីធានាថាការគ្រប់គ្រងធនធាន និងដំណើរការបន្តអភិវឌ្ឍប្រព្រឹត្តទៅដោយភាពល្អ។

យើងផ្តល់ឱកាសសិក្សា និងអភិវឌ្ឍដើម្បីគាំទ្រដល់គ្រប់ដំណាក់កាលនៃដំណើរការអភិវឌ្ឍសម្រាប់បុគ្គលិកថ្មី និងបុគ្គលិកចាស់ចាប់ពីកំរិតទូទៅរហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអាជីវកម្មរបស់យើងតាមរយៈកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅផ្សេងៗ។ វិធីសាស្ត្ររបស់យើងគឺធ្វើការអភិវឌ្ឍសមត្ថភាពបុគ្គលិក គួបផ្សំជាមួយបទពិសោធន៍ពេលកំពុងបំពេញការងារ ការបំពាក់បំប៉ន ការរៀនសូត្រពីអ្នកដទៃ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលផ្លូវការផ្ទៃក្នុង និងការបណ្តុះបណ្តាលជាមួយស្ថាប័នខាងក្រៅ ដូចជាកម្មវិធីបណ្តុះបណ្តាលក្រៅប្រទេសជាដើម។

កាលពីឆ្នាំ 2017 កន្លងទៅ យើងបានរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកថ្មីចំនួន 561 នាក់ និងកម្មវិធីអភិវឌ្ឍន៍ជំនាញផ្សេងៗទៀត ដូចជា ការអភិវឌ្ឍបច្ចេកទេស ឥរិយាបថ និងភាពជាអ្នកដឹកនាំសម្រាប់បុគ្គលិកចំនួន 372 នាក់។

ជាពិសេស យើងបង្កើតកម្មវិធីស្រាវជ្រាវអន្តរជាតិ/កម្មវិធីកម្មសិក្សាការងារ និងបន្តផ្តល់ដល់បុគ្គលិកដែលមានសក្តានុពលខ្ពស់នូវឱកាសអភិវឌ្ឍអាជីពទៅជាអ្នកដឹកនាំជាន់ខ្ពស់នាពេលអនាគតនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា នៅប្រទេសមីយ៉ាន់ម៉ា និងធនាគារ MARUHAN Japan Bank នៅក្នុងប្រទេសឡាវដែលជាផ្នែកមួយនៃក្រុមហ៊ុនហិរញ្ញវត្ថុរបស់យើង។



ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចសាធារណៈ

ជោគជ័យនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពរបស់ ធនាគារ ស្ថាបនា នឹងត្រូវបានគាំទ្រដោយការគ្រប់គ្រងដោយប្រុងប្រយ័ត្ននូវហានិភ័យ របស់យើង។

យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់យើងចាប់ផ្តើមពីស្ថាប័ន អភិបាលកិច្ច និងរៀបចំគោលនយោបាយរបស់យើង ដែលបង្កើតឡើង ដោយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនៅក្នុងក្រុមប្រឹក្សាភិបាល។ ផ្នែកនេះរួមបញ្ចូលទាំង គណៈកម្មាធិការក្រុមប្រឹក្សាហានិភ័យ និងបាន គណៈកម្មាធិការសវនកម្មផងដែរ។ គណៈកម្មាធិការក្រុមប្រឹក្សាហានិភ័យ កំណត់ក្របខ័ណ្ឌទទួលយកហានិភ័យសម្រាប់ធនាគារ ដែលត្រូវបាន បញ្ចូលទៅក្នុងគោលនយោបាយប្រតិបត្តិការអនុលោមភាព និង គោលនយោបាយឥណទានទាំងអស់របស់យើង។ ក្របខ័ណ្ឌទទួលយក ហានិភ័យកំណត់កត្តាចម្បងៗអំពីរបៀបធ្វើអាជីវកម្មរបស់យើង និង រួមបញ្ចូលទាំងព្រំដែនផ្សេងៗ ដូចជា ការចូលរួមតែក្នុងសកម្មភាព ណាដែលបានអនុញ្ញាត កំណត់កម្រិតផលបត្រនៅក្នុងវិស័យជាក់លាក់ គ្រប់គ្រងកម្រិត និងការទទួលយកហានិភ័យ និងជួយដឹកនាំអាជីវកម្ម ឲ្យសម្រេចគោលដៅរបស់ខ្លួនប្រកបដោយចីរភាព។

ក្រៅពីគណៈកម្មាធិការក្រុមប្រឹក្សាភិបាល ធនាគារ ក៏មានគណៈ កម្មាធិការគ្រប់គ្រងការតាមដាន និងត្រួតពិនិត្យផងដែរដើម្បីត្រួតពិនិត្យ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។ គណៈកម្មាធិការទាំងនេះ រួមមាន គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គណៈកម្មាធិការឥណទាន និងគណៈកម្មាធិការប្រតិបត្តិផ្សេងៗទៀត ដែលធ្វើការគ្រប់គ្រង និង វាស់វែងហានិភ័យប្រតិបត្តិការ និងទីផ្សារ។

មុខងារហានិភ័យឯករាជ្យ

ធនាគារ ស្ថាបនា មានមុខងារហានិភ័យឯករាជ្យដែលដាក់បញ្ចូល នូវក្របខ័ណ្ឌហានិភ័យ និងរចនាសម្ព័ន្ធគោលនយោបាយក្នុងអាជីវកម្ម។ នាយកដ្ឋានហានិភ័យធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មក្នុងការ អភិវឌ្ឍន៍ដំណើរការដែលមានរចនាសម្ព័ន្ធ និងការរៀបចំវិន័យត្រឹមត្រូវ ដើម្បីធ្វើការគ្រប់គ្រង និងវាស់វែងហានិភ័យ។ នាយកដ្ឋានចំនួនបីដែល ស្ថិតក្រោមការគ្រប់គ្រងនៃមុខងារប្រធានការិយាល័យហានិភ័យ ដូចជា ហានិភ័យឥណទាន នាយកដ្ឋានឥណទាន និងនាយកដ្ឋានហានិភ័យ ប្រតិបត្តិ និងទីផ្សារ។ នាយកដ្ឋានហានិភ័យឥណទាន ត្រួតពិនិត្យការ គ្រប់គ្រងផលបត្រ រួមបញ្ចូលទាំងការធ្វើរបាយការណ៍ ការងារវិភាគ ប្រតិបត្តិឥណទាន ការរៀបចំគោលនយោបាយ និងអនុសាសន៍ គោលនយោបាយ។ នាយកដ្ឋាន ឥណទាន ផ្តល់ការគាំទ្រផ្នែករដ្ឋបាល និងមុខងារអនុម័តឯករាជ្យសម្រាប់ពាក្យស្នើសុំឥណទាន។ ហើយចុង ក្រោយបង្អស់ នាយកដ្ឋានហានិភ័យប្រតិបត្តិការ និងទីផ្សារទទួលខុសត្រូវ លើការគ្រប់គ្រងគោលនយោបាយ និងនីតិវិធីដែលពាក់ព័ន្ធនឹងបញ្ហា ហានិភ័យប្រតិបត្តិការទាំងអស់ និងមុខងារហានិភ័យទីផ្សារ ដូចជា ហានិភ័យសាច់ប្រាក់ និងហានិភ័យប្តូររូបិយប័ណ្ណបរទេសជាដើម។

ធនាគារត្រូវប្រឈមនឹងហានិភ័យមួយចំនួនដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យទីផ្សារ
- ហានិភ័យឥណទាន
- ហានិភ័យសាច់ប្រាក់

១. ហានិភ័យប្រតិបត្តិការ

នេះគឺជាហានិភ័យនៃការខាតបង់ដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីកង្វះខាត ឬបរាជ័យនៃដំណើរការផ្ទៃក្នុង បុគ្គលិក និងប្រព័ន្ធ ឬពីកត្តាខាងក្រៅ ក្រៅពីហានិភ័យឥណទានទីផ្សារ និង សាច់ប្រាក់ មានដូចជា ហានិភ័យដែលកើតចេញពីលក្ខខណ្ឌច្បាប់ និង បទបញ្ញត្តិ និងស្តង់ដារវិបាកចែនសាធារណៈកម្មទូទៅ។

ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការ គ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបង្កើតឡើងក្នុងគោលដៅដើម្បី ធានាថា ហានិភ័យទាំងនេះត្រូវបានកំណត់ ប៉ាន់ស្មាន វាស់វែងវាយតម្លៃ ត្រូវបានចាត់ចែង ត្រួតពិនិត្យ និងរាយការណ៍ ដោយមានការត្រួតពិនិត្យ អភិបាលកិច្ចសមស្រប។ ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យមានការបង្កើតរចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និងគោលនយោបាយ គ្រប់គ្រងច្បាស់លាស់។

គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបាន អនុវត្តរួមមានការបង្កើតសិទ្ធិចុះហត្ថលេខា ការកំណត់កត្តាដែលប្រព័ន្ធ ឯកសារ និងនីតិវិធីបង្កើនប្រសិទ្ធភាព និងការគោរពតាមបទបញ្ញត្តិ និង លក្ខខណ្ឌច្បាប់ផ្សេងៗទៀត។

គោលបំណងនៃមុខងារហានិភ័យប្រតិបត្តិមិនត្រឹមតែមានគោលដៅ លុបបំបាត់ហានិភ័យទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាផងដែរ ថាការត្រួតពិនិត្យដែលមានអាចកាត់បន្ថយការខាតបង់ និងធានាថា ហានិភ័យប្រតិបត្តិផ្សេងទៀតរបស់ធនាគារនៅតែស្ថិតក្នុងកម្រិតដែល អាចទទួលយកបាន។

២. ហានិភ័យទីផ្សារ

ហានិភ័យនេះពាក់ព័ន្ធនឹងសកម្មភាពជំនួញ និងសកម្មភាពតារាង តុល្យការរបស់ធនាគារ ស្ថាបនា និងជាហានិភ័យដល់ប្រាក់ចំណូលដែល កើតឡើងពីការប្រែប្រួលអត្រាការប្រាក់អត្រាប្តូររូបិយប័ណ្ណបរទេសលម្អៀង និងបម្រែបម្រួលតម្លៃឥណទាននៅក្នុងទីផ្សារ ។

ហានិភ័យអត្រាការប្រាក់ គឺជាសក្តានុពលនៃការបាត់បង់ប្រាក់ ចំណេញកើតឡើងពីការប្រែប្រួលតម្លៃទ្រព្យសកម្មរបស់យើងដោយ សារតែការផ្លាស់ប្តូរអត្រាការប្រាក់នៅលើទីផ្សារ។



ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យនៃការខាតបង់កើតឡើងពីការធ្លាក់ចុះតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុដោយសារតែការផ្លាស់ប្តូរអត្រាប្តូររូបិយប័ណ្ណបរទេស ឬសកម្មភាពជួញដូររូបិយប័ណ្ណបរទេស។

៣. ហានិភ័យឥណទាន

ហានិភ័យឥណទានកើតឡើងពីការខាតបង់ដោយសារតែភាគីម្ខាងទៀតមិនបានបំពេញ កាតព្វកិច្ចសងប្រាក់តាមកិច្ចសន្យា ដូចជាកិច្ចសន្យាឥណទានជាដើម។ ធនាគារស្ថាបនាកំពុងប្រឈមនឹងហានិភ័យឥណទានតាមរយៈការផ្តល់ឥណទាន និងសកម្មភាពឥណទាន។

របៀបគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ៖

សកម្មភាពផ្តល់ឥណទានរបស់យើង គឺផ្អែកទៅលើរបាយការណ៍ទទួលយកហានិភ័យដែលកំណត់កម្រិតផលបត្រកម្រិតខ្ពស់ដោយផ្អែកលើយុទ្ធសាស្ត្រហានិភ័យទូទៅ។ កិច្ចការនេះរួមបញ្ចូលទាំងវិធានការនានា ដូចជាការកំណត់ទៅលើកំហាប់ឧស្សាហកម្ម និងរង្វាស់លទ្ធផលផលបត្រជាដើម។

ធនាគារ មានគោលនយោបាយផ្តល់ឥណទានគ្រប់ជ្រុងជ្រោយដែលរួមមាន ស្តង់ដារផលិតផល និងបទដ្ឋានបំពេញខាតឥណទានលម្អិតជាដើម។ គោលនយោបាយនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សា ហើយមានកត្តាកំណត់ផលិតផលជាក់លាក់ ដូចជា ទីផ្សារគោលដៅ ខ្វែង និងលក្ខខណ្ឌឯកសារ និងនីតិវិធីនានា គ្រប់គ្រងលើផលិតផលឥណទានដែលនឹងផ្តល់ជូនជាដើម។ កិច្ចការនេះរួមបញ្ចូលទាំងកត្តាកំណត់វត្ថុបញ្ចាំ និងវត្ថុធានា និងប្រព័ន្ធនាយតម្លៃហានិភ័យដែលកំណត់កម្រិតហានិភ័យរបស់ភាគីម្ខាងទៀត។

សម្រាប់ការអនុម័តលើការផ្តល់ឥណទានធំៗ គណៈកម្មាធិការឥណទានរបស់ធនាគារដែលមានសមាជិកចំនួន ៥ រូប មកផ្អែកពីហានិភ័យនិងអាជីវកម្ម ធ្វើការអនុម័តទៅលើឥណទាន និងលក្ខខណ្ឌសម្រាប់ការផ្តល់ឥណទានពាណិជ្ជកម្ម និងសហគ្រាស។ ការរៀបចំបែបនេះធានានូវវិធីសាស្ត្រដែលមានតុល្យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការផ្តល់ឥណទាន ខណៈពេលមានការប្រឈមចំពោះហានិភ័យធំៗ។

៤. ហានិភ័យលំហូរសាច់ប្រាក់

ហានិភ័យលំហូរសាច់ប្រាក់ និងមូលនិធិ គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទូទាត់របស់ខ្លួននៅពេលដល់ការកំណត់ត្រូវទូទាត់ រាប់បញ្ចូលទាំងការសងអ្នកដាក់ប្រាក់បញ្ញើ ឬបំណុលលក់ដុំដែលដល់កាលកំណត់ត្រូវសង ឬធនាគារមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើនទុនទ្រព្យសកម្ម ជាពិសេសគឺសកម្មភាពនៃការផ្តល់ឥណទាន។

ធនាគារ ស្ថាបនាបន្តគោរពទៅតាមច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងសាច់ប្រាក់ និងកំពុងអនុវត្តក្របខ័ណ្ឌគ្រប់គ្រងលំហូរសាច់ប្រាក់នៅឆ្នាំ២០១៨ ដើម្បីគ្រប់គ្រងឲ្យបានកាន់តែច្បាស់លាស់ថែមទៀតនូវចរន្តលំហូរចូល និងលំហូរចេញនូវឧបករណ៍ដែលងាយប្តូរជាសាច់ប្រាក់។

ធនាគារក៏វាស់វែងគម្លាតពេលវេលាកំណត់ និងធ្វើការកែតម្រូវរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឲ្យស្របទៅតាមរចនាសម្ព័ន្ធមូលនិធិរបស់ខ្លួនដើម្បីដោះស្រាយកាតព្វកិច្ចផ្សេងៗផងដែរ។

និរន្តរភាពសង្គម និងបរិស្ថាន

ធនាគារ ស្ថាបនា បានប្តេជ្ញាដើរតួនាទីជាដៃគូដែលមានទំនួលខុសត្រូវ ដើម្បីបង្កើតគុណតម្លៃយូរអង្វែង សម្រាប់ភាគីពាក់ព័ន្ធរបស់យើងប្រកបដោយនិរន្តរភាព។ យើងទទួលស្គាល់ថា ការសម្រេចចិត្តផ្នែកអាជីវកម្មរបស់យើងអាចមានសក្តានុពលប៉ះពាល់លើសហគមន៍ និងបរិស្ថាននៅជុំវិញ។ ធនាគារ ជឿជាក់ថា ការធ្វើតុល្យការរវាងបញ្ហាបរិស្ថាន និងសង្គម ជាមួយនឹងអាទិភាពផ្នែកហិរញ្ញវត្ថុ គឺជាគោលការណ៍គ្រឹះនៃការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងជាផ្នែកស្នូលនៃទំនួលខុសត្រូវរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវរួមចំពោះនិរន្តរភាពរបស់ធនាគារ ស្ថាបនា និងបានចាត់ទុកបញ្ហាបរិស្ថាន និងសង្គមជាការអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ធនាគារ។ យើងគ្រប់គ្រងបញ្ហានិរន្តរភាពដោយប្រើប្រាស់ទិដ្ឋភាពការងារដូចខាងក្រោម៖

ហិរញ្ញប្បទានមានទំនួលខុសត្រូវ

ការងារផ្តល់ប្រាក់កម្ចីរបស់យើង អាចមានឥទ្ធិពលទៅលើបរិស្ថាន និងសង្គម (“ES”) ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ យើងមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈការវាយតម្លៃថា តើអតិថិជនខ្ចីប្រាក់របស់យើងដើម្បីដោះស្រាយហានិភ័យសំខាន់ៗខ្លះ ដោយក្នុងនោះ រាប់បញ្ចូលទាំងការប្រឈមរបស់ពួកគេចំពោះហានិភ័យផ្នែកបរិស្ថាន និងសង្គមផងដែរដោយប្រើប្រាស់ឧបករណ៍វាយតម្លៃឥណទានរបស់យើង។ វិធីសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ ES របស់យើង គឺការគោរពតាមក្រមប្រតិបត្តិ និងក្រមសីលធម៌អាជីវកម្ម (“ក្រមសីលធម៌”)។

ការប្តេជ្ញាចិត្តនេះ ត្រូវបានរៀបរាប់នៅក្នុងគោលនយោបាយឥណទានដើម្បីគ្រប់គ្រងហានិភ័យផ្នែក ES ក្នុងការងារផ្តល់ប្រាក់កម្ចីរបស់យើង។ គោលនយោបាយនេះ ត្រូវបានបំពេញបន្ថែមដោយគោលនយោបាយថ្មីមួយស្តីពី និរន្តរភាពផ្នែកបរិស្ថាន និងសង្គម ដែលមានកំណត់អំពីបទដ្ឋានអនុវត្តការងារ និងប្រតិបត្តិការដែលត្រូវបានហាមឃាត់ (បញ្ជីបដិសេធ) ដើម្បីផ្តល់នូវគោលការណ៍ណែនាំលម្អិត និងរចនាសម្ព័ន្ធត្រឹមត្រូវជាងមុន ដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃហានិភ័យ ES សក្តានុពលនៃដំណើរការវាយតម្លៃឥណទាន។

វិធីសាស្ត្រវាយតម្លៃហានិភ័យ ES របស់យើង គឺស្ថិតនៅក្រោមអង្គភាពវាយតម្លៃឥណទានរបស់ផ្នែកឥណទានដែលត្រូវការដើម្បីធានាថាបញ្ហា ES សំខាន់ៗ ត្រូវបានពិចារណាលើពាក្យស្នើសុំឥណទានទាំងអស់ និងបានពិនិត្យឡើងវិញទៅតាមដំណាក់កាល។ ប្រសិនបើអតិថិជនខ្ចីប្រាក់ណាម្នាក់ត្រូវបានសង្ស័យថា មានអាជីវកម្មជាប់ពាក់ព័ន្ធនឹងសកម្មភាពផ្សេងៗ ដែលអាចនាំឲ្យមានបញ្ហាផ្នែក ES ឬអាចនឹងត្រូវចាត់បញ្ចូលទៅក្នុងបញ្ជីបដិសេធ នោះក្រុមវាយតម្លៃឥណទាន នឹងទាក់ទងភ្លាមៗទៅកាន់មន្ត្រីទទួលបន្ទុកផ្នែក ES របស់ផ្នែកគ្រប់គ្រងហានិភ័យឥណទាន ដើម្បីសុំពិគ្រោះយោបល់។ ប្រសិនបើអតិថិជនខ្ចីប្រាក់មិនមានឆន្ទៈក្នុងការចាត់

វិធានការ ដើម្បីគ្រប់គ្រង ឬ កាត់បន្ថយបញ្ហាផ្នែក ES ដែលបានរកឃើញឲ្យបានគ្រប់គ្រាន់ទេនោះ យើងនឹងមិនទទួលយកសំណើសុំឥណទាន ហើយនិងវាយតម្លៃថា លើទំនាក់ទំនងផ្នែកធនាគារប្រសិនបើមាន។

ភាពជាក្រុមហ៊ុនល្អ

ក្នុងនាមជាក្រុមហ៊ុនល្អ យើងតែងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងធនប៉ះពាល់ដោយផ្ទាល់លើផ្នែកបរិស្ថាន ហើយព្យាយាមធ្វើឲ្យសង្វាក់ផ្គត់ផ្គង់របស់យើងឆ្ពោះទៅរកទម្លាប់អនុវត្តដែលមាននិរន្តរភាពផងដែរ។

សូចនាករការងារផ្នែកបរិស្ថាន

ថាមពល

ការប្រើប្រាស់ថាមពលឆ្នាំ 2016	2016	2017
ថាមពលអគ្គិសនីគិតជា kwh/FTE	1,033	1,095
សាំង និងប្រេងម៉ាស៊ូត គិតជា លីត្រ/FTE	102	110

ក្រោយពីការអភិវឌ្ឍន៍ទៅជាធនាគារពាណិជ្ជកាលពីឆ្នាំ 2016 ការប្រើប្រាស់ថាមពលអគ្គិសនីរបស់ធនាគារ សម្រាប់បុគ្គលិកធ្វើការពេញម៉ោងម្នាក់ (FTE) បានកើនឡើង 6% នៅក្នុងឆ្នាំ 2017 បើធៀបនឹងឆ្នាំ 2016 ដោយសារតែការបន្ថែមនូវឧបករណ៍អេឡិចត្រូនិចចាំបាច់សម្រាប់បំពាក់សាខាបើកថ្មី ការតុបតែងកែប្រែសាខា និងការផ្លាស់ប្តូរទីតាំងសាខាទៅកាន់អគារដែលមានស្លាកយីហោត្រឹមត្រូវ។ បន្ថែមលើនេះ សាខានានា ដែលត្រូវបានកែប្រែតុបតែងឡើងវិញ ក៏ត្រូវធ្វើប្រតិបត្តិការអាជីវកម្មយូរជាងមុន ដើម្បីបម្រើសេវាអតិថិជនផងដែរ។ ការប្រើប្រាស់សាំង និងប្រេងម៉ាស៊ូត ក៏បានកើនឡើង 7.8% នៅឆ្នាំ 2017 ពីព្រោះយើងបានផ្តល់រថយន្តដល់សាខាមួយចំនួន ដើម្បីគាំទ្រដល់អាជីវកម្ម និងប្រតិបត្តិការសេវាធនាគារ ហើយយើងបានទិញម៉ូតូបន្ថែមសម្រាប់ភ្នាក់ងារឥណទានថ្មី និង SME នៅតាមសាខារបស់យើងផងដែរ។

ការប្រើប្រាស់ក្រដាស និងក្រដាសអនាម័យ

ការប្រើប្រាស់ក្រដាស	2016	2017
Paper in kg/FTE	20.4	29.9
Tissue in kg/FTE	4.5	5.4

ធនាគារ បានផ្តួចផ្តើមឲ្យមានផែនការមួយចំនួនស្តីពីភាពគ្មានក្រដាស និងទិន្នន័យអេឡិចត្រូនិច ដើម្បីរួមចំណែកដល់ការការពារបរិស្ថានដែលក្នុងនោះយើងបានបង្កើតជាប្រព័ន្ធសម្រាប់សំណើរនានា ដូចជាពាក្យស្នើសុំច្បាប់អេឡិចត្រូនិច (e-Leave) ប័ណ្ណប្រាក់បៀវត្សអេឡិចត្រូនិច

(E-Pay) មូលនិធិប្រាក់សោធនអេឡិចត្រូនិក (e-Provident Fund) និង អ៊ីនត្រាណែត ដើម្បីចែករំលែកព័ត៌មានតាមអ៊ីនធឺណិតរវាងសាខាទូទាំង ប្រទេស និងទីស្នាក់ការកណ្តាល។ ទោះជាយ៉ាងណា ដោយសារកំណើន បុគ្គលិកការពង្រីកនិងការតុបតែងសាខាដូចជាកំណើនប្រាក់កម្រៃមហិក ការប្រើប្រាស់ក្រដាស បានកើនឡើងរហូតដល់ទៅ 46% ហើយការ ប្រើប្រាស់ក្រដាសអនាម័យបានកើនឡើង 20% ផងដែរ។

ទឹក

ការប្រើប្រាស់ទឹក

	2016	2017
ទឹកគិតជា ម៉ែត្រគូប/FTE	42	40

ការប្រើប្រាស់ទឹកបានធ្លាក់ចុះបន្តិចក្នុងកម្រិត 4.8% ដោយសារ ធនាគារ មិនអនុញ្ញាតឲ្យមានការលាងសម្អាតយានយន្តនៅក្នុងបរិវេណ ឡើយនៅចាប់ពីឆ្នាំ 2017 មក។

បុគ្គលិក

បុគ្គលិក

	2016	2017
ចំនួនបុគ្គលិក	3,989	4,339
បុគ្គលិកប្រុស	2,503	2,705
បុគ្គលិកស្ត្រី	1,486	1,634
ចំនួនបុគ្គលិកសរុប (FTE)	3,989	4,339

ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍

	2016	2017
ចំនួនបុគ្គលិកថ្មី	733	561
ចំនួនបុគ្គលិកដែលមានស្រាប់	7,570	165
ចំនួននៃបុគ្គលិកចូលរួមពីខាងក្រៅ	184	207

ទំនួលខុសត្រូវសង្គម



ការចូលរួមបរិច្ចាគឈាម ពីសំណាក់បុគ្គលិក

យុទ្ធនាការប្រចាំឆ្នាំដើម្បីគាំទ្រដល់
វិស័យសុខាភិបាលនៅកម្ពុជា



កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃទំនួលខុសត្រូវលើសង្គម (CSR) របស់ធនាគារ ស្ថាបនា។ ដោយមានការគាំទ្រពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ ស្ថាបនា ធ្វើការរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយទទួលបានការស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមពីសំណាក់បុគ្គលិកគ្រប់លំដាប់ថ្នាក់។

គោលបំណងនៃកម្មវិធីបរិច្ចាគឈាមនេះ គឺដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យសុខាភិបាលនៅកម្ពុជា តាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិកក្នុងការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។

យុទ្ធនាការនេះ ពិតជាបានជួយសង្គ្រោះអាយុជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ និងជួយបង្កើនបរិមាណឈាមក្នុងស្តុករបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ទុកប្រើប្រាស់នាពេលអនាគត។

ឆ្នាំ២០១៧ គឺជាការចូលរួមបរិច្ចាគឈាមលើកទី ១០ របស់ធនាគារស្ថាបនា ជាមួយនឹងពាក្យស្លោក “បរិច្ចាគឈាម គឺចែករំលែកក្តីស្រឡាញ់” ។ កម្មវិធី បរិច្ចាគឈាមនេះត្រូវបានប្រារព្ធឡើងនៅបួន ទីតាំងផ្សេងៗគ្នា គឺនៅការិយាល័យកណ្តាល សាខាខេត្តសៀមរាប សាខាខេត្ត កំពង់ចាម និងសាខា ខេត្តបាត់ដំបង ដែលមានបុគ្គលិកសរុបប្រមាណជាង ៣០០នាក់ មកពីសាខាទាំង ១៦៨ របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចុះឈ្មោះចូលរួមបរិច្ចាគឈាម។

បើយោងតាមការសិក្សា ឈាមមួយផ្លែកដែលមនុស្សម្នាក់បានបរិច្ចាគអាចជួយសង្គ្រោះអាយុជីវិត មនុស្សបានចំនួនបីនាក់។

ពានរង្វាន់



វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធចំណាត់ថ្នាក់ “មាស”

ធនាគារ ស្ថាបនា បានទទួល វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធចំណាត់ថ្នាក់ “មាស” កាលពី ថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2017 សម្រាប់ការប្រកាសពន្ធបានទាន់ពេលវេលាជូនដល់អគ្គនាយកដ្ឋានពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា។

វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធចំណាត់ថ្នាក់ “មាស” នេះ គឺជាចំណាត់ថ្នាក់កំពូលដែលមាន សុពលភាពរយៈពេល 2 ឆ្នាំ ដោយគិតចាប់ពីឆ្នាំសារពើពន្ធ 2017 រហូតដល់ឆ្នាំសារពើពន្ធ 2018។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារដែលចំណុះឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធបីប្រភេទផ្សេងៗពីគ្នា ពោលគឺមាន ចំណាត់ថ្នាក់មាស ចំណាត់ថ្នាក់ប្រាក់ និងចំណាត់ថ្នាក់សំរិទ្ធ ដែលចំណាត់ថ្នាក់នីមួយៗ ត្រូវបានធ្វើការវិភាគវិនិច្ឆ័យ និង កំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

ពានរង្វាន់គុណភាពទិន្នន័យ

ប័ណ្ណសរសើរគុណភាពទិន្នន័យដែលផ្តល់ដោយការិយាល័យឥណទានកម្ពុជា

ឆ្នាំ 2017 ធនាគារ ស្ថាបនា បានទទួលពានរង្វាន់គុណភាពទិន្នន័យពីការិយាល័យឥណទានកម្ពុជា (CBC) សម្រាប់ការអនុវត្តន៍បានយ៉ាងល្អប្រសើរក្នុងការផ្តល់ទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាដល់ការិយាល័យឥណទានកម្ពុជា។

គោលបំណងនៃពានរង្វាន់នេះ គឺដើម្បីទទួលស្គាល់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ទិន្នន័យដែលមានគុណភាពខ្ពស់ និងបានទាន់ពេលវេលា។ លើសពីនេះ យើងបានបញ្ចូលទិន្នន័យឥណទានរៀងរាល់សប្តាហ៍បន្ថែមលើការបញ្ចូលទិន្នន័យប្រចាំខែដែលបានកំណត់ដោយការិយាល័យឥណទានកម្ពុជា។



របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
និង
របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ស្ថាបនា ភីអិលស៊ី	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00017121	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 83 មហាវិថី ព្រះនរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	MARUHAN Investment Asia Pte. Ltd.	
ក្រុមប្រឹក្សាភិបាល	បណ្ឌិត Han Chang-Woo	ប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
	លោក Han Yu	អភិបាលមិនប្រតិបត្តិ
	លោក Han Ken	អភិបាលមិនប្រតិបត្តិ
	ឯកឧត្តម Shinohara Katsuhiro	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
	លោក Ishimura Mitsuhiru	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (លាលែងនៅថ្ងៃទី 01 ខែមិថុនា ឆ្នាំ 2018)
	ឯកឧត្តម គឹម វ៉ាជា	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (តែងតាំងនៅថ្ងៃទី 01 ខែ សីហា ឆ្នាំ 2017)
	លោក ហ៊ិន មុន្នីវណ្ណ	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
	លោក Norihiko Kato	អភិបាល
គណៈគ្រប់គ្រងធាន់ខ្ពស់	លោក Norihiko Kato	ប្រធាននាយកប្រតិបត្តិ
	លោក លឹម អូន	អនុប្រធាននាយកប្រតិបត្តិ និង នាយកប្រតិបត្តិ ប្រតិបត្តិការ
	លោក Tsuchiya Kazuhiko	នាយកប្រតិបត្តិសាជីវកម្ម
	លោក វង្ស សុខាល	នាយកប្រតិបត្តិរដ្ឋបាល (តែងតាំងនៅថ្ងៃទី 01 ខែមករា ឆ្នាំ 2018)
	លោក ស្វ័យ ប៊ុណ្ណរតន៍	នាយកប្រតិបត្តិហិរញ្ញវត្ថុ (តែងតាំងនៅថ្ងៃទី 17 ខែ តុលា ឆ្នាំ 2017)
	លោក អិប ប៊ុនថាន	នាយកប្រតិបត្តិហិរញ្ញវត្ថុ (លាលែងនៅថ្ងៃទី 31 ខែ មករា ឆ្នាំ 2017)
សមាជិក	ខេត្តអ៊ីស្ទី ខេមបូឌា ចំកាត់	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម រួចរបស់ធនាគារ ស្ថាបនា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ។

សកម្មភាពចម្បងៗ

សកម្មភាពចម្បងរបស់ធនាគារមានដូចខាងក្រោម៖



ផ្តល់ឥណទាន
ខ្នាតតូចបំផុត ខ្នាតតូច
និងខ្នាតមធ្យម



ផ្តល់សេវាកម្ម
ដាក់ប្រាក់បញ្ញើ



ផ្តល់សេវាកម្មផ្ទេរលុយ
ក្នុងស្រុក និងក្រៅស្រុក



ផ្តល់សេវាកម្ម ATM
និង សេវាធនាគារ
តាមប្រព័ន្ធអ៊ីនធឺណែត



ផ្តល់សេវាកម្មទាក់ទង
និងធនាគារ និងហិរញ្ញវត្ថុ
ផ្សេងៗ នៅក្នុង
ព្រះរាជាណាចក្រកម្ពុជា ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 មានដូចខាងក្រោម៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់4)
ប្រាក់ចំណេញមុនបង់ពន្ធ	23,805,608	96,103,240	11,281,887	45,544,977
ចំណាយពន្ធលើប្រាក់ចំណេញ	(5,219,569)	(21,071,400)	(2,450,183)	(9,891,389)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	18,586,039	75,031,840	8,831,704	35,653,588

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏មិនបានស្នើឲ្យមានការបែងចែកភាគលាភណាមួយ សម្រាប់ការិយបរិច្ឆេទធ្វើ របាយការណ៍នេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ ។

ដើមទុន

គ្មានការផ្លាស់ប្តូរនិង បន្ថែមដើមទុនរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះទេ ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានផ្តល់ឲ្យអតិថិជនអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទារបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទានផ្តល់ឲ្យអតិថិជនអាក្រក់ ឬ ចំនួននៃការធ្វើសំវិធានធនលើឥណទានផ្តល់ឲ្យអតិថិជនជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មដែលបានកត់ត្រានៅក្នុងបញ្ជីឥណទានរបស់ធនាគារ ហើយដែលសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីចុងការិយបរិច្ឆេទមក ក្រៅអំពី ប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលធនាគារត្រូវបំពេញ ឬ អាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលដែលដល់ថ្ងៃកំណត់ឡើយ ។

ការប្រែប្រួលសភាពការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពុំបានពិនិត្យឃើញសភាពការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលអាចនឹងបណ្តាលឲ្យមាន គូលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាលលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាល ក៏មានមតិផងដែរថា នៅក្នុងចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍ នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ដែលបានបម្រើការចាប់តាំងពីថ្ងៃដែលចេញរបាយការណ៍មុន រួមមាន៖

បណ្ឌិត Han Chang-Woo	ប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
លោក Han Yu	អភិបាលមិនប្រតិបត្តិ
លោក Han Ken	អភិបាលមិនប្រតិបត្តិ
ឯកឧត្តម Shinohara Katsuhiro	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Ishimura Mitsuhiru	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
ឯកឧត្តម គឹម វ៉ាដា	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ តែងតាំងនៅថ្ងៃទី 1 ខែ សីហា ឆ្នាំ 2017
លោក ហ៊ុន មុន្នីវណ្ណ	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Norihiko Kato	អភិបាលប្រតិបត្តិ

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

មិនមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិន នៅក្នុងភាគហ៊ុនរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោលនៅក្នុង ការិយបរិច្ឆេទហិរញ្ញវត្ថុនោះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាល ណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជា ការទិញភាគហ៊ុន ឬ ប័ណ្ណបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ ។

ចាប់តាំងពីថ្ងៃចុងក្រោយនៃការិយបរិច្ឆេទកន្លងទៅពុំមានក្រុមប្រឹក្សាភិបាល ណាម្នាក់របស់ធនាគារបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិយាកាស របបទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបាន បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាឡើង ដោយធនាគារ ឬដោយធនាគារពាក់ព័ន្ធជាមួយនឹងធនាគារដែលក្រុម ប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារដែលក្រុមប្រឹក្សាភិបាល នោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការ បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើ

របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2017 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង ស្ថានភាពលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយ ផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និង ប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។

- (ខ) គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និង កំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបស់របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និង ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។

- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវ បញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និង ប្រើប្រាស់មូលដ្ឋាន និរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់ គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការធនាគារឬគ្មានជម្រើស សមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

- (ង) ត្រួតពិនិត្យ និងដឹកនាំ ធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តី សម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាព ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមាន រាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ តំណាងឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ សូមធ្វើការអនុម័តលើ របាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅ ទំព័រទី 11 ដល់ទី 71 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោម ទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារ ជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



បណ្ឌិត Han Chang-Woo
ប្រធានក្រុមប្រឹក្សាភិបាល
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 26 MAR 2018



លោក ស៊ិយ ប៊ុណ្ណាវត្ថី
នាយកប្រតិបត្តិហិរញ្ញវត្ថុ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 26 MAR 2018



លោក Norihiko Kato
នាយកប្រតិបត្តិ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 26 MAR 2018

របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគទុនិក ធនាគារ ស្ថាបនា ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលមានតារាងតុល្យការ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ របាយការណ៍លទ្ធផលរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ និងកំណត់សំគាល់ ដែលមាន គោលនយោបាយ គណនេយ្យសំខាន់ៗ ព្រមទាំង ព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញ នៅទំព័រទី ១១ ដល់ទី ៧១ ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាព ត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ របស់ធនាគារ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារ ទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួល ខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននូវក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យ ពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធ នឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំ ជឿជាក់ថាការស្ថាបនា សវនកម្មដែលយើងខ្ញុំ ប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្ម របស់យើងខ្ញុំ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះ គឺ របាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញ នៅទំព័រទី ១ ដល់ទី ៦ និង របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថា រួចរាល់បន្ទាប់ពី កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្រប ដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំ មិនធ្វើការផ្តល់នូវអំណះ អំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់ យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបាន ព័ត៌មានផ្សេងៗ ហើយពិចារណា ថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយ របាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។

ប្រសិនបើ ការអានព័ត៌មានផ្សេងៗ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុស ឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ ដែលទទួលបានមុនកាល បរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាម ស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹង ព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាព ត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុង ដែលអ្នកគ្រប់គ្រង កំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿស ជុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុស ត្រូវលើការវាយតម្លៃនូវលទ្ធភាព របស់ធនាគារ ក្នុងការបន្តនិរន្តរភាព អាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវ បញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់ មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណង ចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួត ពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយ សារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសម ហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិ នៃកម្ពុជា អាចរកឃើញនូវកាបង្ហាញខុសជាសារវន្តដែល បានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមធ្យោបាយនិយមក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តន៍នូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយូបឃើតគ្នា ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- បាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើ ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។

- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្ត ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំ ចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើ ការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺ ផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់ យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាព នៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេភីអឹមជឺ ខេមបូឌា ចំកាត់




អ៊ែ ហ៊ុយ
Partner
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 26 មីនា 2018

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

តារាងតុល្យការ

		2017		2016	
	កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		43,744,709	176,597,390	32,876,496	132,722,414
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5	124,540,739	502,770,963	212,512,999	857,914,977
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារផ្សេងៗ	6	19,095,480	77,088,453	46,743,874	188,705,020
ឥណទានផ្តល់ឲ្យអតិថិជន	7	794,125,991	3,205,886,626	599,550,758	2,420,386,410
ទ្រព្យសកម្មផ្សេងៗ	8	16,848,396	68,016,975	8,219,292	33,181,282
តម្លៃកេរ្តិ៍ឈ្មោះ	9	17,380,030	70,163,181	17,380,030	70,163,181
ទ្រព្យ និងបរិក្ខារ	10	8,016,784	32,363,757	7,208,738	29,101,675
ទ្រព្យសកម្មអរូបី	11	943,246	3,807,884	1,466,861	5,921,718
ការវិនិយោគផ្សេងៗ		50,000	201,850	50,000	201,850
ពន្ធពន្យារជាទ្រព្យសកម្ម	16	3,048,924	12,308,506	2,697,590	10,890,171
សរុបទ្រព្យសកម្ម		1,027,794,299	4,149,205,585	928,706,638	3,749,188,698
បំណុល និងមូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	12	618,172,252	2,495,561,381	583,220,998	2,354,463,169
ប្រាក់កម្ចី	13	214,788,333	867,100,500	170,721,348	689,202,082
បំណុលបន្ទាប់បន្សំ	14	13,000,000	52,481,000	16,313,217	65,856,457
មូលនិធិសោធននិវត្តន៍	15	10,378,502	41,898,013	7,645,507	30,864,912
បំណុលពន្ធលើប្រាក់ចំណេញ	16	4,444,141	17,940,997	2,783,651	11,237,599
បំណុលផ្សេងៗ	17	12,831,664	51,801,428	12,428,549	50,174,052
សរុបបំណុល		873,614,892	3,526,783,319	793,113,270	3,201,798,271
មូលធនរបស់ភាគទុនិក					
ដើមទុន	18	120,000,000	484,440,000	120,000,000	484,440,000
ប្រាក់ចំណេញរក្សាទុក		34,179,407	137,982,266	15,593,368	62,950,427
សរុបមូលធនរបស់ភាគទុនិក		154,179,407	622,422,266	135,593,368	547,390,427
សរុបបំណុល និងមូលធន របស់ភាគទុនិក		1,027,794,299	4,149,205,585	928,706,638	3,749,188,698

កំណត់សំគាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

របាយការណ៍លទ្ធផល

	កំណត់ សំគាល់	2017		2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ចំណូលប្រតិបត្តិការ					
ចំណូលពីការប្រាក់	19	115,992,555	468,261,945	102,114,824	412,237,544
ចំណាយលើការប្រាក់	20	(49,463,241)	(199,683,104)	(44,225,679)	(178,539,066)
ចំណូលពីការប្រាក់សុទ្ធ		66,529,314	268,578,841	57,889,145	233,698,478
ចំណូលកម្រៃ និងជើងសារសុទ្ធ	21	5,370,725	21,681,617	940,707	3,797,634
ចំណូលប្រតិបត្តិការផ្សេងៗ		660,511	2,666,483	360,304	1,454,547
ចំណេញពីប្រតិបត្តិការ		72,560,550	292,926,941	59,190,156	238,950,659
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	7	(4,871,366)	(19,665,705)	(7,150,298)	(28,865,753)
ចំណាយប្រតិបត្តិការផ្សេងៗ	22	(43,883,576)	(177,157,996)	(40,757,971)	(164,539,929)
ប្រាក់ចំណេញមុនបង់ពន្ធ		23,805,608	96,103,240	11,281,887	45,544,977
ចំណាយពន្ធលើប្រាក់ចំណេញ	16	(5,219,569)	(21,071,400)	(2,450,183)	(9,891,389)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		18,586,039	75,031,840	8,831,704	35,653,588

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

	ដើមទុន ដុល្លារអាមេរិក	បុព្វលាភដើមទុន ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2016	18,201,060	174,964	42,443,860	60,819,884
ការផ្ទេរ	35,857,160	(174,964)	(35,682,196)	-
ការកើនឡើងនៃដើមទុនដែលកើត ឡើងពីការរួមបញ្ចូលតាមផ្លូវច្បាប់	65,941,780	-	-	65,941,780
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	8,831,704	8,831,704
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	120,000,000	-	15,593,368	135,593,368
(សមមូលពាន់រៀល - កំណត់សំគាល់ 4)	484,440,000	-	62,950,427	547,390,427
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	120,000,000	-	15,593,368	135,593,368
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	18,586,039	18,586,039
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	120,000,000	-	34,179,407	154,179,407
(សមមូលពាន់រៀល - កំណត់សំគាល់ 4)	484,440,000	-	137,982,266	622,422,266

កំណត់សំគាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

របាយការណ៍លំហូរទឹកប្រាក់

	កំណត់ សំគាល់	2017		2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង)/ទទួលបានពីសកម្មភាពប្រតិបត្តិការ	23	(152,091,243)	(613,992,348)	152,620,326	616,128,255
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ		(3,647,943)	(14,726,746)	(5,030,855)	(20,309,561)
ការទិញទ្រព្យសកម្មអរូបី		(262,001)	(1,057,698)	(2,649,673)	(10,696,730)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		454	1,833	15,855	64,007
ការវិនិយោគ		-	-	(25,000)	(100,925)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(3,909,490)	(15,782,611)	(7,689,673)	(31,043,209)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ប្រាក់ទទួលបានពីប្រាក់កម្ចី		104,500,000	421,866,500	85,500,000	345,163,500
ការទូទាត់សងប្រាក់កម្ចី		(60,433,015)	(243,968,082)	(75,646,203)	(305,383,722)
ការទូទាត់សងបំណុលបន្ទាប់បន្សំ		(3,313,217)	(13,375,456)	(24,000,000)	(96,888,000)
សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន		40,753,768	164,522,962	(14,146,203)	(57,108,222)
ការ (ថយចុះ)/ កើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(115,246,965)	(465,251,997)	130,784,450	527,976,824
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី 1 ខែ មករា		193,849,549	782,570,629	27,602,888	111,791,696
សាច់ប្រាក់ និងសាច់ប្រាក់សមមូលពី MJB ដែលកើតឡើងពីការរួមបញ្ចូលតាមផ្លូវច្បាប់		-	-	35,462,211	143,160,946
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី 31 ខែ ធ្នូ	24	78,602,584	317,318,632	193,849,549	782,570,629

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

របាយការណ៍លំហូរទឹកប្រាក់ (ត)**ប្រតិបត្តិការដែលមិនមែនជាសាច់ប្រាក់សំខាន់ៗ**

ក្នុងការិយបរិច្ឆេទ មានប្រតិបត្តិការដែលមិនមែនជាសាច់ប្រាក់សំខាន់ៗពាក់ព័ន្ធនឹងទ្រព្យសកម្ម បំណុល និង ប្រាក់ចំណេញរក្សាទុក ដែលកើតចេញពីការរួមបញ្ចូលអាជីវកម្មតាមផ្លូវច្បាប់មានដូចតទៅ៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ទទួលស្គាល់ទ្រព្យសកម្ម បំណុល និងប្រាក់ចំណេញរក្សាទុក				
សមតុល្យនៅធនាគារជាតិកម្ពុជា	-	-	23,924,962	96,585,072
សមតុល្យនៅធនាគារផ្សេងៗ	-	-	9,332,056	37,673,510
ឥណទានផ្តល់ឲ្យអតិថិជន	-	-	76,126,475	307,322,580
ទ្រព្យ និងបរិក្ខារសុទ្ធ	-	-	458,482	1,850,892
ទ្រព្យសកម្មអរូបីសុទ្ធ	-	-	85,171	343,835
តម្លៃកេរ្តិ៍ឈ្មោះ	-	-	17,380,030	70,163,181
ទ្រព្យសកម្មផ្សេងៗ	-	-	4,407,899	17,794,688
ប្រាក់បញ្ញើពីអតិថិជន និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	(95,519,194)	(385,610,986)
មូលនិធិសោធននិវត្តន៍	-	-	(245,169)	(989,747)
បំណុលពន្ធលើប្រាក់ចំណេញ	-	-	(5,500)	(22,204)
បំណុលផ្សេងៗ	-	-	5,465,643	22,064,801

កំណត់សំគាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

1. ព័ត៌មានធនាគារ

ការបង្កើតឡើង និងប្រតិបត្តិការ

ស្ថាបនា លីមីត ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ 2003 ដែលកើតចេញពីលក្ខន្តិកៈចុះថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2002 រវាង ស្ថាបនាសហគមន៍កម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 1996 និងបុគ្គលិករបស់ធនាគារ ។ ធនាគារទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 23 ខែ មេសា ឆ្នាំ 2003 ក្រោមអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារត្រូវបានអនុញ្ញាតឲ្យផ្តល់ឥណទាន និងសេវាផ្តល់ប្រាក់បញ្ញើដល់ក្រុមគ្រួសារក្រីក្រ មានចំណូលទាប និងសហគ្រិនធុនតូច ដែលធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា ។

ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍ នាថ្ងៃទី 19 ខែមេសា ឆ្នាំ 2006 ។ នៅថ្ងៃទី 22 ខែ មករា ឆ្នាំ 2009 ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកម្មទទួលប្រាក់បញ្ញើ។ នៅថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2014 ធនាគារបានទទួលអាជ្ញាប័ណ្ណរយៈពេល 3 ឆ្នាំ ដើម្បីផ្តល់សេវាកម្មប្តូរប្រាក់ ។

នៅថ្ងៃទី 19 ខែ តុលា ឆ្នាំ 2012 ធនាគារ ម៉ាហ្ស៊ីហាន់ ធនាគារជប៉ុន ភីអិលស៊ី បានចុះកិច្ចសន្យាទិញ លក់ ជាមួយ Stichting Triodos-Doen (“ST”), Nederlandse Financierings-Maatschappij Voor Ontwikkelingslanden N.V. (“NFVO”) DWM Funds S.C.A – SICAV SIF (“DWM”), Cambodia Community Building (CCB) និង Sathapana Employee Investment Limited (“SEI”) ដើម្បីទិញភាគហ៊ុនចំនួន 95.1% ពីស្ថាបនា លីមីតធីត ដំណើរការនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 5 ខែ ធ្នូ ឆ្នាំ 2012 ។ លើសពីនេះទៅទៀត ក្រសួងពាណិជ្ជកម្មបានអនុម័តទៅលើការប្តូរកម្មសិទ្ធិនៃដើមទុន នៅថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ 2012 ។

នៅថ្ងៃទី 8 ខែ កុម្ភៈ ឆ្នាំ 2016 ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងជាមួយ Cambodia Community Building (“CCB”) គ្មានពាក់ព័ន្ធប្រយោជន៍ជាមួយធនាគារ ដែលបានបញ្ចប់នូវ ដំណោះស្រាយចំពោះការទិញ គឺនៅសល់ចំនួន 4.9% ពីធនាគារ ។ សម្រាប់ការបង្ហាញនូវការគ្មានពាក់ព័ន្ធប្រយោជន៍ជាមួយធនាគារចំនួនទឹកប្រាក់សរុប 6.02 លានដុល្លារអាមេរិក ប្រតិបត្តិការត្រូវបាន បញ្ចប់នៅ ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2016 ។

នៅដើមឆ្នាំ 2015 ធនាគារ ម៉ាហ្ស៊ីហាន់ ធនាគារ ជប៉ុន ភីអិលស៊ី និងស្ថាបនា លីមីតធីត បានយល់ព្រម រួមបញ្ចូលគ្រឹះស្ថានទាំងពីរជាអង្គភាពតែមួយដោយមានឈ្មោះថា ធនាគារ ស្ថាបនា ភីអិលស៊ី ។

ស្ថាបនា លីមីតធីត បានប្តូរឈ្មោះរបស់ខ្លួនជា ធនាគារ ស្ថាបនា ភីអិលស៊ី ក្រោយពីមានការអនុម័តជាផ្លូវការពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 28 ខែ មីនា ឆ្នាំ 2016 ចំពោះការរួមបញ្ចូលគ្នារវាងធនាគារម៉ាហ្ស៊ីហាន់ ធនាគារ ជប៉ុន ភីអិលស៊ី និងស្ថាបនា លីមីតធីត ។ នៅថ្ងៃទី 29 ខែ មីនា ឆ្នាំ 2016 ធនាគារជាតិបានផ្តល់ អាជ្ញាប័ណ្ណធនាគារ ដល់ធនាគារ ស្ថាបនា ភីអិលស៊ី រាល់ទ្រព្យសកម្ម និងបំណុលទាំងអស់របស់ MJB បានផ្ទេរទៅឲ្យធនាគារ នៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016 ។

ធនាគារថ្មី បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2016 ។

ប្រតិបត្តិការសំខាន់របស់ធនាគារមានដូចតទៅ៖

- ផ្តល់ឥណទានខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម
- ផ្តល់សេវាប្រាក់បញ្ញើ
- ផ្តល់សេវាផ្ទេរលុយក្នុងស្រុក និងក្រៅស្រុក
- ផ្តល់សេវា ATM និង អ៊ីនធឺណែតប្រើប្រាស់
- ផ្តល់សេវាកម្មផ្សេងៗទៀតដែលទាក់ទងទៅនឹងធនាគារ និងហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ទីតាំង

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ 83 មហាវិថី ព្រះនរោត្តម សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ មានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុង 25 ខេត្ត ក្រុង ដែលមានសាខាចំនួន 168 ជាបណ្តាញ ។

បុគ្គលិក

នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ធនាគារមានបុគ្គលិកចំនួន 4,339 នាក់ (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016: 3,989 នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុម័តនិងផ្តល់សិទ្ធិផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី 26 ខែ មីនា ឆ្នាំ 2018 ។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

2. មូលដ្ឋាននៃការរៀបចំ (ត)

(ក) រូបិយប័ណ្ណសម្រាប់មុខងារ និងសម្រាប់កំណត់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល ។ ដោយសារធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀត ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និង បំណុលរូបិយវត្ថុ នាការបរិច្ឆេទរបាយការណ៍ដែលជារូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រានាការបរិច្ឆេទនោះ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណមុខងាររបស់ ធនាគារ។ តួលេខទាំងអស់ត្រូវបានកាត់ខ្ទង់ចំនួនមួយដុល្លារអាមេរិកដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និង ចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើគណនេយ្យប៉ាន់ស្មានត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះ ត្រូវបានកែប្រែ និងនាការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនេះ។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យចម្បងត្រូវបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មានការប៉ាន់ស្មាននូវចំនួនដែលអាចប្រមូលបានមកវិញពីឥណទានផ្តល់ឲ្យអតិថិជន ដែលបានបង្ហាញ នៅក្នុងគោលនយោបាយគណនេយ្យដោយឡែកក្នុងកំណត់សំគាល់ទី 3 (ង) ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានប្រើប្រាស់ដោយធនាគារក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះមានដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់គ្រប់ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាពលើកលែងតែចំណុចដែលបានបញ្ជាក់។

(ក) ការរួមបញ្ចូលគ្នាតាមផ្លូវច្បាប់

ការរួមបញ្ចូលគ្នាតាមផ្លូវច្បាប់ជាប្រតិបត្តិការដែលទាក់ទងទៅនឹងការរួមបញ្ចូលគ្នារវាងអង្គភាពពីរប្រច្រើន ដែលទីបំផុតនីតិបុគ្គលមួយក្នុងចំណោមនីតិបុគ្គលទាំងនោះនៅបន្តនិរន្តរភាព ឬនីតិបុគ្គលទាំងនោះត្រូវបញ្ចប់ប្រតិបត្តិការហើយនីតិបុគ្គលថ្មីមួយត្រូវបានបង្កើតឡើង។

ធនាគារ ត្រូវបានរួមបញ្ចូលដោយប្រើមូលដ្ឋានគណនេយ្យតម្លៃលើបញ្ជី ក្រោមប្រតិបត្តិការ ការត្រួតពិនិត្យរួម។

ទ្រព្យសកម្ម និងបំណុលសរុបត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ភាពខុសគ្នារវាងការ ចំណាយនៃការទិញយក និងបរិមាណដែលទ្រព្យ និងបំណុលនៃបុត្រសម្ព័ន្ធត្រូវបានកាត់ត្រាទុក គឺ ត្រូវបានទទួលស្គាល់ជាមូលធនដោយផ្ទាល់។

(ខ) មូលដ្ឋាននៃការប្រមូលផ្តុំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យកណ្តាល និង សាខារបស់ធនាគារ។ រាល់សមតុល្យនិងប្រតិបត្តិការអន្តរសាខា ត្រូវបានលុបចោល។

(គ) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមានសាច់ប្រាក់និងសាច់ប្រាក់សមមូល ការផ្តល់ឥណទានគណនេយ្យត្រូវទទួលបានផ្សេងៗ ប្រាក់បញ្ញើ និងគណនីត្រូវទទួលបានផ្សេងៗ កម្ចី និងបំណុលផ្សេងៗ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះ ត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកពីគ្នា។

(ឃ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យធនាគារ ប្រាក់បញ្ញើនៅ ធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើចរន្តនៅគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត និងការវិនិយោគរយៈពេលខ្លីដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង និងដែលអាចប្តូរជាសាច់ប្រាក់ ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

(ង) សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យធនាគារជាតិនៃកម្ពុជា ដែលរួមមានប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានកាត់ត្រាតាមតម្លៃដើម។

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមារបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

(ច) សមតុល្យនៅធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ ត្រូវបានកាត់ត្រាតាមតម្លៃដើម ដកខិនភាពតម្លៃសម្រាប់ចំនួនណាដែលមិនអាចប្រមូលវិញបាន។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឆ) ឥណទានផ្តល់ឲ្យអតិថិជន

ឥណទានផ្តល់ឲ្យអតិថិជន ត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើមដកចេញចំនួនទាំងឡាយ ណាដែលបានលុបចោល និងសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ។

(ជ) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទានផ្តល់ឲ្យអតិថិជន ត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមសមត្ថភាពនៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម ។ សមត្ថភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុនលក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរទឹកប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសង របស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារ ដែលប្រមូលបាន ។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិត មានដូចខាង ក្រោម៖

មុនថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សំវិធានធន
ឥណទានធម្មតា/ស្តង់ដារ	<30 ថ្ងៃ	1%
ឥណទានឃ្លាំមើល	≥ 30 ថ្ងៃ – 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ – 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ – 359 ថ្ងៃ	50%
ឥណទានបាត់បង់	359ថ្ងៃ ឬ លើស	100%

ចាប់ពីថ្ងៃទី1 ខែ ធ្នូ ឆ្នាំ 2017

នៅថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ប7-017-344 ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសាវាចរណែនាំលេខ ប7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន ដែលតម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (“គ្រឹះស្ថាន”) ទាំងអស់ធ្វើការវាស់វែងលើ អ៊ុយកែរមិន និងផ្តល់នូវភាពគ្រប់គ្រាន់សំរាប់សំវិធានធនលើឥណទានអាក្រក់និងជាប់សង្ស័យដោយផ្អែកលើចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសំវិធានធនថ្មីមានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាង1ឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	≤14 ថ្ងៃ	1%
ឥណទានឃ្លាំមើល	15 ថ្ងៃ – 30 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ – 60 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	61ថ្ងៃ – 90 ថ្ងៃ	50%
ឥណទានបាត់បង់	≥ 91 ថ្ងៃ	100%

ឥណទានរយៈពេលវែង (ច្រើនជាង1ឆ្នាំ)

ឥណទានធម្មតា/ស្តង់ដារ	<30 ថ្ងៃ	1%
ឥណទានឃ្លាំមើល	≥ 30 ថ្ងៃ – 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ – 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ – 359 ថ្ងៃ	50%
ឥណទានបាត់បង់	359ថ្ងៃ ឬ លើស	100%

ការផ្លាស់ប្តូរវិធីសាស្ត្រស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនដែលប្រើប្រាស់ខាងលើ គឺត្រូវបានអនុវត្តន៍នាពេលអនាគត ហើយផលប៉ះពាល់ធ្វើឲ្យមានការកើនឡើងនៃសំវិធានធនលើឥណទាន អាក្រក់និងជាប់សង្ស័យសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 មានចំនួន 3,277 ដុល្លារអាមេរិក ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ (ត)

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ។ ក្នុងករណីដែលឥណទានត្រូវបានធ្វើចំណាត់ថ្នាក់ជា "ឥណទានបាត់បង់" ទ្រព្យបញ្ចាំទាំងអស់ត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយ ធនាគារជាតិនៃកម្ពុជា ។

ភាពគ្រប់គ្រាន់នៃសំវិធានធននៃឥណទានអាក្រក់ និងជាប់សង្ស័យត្រូវបានវាយតម្លៃជាប្រចាំរាល់ខែ ដោយខណៈគ្រប់គ្រងកត្តាដែលជំរុញក្នុងការវាយតម្លៃលើសំវិធានធន រួមមាន ទំហំនៃសម្ពាធឥណទាន បទពិសោធន៍នៃការបាត់បង់ពីមុនៗមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្នភាពប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ របស់អតិថិជន និងស្ថានភាពឥណទាននៃរយៈពេលកិច្ចសន្យា ។

ឥណទានមិនអាចទារបាន ឬចំណែកនៃឥណទានដែលបានបាត់ថ្នាក់ជាឥណទានអាក្រក់ នឹងត្រូវលុបបំបាត់ បន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំ ហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រងវិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទារបាននូវឥណទានទាំងនោះមកវិញទេ ។

ការប្រមូលមកវិញនូវឥណទានផ្តល់ឲ្យអតិថិជនដែលបានលុបបំបាត់ចោល និងការបញ្ចូលមកវិញនូវសំវិធានធនពីមុនត្រូវបានបង្ហាញដាច់ដោយឡែក រួមជាមួយនឹងការប្រែប្រួលសុទ្ធនៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល ។

(ឈ) ការប្រាក់ជាប់សង្ស័យ

ការប្រាក់ជាប់សង្ស័យ ជាការប្រាក់របស់ឥណទានដែលមិនមានដំណើរការ ដែលត្រូវបានកត់ត្រាជាសំវិធានធនជាជាងចំណូលរហូតដល់ទទួលបានជាសាច់ប្រាក់ពិតប្រាកដ ។ ការប្រាក់ជាប់សង្ស័យត្រូវបានបង្ហាញដោយដកចេញពីការប្រាក់ដែលត្រូវទទួល ។

(ញ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដើម ដកសំវិធានធនខាតបង់ ប្រសិនបើមាន ។

(ដ) ទ្រព្យ និងបរិក្ខារ

(i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរ ប្រសិនបើមាន ។ នៅពេលដែលធាតុនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសគ្នា ធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នារបស់ទ្រព្យ និងបរិក្ខារ ។

(ii) រំលស់លើទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍លទ្ធផល ដូចខាងក្រោម៖

គ្រឿងសង្ហារឹម និងបរិក្ខារ	វិធីសាស្ត្រ រំលស់ថយចុះតាមអត្រា 25%
កុំព្យូទ័រ	វិធីសាស្ត្រ រំលស់ថយចុះតាមអត្រា 50%
យានយន្ត	វិធីសាស្ត្រ រំលស់ថយចុះតាមអត្រា 25%

នាខែ កក្កដា ឆ្នាំ 2017 ធនាគារ បានផ្លាស់ប្តូរវិធីសាស្ត្ររំលស់នៃការកែលម្អអគារ ពីវិធីសាស្ត្ររំលស់ថយចុះទៅវិធីសាស្ត្ររំលស់ថយចុះ ដែលមានសុពលភាពដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2017 ដោយ ប្រើប្រាស់តម្លៃយោងនៃទ្រព្យ ហើយផលប៉ះពាល់ដែលបណ្តាលមកពីការផ្លាស់ប្តូរវិធីសាស្ត្រនេះ ធ្វើឲ្យ មានការកើនឡើងនៃរំលស់ដែលបានរួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗក្នុងការិយបរិច្ឆេទដែល បានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 មានចំនួន 9,990 ដុល្លារអាមេរិក ។

មុន ថ្ងៃទី 1 ខែ មករា ឆ្នាំ 2017 វិធីសាស្ត្រ រំលស់ថយចុះ		វិធីសាស្ត្រថ្មី រំលស់ថយចុះ	
ភាគរយនៃការរំលស់	អាយុកាលប្រើប្រាស់	ភាគរយនៃការរំលស់	អាយុកាលប្រើប្រាស់
ការកែលម្អអគារ	5%	20%	
	អាយុកាលដែលរំពឹងទុក និងកាលកំណត់នៃការជួលមួយណា ដែលខ្លីជាង		អាយុកាលដែលរំពឹងទុក និងកាលកំណត់នៃការជួលមួយណាដែលខ្លីជាង

ទ្រព្យកំពុងបង្កើត មិនបានធ្វើរំលស់រហូតដល់ការងារនោះត្រូវបានបញ្ចប់ ហើយបានដាក់ឲ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ដ) ទ្រព្យ និងបរិក្ខារ (ត)

- (iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។
- (iv) ចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនាថ្ងៃលក់ប្រើ ឬលក់ចេញ។
- (v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល។

(ប) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងអាជ្ញាប័ណ្ណកម្មវិធីផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ប្រសិនបើមាន។ ការទិញកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថ្លៃដើមដែលកើតឡើង ពាក់ព័ន្ធនឹងការទិញកម្មវិធីកុំព្យូទ័រ ហើយដែលអាចដាក់ប្រើប្រាស់បាន។ ទ្រព្យសកម្មអរូបី ត្រូវបានរំលស់ថេរតាមអាយុកាល ប្រើប្រាស់ប៉ាន់ស្មានចំនួន 10 ឆ្នាំ។

(ខ) ឱនភាពនៃទ្រព្យសកម្ម

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាការលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានតម្លៃស្មើនឹងណាមួយដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទុកថាមានឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជាងមួយដែលអាចបង្កើនលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានប្រើសម្រាប់តំណទានផ្តល់ឱ្យអតិថិជនផ្តល់ដល់អតិថិជននោះទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែក នៅក្នុងកំណត់សំគាល់ 3 (ជ)។

ការខាតបង់លើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគណនាលើភាពខុសគ្នារវាងតម្លៃយោង និងលំហូរទឹកប្រាក់រំពឹងនឹងទទួលបាននាពេលអនាគត ដោយធ្វើការបញ្ចុះតម្លៃតាមអត្រាការប្រាក់ប្រសិទ្ធភាព។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាកញ្ចប់ក្នុងក្រុមទ្រព្យសកម្មដែលមានហានិភ័យតំណទានស្រដៀងគ្នា។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានដកចេញនៅក្នុងរបាយការណ៍លទ្ធផល។ ប្រសិនបើមានព្រឹត្តិការណ៍ កើតឡើងក្រោយពីការទទួលស្គាល់ ការខាតបង់លើឱនភាព នៃតម្លៃត្រូវបានដកចេញ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។

(ឧ) ឱនភាពនៃទ្រព្យសកម្ម (ត)

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

តម្លៃដែលអាចប្រមូលបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលបានវាយតម្លៃ ប្រើប្រាស់ និងតម្លៃទីផ្សារដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់លំហូរទឹកប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានបញ្ចុះទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់ មុនបង់ពន្ធដែលឆ្លុះបញ្ចាំងទីផ្សារបច្ចុប្បន្នលើតម្លៃពេលវេលានៃសាច់ប្រាក់ និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀតហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬ ឯកតា បង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលបានវិញ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(ឈ) ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

ប្រាក់បញ្ញើរបស់អតិថិជននិងគ្រឹះស្ថានហិរញ្ញវត្ថុនានាត្រូវបានបង្ហាញក្នុងតម្លៃថ្លៃដើម។

(ណ) ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានបង្ហាញក្នុងតម្លៃថ្លៃដើមដែលនៅសល់។ កម្រៃជើងសារដែលបានបង់ក្នុងដំណើរការ ដើម្បីបានប្រាក់កម្ចីត្រូវបានទទួលស្គាល់ និងធ្វើរំលស់ថេរ តាមរយៈពេលនៃប្រាក់កម្ចី។

ថ្លៃដើមប្រាក់កម្ចី (ចំណាយលើការប្រាក់) ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលកើតឡើង លើកលែងតែការប្រាក់នោះកើតឡើងពីការទិញ ការសាងសង់ ការផលិត ទ្រព្យសកម្មដែលត្រូវបានទទួលស្គាល់ជាផ្នែកនៃតម្លៃរបស់ទ្រព្យសកម្មនោះ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំ ត្រូវបានចាត់ទុកជាបំណុលហិរញ្ញវត្ថុនៅពេលដែលមានកិច្ចសន្យាកាតព្វកិច្ចត្រូវផ្តល់ សាច់ប្រាក់ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ដល់អង្គភាពដទៃទៀត ឬដើម្បីធ្វើការប្តូរទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមួយនឹងអង្គភាពមួយទៀតតាមលក្ខខណ្ឌដែលមិនសមស្របសម្រាប់អង្គភាព។ បំណុលបន្ទាប់បន្សំដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជា ត្រូវបានដាក់បញ្ចូលជាដើមទុនថ្នាក់ទី 2 ដើម្បីគណនាមូលនិធិផ្ទាល់សុទ្ធ ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

បំណុលបន្ទាប់បន្សំ ត្រូវបានបង្ហាញក្នុងតម្លៃថ្លៃដើម ។

(ច) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការនៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលក្ខណៈដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើ ផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការបញ្ចុះតម្លៃចូលនាសាច់ប្រាក់ដែល រំពឹងថានឹងទទួលបាននាពេលអនាគតតាមអត្រាមុនបង់ពន្ធ ព្រោះវាឆ្លុះបញ្ចាំងពីការប៉ាន់ស្មានទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃប្រាក់កាស និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។

(ខ) មូលនិធិសោធននិវត្តន៍

ធនាគារ បានផ្តល់អត្ថប្រយោជន៍ ដល់បុគ្គលិកតាមគោលការណ៍មូលនិធិសោធននិវត្តន៍ ។ បុគ្គលិកដែល បានបំពេញសកម្មភាពល្អៗមានជម្រើសក្នុងការចូលរួមក្នុងគម្រោងមូលនិធិសោធននិវត្តន៍ ។ មូលនិធិ សោធននិវត្តន៍ ត្រូវបានផ្តល់មូលនិធិដូចខាងក្រោម៖

- បុគ្គលិកចូលរួមចំណែករហូតដល់ 5.0% នៃប្រាក់បៀវត្សរបស់ពួកគេ ហើយធនាគារចូលរួមពីរដងនៃចំនួននោះ។ ការចូលរួមនោះ ត្រូវបានកាត់ត្រាក្នុងរបាយការណ៍លទ្ធផល ។
- ធនាគារចូលរួមចំណែក ផ្តល់ការប្រាក់លើសមតុល្យមូលនិធិសោធននិវត្តន៍បង្ក ដោយគណនាតាមអត្រា 6.5% ក្នុងមួយឆ្នាំ។ ការចូលរួមនោះ ត្រូវបានកាត់ត្រាក្នុងរបាយការណ៍លទ្ធផល ។

មូលនិធិសោធននិវត្តន៍ នឹងបង់ជូនបុគ្គលិក (ដែលបានចូលរួម) នៅពេលដែលចូលនិវត្តន៍ លាលយប់ ឬ បញ្ចប់កិច្ចសន្យា ។

ការចូលរួមចំណែករបស់បុគ្គលិក និងការប្រាក់ ត្រូវបានបង់ទាំងអស់លើកលែងការចូលរួមចំណែករបស់ ធនាគារ ដែលត្រូវបង់អនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖

ចំនួនឆ្នាំដែលបានបំពេញសេវាកម្ម ភាគរយនៃការចូលរួមពីធនាគារ	
ស្មើនឹង ឬ តិចជាង 1 ឆ្នាំ	-
យ៉ាងតិច 1 ឆ្នាំ	20%
យ៉ាងតិច 2 ឆ្នាំ	40%
យ៉ាងតិច 3 ឆ្នាំ	60%
យ៉ាងតិច 4 ឆ្នាំ	80%
យ៉ាងតិច 5 ឆ្នាំ	100%

បុគ្គលិកដែលបានបញ្ចប់ដោយកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ អាចទទួលបានតែការចូលរួមចំណែករបស់ខ្លួន និងការប្រាក់តែប៉ុណ្ណោះ ទោះបីជាបានបំពេញការងារជាមួយធនាគាររយៈពេលយូរចំណាកដោយ ។

មូលនិធិសោធននិវត្តន៍ត្រូវបានបង្ហាញក្នុងតម្លៃថ្លៃដើម ។

(គ) ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលការប្រាក់ពីឥណទានដំណើរការ ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្កជារៀងរាល់ថ្ងៃ ។ នៅពេលដែលគណនីត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការនោះ ការប្រាក់នឹងត្រូវល្អិតទុក លុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ ។

ចំណូលពីសកម្មភាពផ្សេងៗ របស់ធនាគារត្រូវបានបង្ករដោយប្រើប្រាស់មូលដ្ឋានដូចខាងក្រោម៖

- កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃជើងសារលើសេវាកម្ម និងឥណទានដែលបានផ្តល់ទៅឲ្យអតិថិជន ត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលសេវាកម្ម និងឥណទាន ។
- កម្រៃលើកិច្ចសន្យា និងកម្រៃការធានាលើសេវាកម្មផ្សេងៗ និងឧបករណ៍ហិរញ្ញវត្ថុនានា ដែលផ្តល់ឲ្យអតិថិជន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលប្រតិបត្តិការកើតឡើង ។
- កម្រៃសេវាកម្ម និងកម្រៃរត់ការ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្ម ត្រូវបានបំពេញ ។

(ឆ) ចំណាយការប្រាក់

ចំណាយលើការប្រាក់ទៅលើប្រាក់បញ្ញើ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កជារៀងរាល់ថ្ងៃ ។

(ប) ភតិសន្យាប្រតិបត្តិការ

ថ្លៃឈ្នួល ដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាម វិធីសាស្ត្ររំលស់ចេញទៅតាមថេរវេលានៃភតិសន្យា។ ការសន្យាភតិសន្យាមិនត្រូវបានទទួលស្គាល់ជា បំណុលទេរហូតដល់ពេលដែលធនាគារមានកាតព្វកិច្ចត្រូវទូទាត់ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

(ជ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលវាទាក់ទងទៅនឹងសមាសធាតុ ដែលត្រូវទទួលស្គាល់ជាផ្នែកមួយនៃមូលធន ក្នុងករណីនេះ វាត្រូវបានកំណត់បង្ហាញជាផ្នែកមួយនៃមូលធនផងដែរ ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងទុកថាត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅនាការលបរិច្ឆេទរាយការណ៍ជាមួយនឹងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន ។

ពន្ធពន្យារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រតារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងប្រើសម្រាប់ការគិតពន្ធ ។ តម្លៃនៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះគឺផ្អែកលើលក្ខណៈនៃការរៀបចំជាដំបូងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងបំណុលដោយប្រើអត្រាពន្ធកំណត់នៅនាការលបរិច្ឆេទរាយការណ៍ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញ ជាប់ពន្ធនាពេលអនាគត ដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់បន្ថយក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន ។

(ឈ) សម្ព័ន្ធភ្នាក់

ភាគី ដែលត្រូវបានចាត់ទុកជាសម្ព័ន្ធភ្នាក់របស់ធនាគារ ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលលើភាគីមួយទៀត ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីនេះក្នុងការធ្វើសេចក្តីសម្រេចលើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬបញ្ហាសមរភ័យ ។ ដូចគ្នានេះដែរ ប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬមានឥទ្ធិពលយ៉ាងខ្លាំង ។ សម្ព័ន្ធភ្នាក់អាចជាបុគ្គល ឬនីតិបុគ្គល និងរួមបញ្ចូលនូវបុគ្គលណាម្នាក់នៃសមាជិកគ្រួសារដែលជិតស្និទ្ធ ក៏ត្រូវបានចាត់ទុកជាសម្ព័ន្ធភ្នាក់ដែរ ។

នៅក្រោមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិយមន័យរបស់សម្ព័ន្ធភ្នាក់ គឺជាភាគីដែលកាន់កាប់ ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងតិច 10% នៃដើមទុន ឬសិទ្ធិបោះឆ្នោតព្រមទាំងរូបវន្តបុគ្គលណាម្នាក់ ដែលរួមចំណែកក្នុងការអភិបាល ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ។

4. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើង ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារ ជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការ ប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 ដែល 1 ដុល្លារ អាមេរិក ស្មើនឹង 4,037 រៀល (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,037 រៀល) ។ តួលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមកបកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

5. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
គណនីសន្សំ	15,762,393	63,632,781	65,940,846	266,203,196
ប្រាក់បញ្ញើរយៈពេលខ្លី	3,839,485	15,500,001	51,388,333	207,454,700
ប្រាក់តម្កល់ធានាលើដើមទុន (i)	12,000,000	48,444,000	12,000,000	48,444,000
ប្រាក់បម្រុងកាតព្វកិច្ច (ii)	92,938,861	375,194,181	83,183,820	335,813,081
	124,540,739	502,770,963	212,512,999	857,914,977

ប្រាក់បញ្ញើរយៈពេលខ្លី មានកាលកំណត់ 6 ខែ និងមានអត្រាការប្រាក់ 1.68 % ក្នុងមួយឆ្នាំ (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 : 0.74% ដល់ 3% ក្នុងមួយ ឆ្នាំ) ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

5. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (ត)

(i) ប្រាក់តម្កល់ធនាគារលើដើមទុន

យោងតាមប្រកាសលេខ ធ7-01-136 ប្រ.ក ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 ស្តីពីប្រាក់តម្កល់របស់ធនាគារលើដើមទុន តម្រូវឲ្យធនាគារទាំងឡាយ តម្កល់ប្រាក់ចំនួន 10% នៃដើមទុនបានបង់នៅធនាគារជាតិនៃកម្ពុជា។ ប្រាក់ តម្កល់នេះមិនសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ ធនាគារទេ។ ហើយនឹងត្រូវបង្វិលជូនធនាគារវិញនៅពេលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារទទួលបានការប្រាក់ប្រចាំឆ្នាំ ក្នុងអត្រា 0.36% (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 : 0.22%) ។

(ii) ប្រាក់បម្រុងកាតព្វកិច្ច

តាមប្រកាសលេខ ធ7-012-140 ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2012 តម្រូវឲ្យធនាគារទាំងឡាយតម្កល់ប្រាក់បម្រុង កាតព្វកិច្ច តាមអត្រាការប្រាក់ 8% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង 12.50% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់បៀវត្សប័ណ្ណក្រៅ ពីប្រាក់រៀល។ ទុនបម្រុង កាតព្វកិច្ច 4.50% ចំពោះរូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់រៀលទទួលបានការប្រាក់1/2 នៃអត្រា Libor ក្នុងមួយខែ ហើយទុនបម្រុងកាតព្វកិច្ច 8% ផ្សេងទៀត និងទុនបម្រុងកាតព្វកិច្ច ជាប្រាក់រៀលពុំមានការប្រាក់ទេ ។

6. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
គណនីសន្សំ	199,131	803,892	1,213,063	4,897,136
គណនីចរន្ត	8,896,349	35,914,561	32,730,811	132,134,284
ប្រាក់បញ្ញើរយៈពេលខ្លី	10,000,000	40,370,000	12,800,000	51,673,600
	19,095,480	77,088,453	46,743,874	188,705,020

គណនីសន្សំទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំពី 0.5% ទៅ 1.50% នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2017 (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016: 0.05% - 0.10%ក្នុងមួយឆ្នាំ) ចំណែកគណនីចរន្តមិនទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងឆ្នាំ2017 (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016: គ្មាន) ។ ហើយប្រាក់បញ្ញើរយៈពេលខ្លី ទទួលបាន អត្រាការប្រាក់ប្រចាំឆ្នាំ ពីអត្រា3.00% ទៅ 5.00% (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016: 1.50% ទៅ 4.50% ក្នុងមួយឆ្នាំ) ។

7. ឥណទាន ផ្តល់ឲ្យអតិថិជន

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានជាគ្រុម	18,743	75,665	35,991	145,296
ឥណទានឯកជន	808,940,050	3,265,690,982	610,749,497	2,465,595,719
ឥណទានផ្តល់ឲ្យអតិថិជនដុល	808,958,793	3,265,766,647	610,785,488	2,465,741,015
សំវិធានធនលើឥណទាន អាក្រក់ និងជាប់សង្ស័យ				
ជាក់លាក់	(6,910,403)	(27,897,296)	(5,236,851)	(21,141,167)
ទូទៅ	(7,922,399)	(31,982,725)	(5,997,879)	(24,213,438)
	(14,832,802)	(59,880,021)	(11,234,730)	(45,354,605)
ឥណទានផ្តល់ឲ្យអតិថិជនសុទ្ធ	794,125,991	3,205,886,626	599,550,758	2,420,386,410

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

7. ឥណទាន ផ្តល់ឲ្យអតិថិជន (ត)

បម្រែបម្រួលសំវិធានធនលើឥណទានផ្តល់ឲ្យអតិថិជន អាក្រក់ និងជាប់សង្ស័យ មានដូចខាងក្រោម៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
នាថ្ងៃទី 1 ខែ មករា	11,234,730	45,354,605	1,683,189	6,795,034
សំវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ	4,871,366	19,665,705	7,150,298	28,865,753
ការលុបចោល	(1,273,294)	(5,140,289)	(325,299)	(1,313,232)
ផ្ទេរពី MJB ដែលកើតឡើងពីការរួមបញ្ចូលគ្នាតាមផ្លូវច្បាប់	-	-	2,722,906	10,992,372
ការវាយតម្លៃឡើងវិញនូវរូបិយប័ណ្ណ	-	-	3,636	14,678
នាថ្ងៃទី 31 ខែ ធ្នូ	14,832,802	59,880,021	11,234,730	45,354,605

ការវិភាគបន្ថែមទៅលើឥណទាន ផ្តល់ឲ្យអតិថិជនមានដូចខាងក្រោម៖

(ក) ប្រភេទឥណទាន៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទាន ពាណិជ្ជកម្ម៖				
ឥណទានរយៈពេលខ្លី	8,804,917	35,545,450	9,584,347	38,692,009
ឥណទានវិបារូបណ៍	1,789,228	7,223,113	1,085,214	4,381,009
ឥណទានរយៈពេលវែង	534,481,308	2,157,701,040	483,575,280	1,952,193,405
ឥណទាន អ្នកប្រើប្រាស់៖				
ឥណទានបុគ្គលិកឯកបុគ្គល	233,770,384	943,731,040	91,927,069	371,109,576
ឥណទានគេហដ្ឋាន	9,596,119	38,739,532	7,099,272	28,659,762
ឥណទានបុគ្គលិក	20,516,837	82,826,472	17,514,306	70,705,254
ឥណទានសរុបដុល	808,958,793	3,265,766,647	610,785,488	2,465,741,015

(ខ) ចំណាត់ថ្នាក់ឥណទាន៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានរយៈពេលខ្លី (តិចជាង 1 ឆ្នាំ)				
ឥណទាន ស្តង់ដារ- មានវត្តមាន	9,360,093	37,786,695	11,553,925	46,643,195
ឥណទាន ស្តង់ដារ- គ្មានវត្តមាន	3,334,257	13,460,396	53,194	214,744
ឥណទានឃ្លាំងមើល- មានវត្តមាន	161	650	7,971	32,179
ឥណទានក្រោមស្តង់ដារ- មានវត្តមាន	989	3,993	23,505	94,890
ឥណទានជាប់សង្ស័យ- មានវត្តមាន	98	396	511,335	2,064,259
ឥណទានបាត់បង់- មានវត្តមាន	34,194	138,041	8,028	32,409
សរុបរង	12,729,792	51,390,171	12,157,958	49,081,676

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**7. ឥណទាន ផ្តល់ឲ្យអតិថិជន (ត)**

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានរយៈពេលវែង(ច្រើនជាង1ឆ្នាំ)				
ឥណទាន ស្តង់ដារ- មានវត្ថុបញ្ចាំ	761,078,903	3,072,475,531	582,093,735	2,349,912,408
ឥណទាន ស្តង់ដារ- គ្មានវត្ថុបញ្ចាំ	18,466,719	74,550,145	6,087,007	24,573,247
ឥណទានឃ្លាំមើល- មានវត្ថុបញ្ចាំ	5,926,675	23,925,987	1,384,837	5,590,587
ឥណទានក្រោមស្តង់ដារ- មានវត្ថុបញ្ចាំ	1,944,385	7,849,482	1,644,276	6,637,942
ឥណទានជាប់សង្ស័យ- មានវត្ថុបញ្ចាំ	5,006,079	20,209,540	5,639,719	22,767,547
ឥណទានបាត់បង់- មានវត្ថុបញ្ចាំ	3,806,240	15,365,791	1,777,956	7,177,608
សរុបរង	796,229,001	3,214,376,476	598,627,530	2,416,659,338
ឥណទានសរុបដុល	808,958,793	3,265,766,647	610,785,488	2,465,741,015

(គ) សម្រាប់ការវិភាគលើឥណទានតាមកាលវេលាសន្តិ សូមមើលកំណត់សំគាល់ 27 (ឃ) ស្តីពីទម្រង់កាលវេលាសន្តិ ។

(ឃ) តាមនិវាសនដ្ឋាន:

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
និវាសនជន	808,958,793	3,265,766,647	610,785,488	2,465,741,015
(ង) តាមទំនាក់ទំនង:				
ឥណទានបុគ្គលិក	702,362	2,835,435	282,560	1,140,695
មិនមែនសម្ព័ន្ធព្យាបាល	808,256,431	3,262,931,212	610,502,928	2,464,600,320
	808,958,793	3,265,766,647	610,785,488	2,465,741,015
(ច) តាមរូបិយប័ណ្ណ:				
ប្រាក់ដុល្លារអាមេរិក	753,605,245	3,042,304,374	569,954,904	2,300,907,947
ខ្មែររៀល	48,576,279	196,102,438	34,874,132	140,786,871
ថៃបាត	6,777,269	27,359,835	5,956,452	24,046,197
	808,958,793	3,265,766,647	610,785,488	2,465,741,015

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

7. កណ្តាន ផ្តល់ឲ្យអតិថិជន (ត)

(ឆ) តាមប្រភេទអាជីវកម្ម:

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
កសិកម្ម	166,483,930	672,095,625	158,685,904	640,614,994
ពាណិជ្ជកម្ម	241,772,177	976,034,279	183,013,789	738,826,666
សេវាកម្ម	45,299,738	182,875,042	42,323,588	170,860,325
លក្ខណៈគ្រួសារ	205,943,616	831,394,378	166,102,254	670,554,800
សំណង់	49,332,396	199,154,883	16,846,053	68,007,516
ផ្សេងៗ	100,126,936	404,212,440	43,813,900	176,876,714
	808,958,793	3,265,766,647	610,785,488	2,465,741,015

(ជ) អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចតទៅ៖

	2017	2016
អតិថិជនខាងក្រៅ	8.00% - 36.00%	6.8% - 36.0%
បុគ្គលិក	6.50%	6.50%

8. ទ្រព្យសកម្មផ្សេងៗ

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់បង់មុន	9,431,818	38,076,249	1,798,393	7,260,113
ការប្រាក់ដែលត្រូវទទួល	7,416,578	29,940,726	6,420,899	25,921,169
	16,848,396	68,016,975	8,219,292	33,181,282

9. តម្លៃកេរ្តិ៍ឈ្មោះ

តម្លៃកេរ្តិ៍ឈ្មោះកើតចេញពីការរួមបញ្ចូលគ្នារវាង MJB និង ស្ថាបនា លីមីតធីត នៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016 ។ តម្លៃកេរ្តិ៍ឈ្មោះ កើតចេញដំបូងពីនៅថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ 2012 នៅពេលដែល MJB បានទិញស្ថាបនាលីមីតធីត ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**10. ទ្រព្យ និងបរិក្ខារ**

2017	គ្រឿងសង្ហារឹម និងបរិក្ខារ	កុំព្យូទ័រ	យានយន្ត	ការកែលម្អ អគារ	ទ្រព្យកំពុង បង្កើត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
តម្លៃដើម							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	4,073,149	6,653,871	6,646,044	1,157,108	194,062	18,724,234	75,589,733
ការទិញបន្ថែម	668,780	897,298	967,050	387,679	727,136	3,647,943	14,726,746
ការផ្ទេរ	23,144	35,988	-	125,000	(194,062)	(9,930)	(40,087)
ការលក់ចេញ	(1,250)	-	-	-	-	(1,250)	(5,046)
ការលុបចោល	(240,918)	(292,139)	(49,944)	(159,811)	-	(742,812)	(2,998,732)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	4,522,905	7,295,018	7,563,150	1,509,976	727,136	21,618,185	87,272,614
ដក: រំលស់បង្គរ							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	2,360,713	4,882,369	3,668,106	604,308	-	11,515,496	46,488,057
រំលស់ក្នុងឆ្នាំ	514,707	1,180,954	888,692	180,747	-	2,765,100	11,162,709
ការលក់ចេញ	(1,066)	-	-	-	-	(1,066)	(4,303)
ការលុបចោល	(189,420)	(283,828)	(49,944)	(154,937)	-	(678,129)	(2,737,606)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	2,684,934	5,779,495	4,506,854	630,118	-	13,601,401	54,908,857
តម្លៃយោង							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	1,837,971	1,515,523	3,056,296	879,858	727,136	8,016,784	32,363,757

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

10. ទ្រព្យ និងបរិក្ខារ (ត)

2016	គ្រឿងសង្ហារឹម និងបរិក្ខារ	កុំព្យូទ័រ	យានយន្ត	ការកែលម្អ អគារ	ទ្រព្យកំពុង បង្កើត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
តម្លៃដើម							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2016	3,360,534	4,350,309	4,696,013	738,828	298,150	13,443,834	54,272,758
ផ្ទេរពី MJB ក្រោមការ រួមបញ្ចូលគ្នាតាមផ្លូវច្បាប់	70,477	1,282,829	414,870	369,948	-	2,138,124	8,631,606
ការទិញបន្ថែម	975,057	2,157,818	1,566,714	152,879	178,387	5,030,855	20,309,561
ការផ្ទេរ	-	266,475	-	16,000	(282,475)	-	-
ការលក់ចេញ	(5,208)	(1,380)	(30,440)	-	-	(37,028)	(149,482)
ការលុបចោល	(327,711)	(1,402,180)	(1,113)	(120,547)	-	(1,851,551)	(7,474,711)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	4,073,149	6,653,871	6,646,044	1,157,108	194,062	18,724,234	75,589,732
ដក: រំលស់បង្គរ							
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2016	1,987,503	3,282,890	2,438,407	376,286	-	8,085,086	32,639,492
ផ្ទេរពី MJB ក្រោមការរួមបញ្ចូល គ្នាតាមផ្លូវច្បាប់	34,431	1,215,700	265,036	164,475	-	1,679,642	6,780,715
រំលស់ក្នុងឆ្នាំ	583,023	1,773,610	992,794	184,059	-	3,533,486	14,264,683
ការលក់ចេញ	(3,826)	(1,267)	(27,029)	-	-	(32,122)	(129,677)
ការលុបចោល	(240,418)	(1,388,564)	(1,102)	(120,512)	-	(1,750,596)	(7,067,156)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	2,360,713	4,882,369	3,668,106	604,308	-	11,515,496	46,488,057
តម្លៃយោង							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	1,712,436	1,771,502	2,977,938	552,800	194,062	7,208,738	29,101,675

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**11. ទ្រព្យសកម្មអរូបី**

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
តម្លៃដើម				
នាថ្ងៃទី 1 ខែ មករា	4,685,569	18,915,642	1,797,328	7,255,813
ផ្ទេរពី MJB	-	-	1,458,690	5,888,732
ការទិញបន្ថែម	262,001	1,057,698	2,649,673	10,696,730
ការផ្ទេរ	9,930	40,087	-	-
ការលុបចោល	(10,922)	(44,092)	(1,220,122)	(4,925,633)
ថ្ងៃទី 31 ខែ ធ្នូ	4,946,578	19,969,335	4,685,569	18,915,642
ដក: រំលស់បង្គរ				
នាថ្ងៃទី 1 ខែ មករា	3,218,708	12,993,924	1,598,424	6,452,838
ផ្ទេរពី MJB	-	-	1,373,519	5,544,896
រំលស់ក្នុងឆ្នាំ	795,546	3,211,619	1,466,862	5,921,722
ការលុបចោល	(10,922)	(44,092)	(1,220,097)	(4,925,532)
ថ្ងៃទី 31 ខែ ធ្នូ	4,003,332	16,161,451	3,218,708	12,993,924
តម្លៃយោង				
ថ្ងៃទី 31 ខែ ធ្នូ	943,246	3,807,884	1,466,861	5,921,718

12. ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់បញ្ញើសន្សំ	119,404,226	482,034,860	93,777,737	378,580,724
ប្រាក់បញ្ញើតាមតម្រូវការ	16,829,167	67,939,347	4,764,890	19,235,862
ប្រាក់បញ្ញើមានកាលកំណត់	481,938,859	1,945,587,174	484,678,371	1,956,646,583
	618,172,252	2,495,561,381	583,220,998	2,354,463,169

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

12. ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទអតិថិជន៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
គណនីចរន្ត				
ឯកត្តជន	2,902,268	11,716,456	839,562	3,389,312
សហគ្រាស	7,262,176	29,317,405	2,733,582	11,035,471
គ្រឹះស្ថានហិរញ្ញវត្ថុនានា	6,664,722	26,905,483	1,191,746	4,811,079
គណនីសន្សំ				
ឯកត្តជន	74,357,580	300,181,550	60,703,551	245,060,235
សហគ្រាស	44,899,350	181,258,676	33,048,347	133,416,177
គ្រឹះស្ថានហិរញ្ញវត្ថុនានា	147,297	594,638	25,839	104,312
គណនីមានកាលកំណត់				
ឯកត្តជន	422,055,294	1,703,837,222	411,393,896	1,660,797,158
សហគ្រាស	35,845,480	144,708,203	39,519,301	159,539,418
គ្រឹះស្ថានហិរញ្ញវត្ថុនានា	24,038,085	97,041,748	33,765,174	136,310,007
	618,172,252	2,495,561,381	583,220,998	2,354,463,169

(ខ) តាមនិវាសនដ្ឋាន៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
និវាសនជន	540,913,759	2,183,668,845	544,687,461	2,198,903,280
អនិវាសនជន	77,258,493	311,892,536	38,533,537	155,559,889
	618,172,252	2,495,561,381	583,220,998	2,354,463,169

(គ) តាមរូបិយប័ណ្ណ៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់ដុល្លារអាមេរិក	513,384,706	2,072,534,058	469,818,628	1,896,657,801
ប្រាក់រៀល	72,459,416	292,518,662	85,706,542	345,997,310
ប្រាក់បាតថៃ	3,696,288	14,921,915	3,476,415	14,034,287
ប្រាក់យ៉េនជប៉ុន	28,631,351	115,584,764	24,219,413	97,773,771
ផ្សេងៗ	491	1,982	-	-
	618,172,252	2,495,561,381	583,220,998	2,354,463,169

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**12. ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)**

(យ) តាមទំនាក់ទំនង:

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សម្ព័ន្ធព្យាតិ	446,221	1,801,394	144,440	583,104
មិនមែនសម្ព័ន្ធព្យាតិ	617,726,031	2,493,759,987	583,076,558	2,353,880,065
	618,172,252	2,495,561,381	583,220,998	2,354,463,169

(ង) តាមកាលកំណត់:

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
រយៈពេល 1 ខែ	149,854,939	604,964,389	98,542,627	397,816,585
ចន្លោះពី 1 ខែទៅ 3 ខែ	25,063,012	101,179,379	37,239,071	150,334,130
លើសពី 3 ខែ	443,254,301	1,789,417,613	447,439,300	1,806,312,454
	618,172,252	2,495,561,381	583,220,998	2,354,463,169

(ច) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ):

	2017	2016
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ		
ប្រាក់បញ្ញើមានកាលកំណត់	1.00% - 3.50%	2.25% - 8.00%
ឯកត្តជន		
ប្រាក់បញ្ញើសន្សំ	1.50% - 2.00%	3.00%
ប្រាក់បញ្ញើមានកាលកំណត់	3.50% - 8.00%	4.50% - 10.00%
សហគ្រាស		
ប្រាក់បញ្ញើសន្សំ	1.00%	3.00%
ប្រាក់បញ្ញើមានកាលកំណត់	3.00% - 8.00%	4.50% - 10.00%

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

13. ប្រាក់កម្ចី

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សម្ព័ន្ធអ្នាគា				
Maruhan Investment Asia ("MIA")	18,330,000	73,998,210	10,000,000	40,370,000
	18,330,000	73,998,210	10,000,000	40,370,000
មិនមែនសម្ព័ន្ធអ្នាគា				
Nederlandse Financierings – Maatschappij voor Ontwikkelingslanden N.V ("FMO")	22,500,000	90,832,500	33,750,000	136,248,750
Symbiotics	8,500,000	34,314,500	18,510,775	74,728,000
DEG	7,500,000	30,277,500	10,000,000	40,370,000
Micro-Finance Enhancement	13,500,000	54,499,500	13,500,000	54,499,500
ResponsAbility SICAV	3,000,000	12,111,000	9,000,000	36,333,000
ICBC	37,000,000	149,369,000	17,500,000	70,647,500
Norfund	10,000,000	40,370,000	1,400,000	5,651,800
Triodos - Doen	5,250,000	21,194,250	5,250,000	21,194,250
Blue Orchard	-	-	500,000	2,018,500
Cathay United Bank (Cambodia) Corporation Limited	875,000	3,532,375	5,560,573	22,448,032
NMI Global Fund KS	-	-	4,000,000	16,148,000
Hatton National Bank Plc	-	-	3,750,000	15,138,750
First Commercial Bank	23,333,333	94,196,665	35,000,000	141,295,000
DWM Funds S.C.A	15,000,000	60,555,000	3,000,000	12,111,000
MIZUHO Bank Ltd	50,000,000	201,850,000	-	-
	196,458,333	793,102,290	160,721,348	648,832,082
	214,788,333	867,100,500	170,721,348	689,202,082

ប្រាក់កម្ចីមិនមានវត្តមាន ។

(ក) តាមរូបិយប័ណ្ណ:

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់ដុល្លារអាមេរិក	214,788,333	867,100,500	167,210,573	675,029,083
ប្រាក់រៀល	-	-	3,510,775	14,172,999
	214,788,333	867,100,500	170,721,348	689,202,082

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**13. ប្រាក់កម្ចី (ត)**

(ខ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ):

	2017	2016
ប្រាក់ដុល្លារអាមេរិក	3.44% - 10.65%	4.72% - 8.00%
ប្រាក់រៀល	-	10.00% - 10.50%

(គ) តាមកាលកំណត់:

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
រយៈពេល 1 ខែ	-	-	2,397,213	9,677,549
ចន្លោះពី 1 ខែ ទៅ 3 ខែ	3,000,000	12,111,000	19,290,153	77,874,348
ចន្លោះពី 3 ខែ ទៅ 12 ខែ	24,250,000	97,897,250	32,075,649	129,489,395
លើសពី 1 ឆ្នាំដល់ 5 ឆ្នាំ	187,538,333	757,092,250	116,958,333	472,160,790
	214,788,333	867,100,500	170,721,348	689,202,082

14. បំណុលបន្ទាប់បន្សំ

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
DEG - Deutsche Investitions	8,000,000	32,296,000	10,000,000	40,370,000
Maruhan Investment Asia Pte. Ltd	5,000,000	20,185,000	5,000,000	20,185,000
Triodos - Doen	-	-	1,313,217	5,301,457
	13,000,000	52,481,000	16,313,217	65,856,457

DEG

នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2015 ធនាគារជាតិនៃកម្ពុជា បានអនុម័ត លើបំណុលបន្ទាប់បន្សំរបស់ធនាគារពី DEG ចំនួន 10,000,000 ដុល្លារអាមេរិក ។ នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2017 ធនាគារ បានទូទាត់សងបំណុលបន្ទាប់បន្សំលើប្រាក់ដើម ចំនួន 2,000,000 ដុល្លារអាមេរិក ។ បំណុលបន្ទាប់បន្សំនេះ មានកាលកំណត់រយៈពេល 7 ឆ្នាំ នឹងផុតកំណត់ នៅថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ 2021 និងមានអត្រាការប្រាក់ថេរ 10.65% ក្នុងមួយឆ្នាំ ។

MARUHAN INVESTMENT ASIA PTE. LTD

នៅថ្ងៃទី 10 ខែ តុលា ឆ្នាំ 2013 ធនាគារជាតិនៃកម្ពុជា បានអនុម័ត លើបំណុលបន្ទាប់បន្សំរបស់ធនាគារពី Maruhan Investment Asia ចំនួន 5,000,000 ដុល្លារអាមេរិក ។ ធនាគារ បានដកប្រាក់នៅថ្ងៃទី 12 ខែ សីហា ឆ្នាំ 2013 ។ បំណុលបន្ទាប់បន្សំនេះ មានកាលកំណត់រយៈពេល 7 ឆ្នាំ នឹងផុតកំណត់ នៅថ្ងៃទី 12 ខែ សីហា ឆ្នាំ 2020 និងមានអត្រាការប្រាក់ដុល 10.4651% ក្នុងមួយឆ្នាំ ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

15. មូលនិធិសោធននិវត្តន៍

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
នាថ្ងៃទី 1 ខែ មករា	7,645,507	30,864,912	5,371,180	21,683,454
ការបន្ថែមក្នុងឆ្នាំ				
ការចូលរួមរបស់និយោជក	1,905,098	7,690,881	1,477,233	5,963,590
ការចូលរួមរបស់និយោជិត	1,005,252	4,058,203	835,891	3,374,492
ការប្រាក់	501,524	2,024,652	376,634	1,520,471
ទូទាត់ក្នុងឆ្នាំ	(678,879)	(2,740,635)	(415,431)	(1,677,095)
នាថ្ងៃទី 31 ខែ ធ្នូ	10,378,502	41,898,013	7,645,507	30,864,912

16. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារ - សុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្មបានមកពី៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
មូលនិធិសោធននិវត្តន៍របស់និយោជក	1,417,985	5,724,405	1,318,688	5,323,543
សំវិធានធនលើឥណទានសង្ស័យ (*)	1,620,041	6,540,106	1,207,933	4,876,426
ទ្រព្យ និងបរិក្ខារ	(71,646)	(289,235)	78,067	315,156
ប្រាក់ចំណូលមិនទាន់កើតឡើង	8,176	33,007	20,747	83,756
ខាតលើអត្រាប្តូរប្រាក់មិនទាន់				
ទទួលស្គាល់	74,368	300,223	72,155	291,290
	3,048,924	12,308,506	2,697,590	10,890,171

(*) ពន្ធពន្យារជាទ្រព្យសកម្មនេះ កើតឡើងពីសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យលើឥណទានធម្មតា/ស្តង់ដារ និងឃ្លាំមើលដែលជាចំណាយមិនអាចកាត់កងបាន សម្រាប់ការគណនា ពន្ធលើប្រាក់ចំណេញ ដោយអនុលោមតាមប្រកាសថ្មីលេខ 1535 សហវ ប្រ.ក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ 2016 ។

ការប្រែប្រួលនៃពន្ធពន្យារជាទ្រព្យសកម្មនៅក្នុងឆ្នាំដូចខាងក្រោម៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
នាថ្ងៃទី 1 ខែ មករា	2,697,590	10,890,171	1,413,581	5,706,627
ចំណាយក្នុងរបាយការណ៍លទ្ធផល	351,334	1,418,335	1,284,009	5,183,544
នាថ្ងៃទី 31 ខែ ធ្នូ	3,048,924	12,308,506	2,697,590	10,890,171

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**16. ពន្ធលើប្រាក់ចំណេញ (ត)****(ខ) ចំណូលពន្ធលើប្រាក់ចំណេញ**

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
នាថ្ងៃទី 1 ខែ មករា	2,783,651	11,237,599	4,411,045	17,807,389
ពន្ធលើប្រាក់ចំណេញ	5,570,903	22,489,735	3,734,192	15,074,933
ពន្ធលើប្រាក់ចំណេញបានបង់	(3,910,413)	(15,786,337)	(5,361,586)	(21,644,723)
នាថ្ងៃទី 31 ខែ ធ្នូ	4,444,141	17,940,997	2,783,651	11,237,599

(គ) ចំណាយលើពន្ធ ប្រាក់ចំណេញ

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	5,570,903	22,489,735	3,734,192	15,074,933
ពន្ធពន្យារ	(351,334)	(1,418,335)	(1,284,009)	(5,183,544)
	5,219,569	21,071,400	2,450,183	9,891,389

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ បើកមិនទាបជាងពន្ធអប្បបរមាដែលគណនា តាមអត្រា 1% នៃប្រាក់ចំណូលសរុបនោះទេ ។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធផ្លូវការ 20% ធៀបទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍ លទ្ធផលមានដូចខាងក្រោម៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ចំណេញមុនបង់ពន្ធ	23,805,608	96,103,240	11,281,887	45,544,977
ពន្ធលើប្រាក់ចំណេញតាមអត្រា 20%	4,761,122	19,220,648	2,256,377	9,108,994
ចំណាយមិនអាចកាត់កងពន្ធ 3%	458,447	1,850,752	193,806	782,395
ចំណាយពន្ធលើប្រាក់ចំណេញ 23%	5,219,569	21,071,400	2,450,183	9,891,389

ការគណនាចំណាយពន្ធលើប្រាក់ចំណេញ និងត្រូវបានត្រួតពិនិត្យ និងការប៉ាន់ប្រមាណដោយអាជ្ញាធរពន្ធដារ ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

17. បំណុលផ្សេងៗ

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ការប្រាក់ត្រូវទូទាត់	9,159,880	36,978,436	9,492,098	38,319,600
បុគ្គលិក និងចំណាយដែលពាក់ព័ន្ធ	1,879,122	7,586,016	2,173,364	8,773,870
បង្គរសម្រាប់ពន្ធផ្សេងៗ	235,411	950,354	268,216	1,082,788
គណនីត្រូវទូទាត់	264,280	1,066,898	269,613	1,088,428
ចំណូលពន្យារ	44,790	180,817	107,626	434,486
ចំណាយបង្គរ	277,156	1,118,879	117,632	474,880
គណនីត្រូវទូទាត់ផ្សេងៗ	971,025	3,920,028	-	-
	12,831,664	51,801,428	12,428,549	50,174,052

18. ដើមទុន

ដើមទុនលម្អិតមានដូចតទៅ៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
MARUNHAN Investment Asia Pte. Ltd.	120,000,000	484,440,000	120,000,000	484,440,000

ចំនួនភាគហ៊ុនរបស់ធនាគារដែលបានអនុញ្ញាតមានចំនួន 1,200,000 ហ៊ុន (2016: 1,200,000) ដែលមានតម្លៃ 100 ដុល្លារអាមេរិក ក្នុង 1 ហ៊ុន ។ ភាគហ៊ុនទាំងអស់ដែលបានចេញផ្សាយត្រូវបានបង់ ។

19. ចំណូលលើការប្រាក់

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានផ្តល់ឲ្យអតិថិជន	114,930,660	463,975,074	101,691,201	410,527,378
សមតុល្យនៅធនាគារនានា	660,658	2,667,076	199,101	803,771
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	401,237	1,619,795	224,522	906,395
	115,992,555	468,261,945	102,114,824	412,237,544

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**20. ចំណាយលើការប្រាក់**

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	34,707,619	140,114,658	28,919,340	116,747,376
ប្រាក់កម្ចី	12,545,071	50,644,452	12,336,419	49,802,124
បំណុលបន្ទាប់បន្សំ	1,665,268	6,722,687	2,562,265	10,343,864
មូលនិធិសោធននិវត្តន៍	545,283	2,201,307	407,655	1,645,702
	49,463,241	199,683,104	44,225,679	178,539,066

21. ចំណូលកម្រៃ និងជើងសារសុទ្ធ

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
កម្រៃដំណើរការសេវាឥណទាន	6,652,013	26,854,176	1,985,671	8,016,154
កម្រៃសេវាផ្ទេរប្រាក់	64,452	260,193	47,561	192,004
កម្រៃ និងជើងសារផ្សេងៗ	85,163	343,803	76,348	308,216
	6,801,628	27,458,172	2,109,580	8,516,374
ចំណាយកម្រៃ និងជើងសារប្រាក់កម្ចី	(1,430,903)	(5,776,555)	(1,168,873)	(4,718,740)
	5,370,725	21,681,617	940,707	3,797,634

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

22. ចំណាយប្រតិបត្តិការផ្សេងៗ

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
បុគ្គលិក និងចំណាយពាក់ព័ន្ធ	27,205,183	109,827,324	21,716,431	87,669,232
រំលស់	3,560,646	14,374,328	5,000,348	20,186,405
ចំណាយជួលការិយាល័យ	3,853,234	15,555,506	3,212,624	12,969,363
ចំណាយទីផ្សារ និង ផ្សាយពាណិជ្ជកម្ម	1,104,050	4,457,050	1,545,966	6,241,065
ចំណាយលើសម្ភារ និងបោះពុម្ព	1,333,329	5,382,649	1,818,650	7,341,890
ចំណាយយានយន្ត	619,555	2,501,144	559,206	2,257,515
ចំណាយទឹក និងភ្លើង	953,394	3,848,852	832,000	3,358,784
ចំណាយលើទំនាក់ទំនង	693,786	2,800,814	630,157	2,543,944
ចំណាយលើការជួសជុលថែទាំ	913,412	3,687,444	823,598	3,324,865
ចំណាយលើសន្តិសុខ	442,360	1,785,807	385,808	1,557,507
ចំណាយលើការធ្វើដំណើរ	340,340	1,373,953	459,026	1,853,088
ចំណាយលើសេវាកម្មធនាគារ	431,313	1,741,211	178,985	722,562
ចំណាយផ្នែកច្បាប់ និងវិជ្ជាជីវៈ	245,179	989,788	488,192	1,970,831
ចំណាយអាជ្ញាប័ណ្ណ	964,753	3,894,707	918,049	3,706,164
ចំណាយលើការបណ្តុះបណ្តាល	525,614	2,121,903	786,857	3,176,542
ចំណាយលើការពិន័យ	315,186	1,272,406	465,683	1,879,962
ចំណាយសប្បុរសធម៌ និងការបរិច្ចាគ	75,950	306,609	99,152	400,277
ចំណាយផ្សេងៗ	306,292	1,236,501	837,239	3,379,933
	43,883,576	177,157,996	40,757,971	164,539,929

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**23. សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង)/ទទួលបានពីសកម្មភាពប្រតិបត្តិការ**

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធ	23,805,608	96,103,240	11,281,887	45,544,977
<i>និយ័តកម្ម:</i>				
រំលស់	3,560,646	14,374,328	5,000,348	20,186,405
ការលុបចោលទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបិយ	64,683	261,125	100,980	407,656
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ	(270)	(1,090)	(10,949)	(44,202)
ចំណាយលើមូលនិធិសោធននិវត្តន៍	1,905,098	7,690,881	1,477,233	5,963,590
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	4,871,366	19,665,705	7,150,298	28,865,753
	34,207,131	138,094,189	24,999,797	100,924,179
បម្រែបម្រួល:				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	(11,494,524)	(46,403,393)	(50,362,845)	(203,314,805)
សមតុល្យនៅធនាគារនានា	1,000,000	4,037,000	8,332,056	33,636,510
ឥណទានផ្តល់ឲ្យអតិថិជន	(199,446,599)	(805,165,920)	(60,239,039)	(243,185,000)
ទ្រព្យសកម្មផ្សេងៗ	(8,629,104)	(34,835,693)	7,345,942	29,655,568
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	34,951,254	141,098,212	227,831,216	919,754,619
មូលនិធិសោធននិវត្តន៍	1,506,776	6,082,854	967,356	3,905,216
បំណុលផ្សេងៗ	403,115	1,627,375	(477,140)	(1,926,214)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង) / ទទួលបានពីសកម្មភាពប្រតិបត្តិការ	(147,501,951)	(595,465,376)	158,397,343	639,450,073
ពន្ធលើប្រាក់ចំណេញបានបង់	(3,910,413)	(15,786,337)	(5,361,586)	(21,644,723)
មូលនិធិសោធននិវត្តន៍បានបង់	(678,879)	(2,740,635)	(415,431)	(1,677,095)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង)/ ទទួលបានពីសកម្មភាពប្រតិបត្តិការ	(152,091,243)	(613,992,348)	152,620,326	616,128,255

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

24. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងបង្ហាញក្នុងរបាយការណ៍លំហូរទឹកប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សាច់ប្រាក់ក្នុងដៃ	43,744,709	176,597,390	32,876,496	132,722,414
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	15,762,395	63,632,789	115,229,179	465,180,196
សមតុល្យនៅធនាគារនានា	19,095,480	77,088,453	45,743,874	184,668,019
	78,602,584	317,318,632	193,849,549	782,570,629

25. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាហិ

(ក) ទំនាក់ទំនងសម្ព័ន្ធព្យាហិ

ទំនាក់ទំនងសំខាន់ៗជាមួយសម្ព័ន្ធព្យាហិក្នុងការិយបរិច្ឆេទមានដូចតទៅ៖

		2017		2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សម្ព័ន្ធព្យាហិ	ប្រតិបត្តិការ				
MC	ប្រាក់បញ្ញើ	342,318	1,381,938	20,071,728	81,029,566
MCC	ការទូទាត់សងប្រាក់កម្ចី	-	-	15,000,000	60,555,000
	ចំណាយការប្រាក់	898,318	3,626,510	676,667	2,731,705
	ការដកប្រាក់	821,095	3,314,761	-	-
	ប្រាក់បញ្ញើ	-	-	19,267,444	77,782,671
MIA	ប្រាក់កម្ចី	10,000,000	40,370,000	-	-
	ការទូទាត់សងប្រាក់កម្ចី	1,670,000	6,741,790	-	-
	ចំណាយការប្រាក់	1,591,377	6,424,389	933,654	3,769,161
	ប្រាក់បញ្ញើ	442,334	1,785,702	1,042,662	4,209,226
MJB	ការទូទាត់សងប្រាក់កម្ចី	-	-	442,155	1,784,980
	ចំណាយការប្រាក់	-	-	201,718	814,336
	ការលុបចំបាត់	-	-	8,066,778	32,565,583
	ប្រាក់បញ្ញើ	-	-	3,061,851	12,360,692
MJBL	ប្រាក់បញ្ញើ	5,389	21,755	11,227	45,323

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)**25. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធហ្នាតិ (ត)**

		2017		2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
លាភការរបស់អ្នកគ្រប់គ្រង		538,308	2,173,149	296,406	1,196,591
Han Family	ប្រាក់បញ្ញើ	1,888,491	7,623,838	23,934,931	96,625,316
អ្នកគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	301,781	1,218,290	144,440	583,104
	ឥណទាន	419,802	2,173,149	282,560	1,140,695

(ខ) សមតុល្យជាមួយសម្ព័ន្ធហ្នាតិ

សមតុល្យជាមួយសម្ព័ន្ធហ្នាតិ ក្នុងការិយបរិច្ឆេទមានដូចតទៅ៖

		2017		2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សម្ព័ន្ធហ្នាតិ	ទំនាក់ទំនង				
MC	ប្រាក់បញ្ញើ	20,414,046	82,411,504	20,071,728	81,029,566
MCC	ប្រាក់បញ្ញើ	20,846,355	84,156,735	21,667,450	87,471,496
MIA	បំណុលបន្ទាប់បន្សំ	5,000,000	20,185,000	5,000,000	20,185,000
	ប្រាក់កម្ចី	18,330,000	73,998,210	10,000,000	40,370,000
	ប្រាក់បញ្ញើ	1,484,996	5,994,929	1,042,662	4,209,226
MJBL	ប្រាក់បញ្ញើ	16,616	67,079	11,227	45,323
គ្រួសារ Han	ប្រាក់បញ្ញើ	25,823,422	104,249,155	23,934,931	96,625,316
អ្នកគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	446,221	1,801,394	144,440	583,104
	ឥណទាន	702,362	2,835,435	282,560	1,140,695

26. ការសន្យា និងយថាភាព**(ក) ភតិសន្យាប្រតិបត្តិការ**

ធនាគារមានកិច្ចសន្យាភតិសន្យា ចំពោះការជួលអគារការិយាល័យ ដូចខាងក្រោម៖

		2017		2016	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ក្នុងរយៈពេល 1 ឆ្នាំ		3,741,459	15,104,270	3,338,024	13,475,603
ចន្លោះពី 1 ឆ្នាំទៅ 5 ឆ្នាំ		10,836,477	43,746,858	10,789,569	43,557,492
លើសពី 5 ឆ្នាំ		5,099,023	20,584,756	3,862,671	15,593,602
		19,676,959	79,435,884	17,990,264	72,626,697

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

26. ការសន្យា និងយថាភាព (ត)

(ខ) ភតិសន្យាប្រាក់កម្ចី

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ទ្រព្យសកម្ម				
កិច្ចសន្យាប្តូររូបិយប័ណ្ណ	27,716,757	111,892,548	29,476,301	118,995,827
សមតុល្យឥណទានវិបារម្ភដែលមិនបានប្រើប្រាស់	6,025,772	24,326,042	12,088,303	48,800,479
លិខិតឥណទាន	57,790	233,298	149,875	605,045
បំណុល				
សមតុល្យប្រាក់កម្ចីដែលមិនបានប្រើប្រាស់	-	-	1,000,000	4,037,000
លិខិតឥណទាន	226,869	915,870	175,059	706,713
ប័ណ្ណធានារបស់ធនាគារ	511,479	2,064,841	627,112	2,531,651

(គ) យថាភាពលើពន្ធ

ពន្ធត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរដែលផ្តល់សិទ្ធិដោយច្បាប់ ក្នុងការដាក់ពិន័យការដាក់ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងការបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ។

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារ ប្រឈមមុខនឹងហានិភ័យ មានដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ មិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instrument) ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ។

(ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ឬប្រយោលដែលកើតឡើងពីការខ្វះខាត ឬ បរាជ័យនៃដំណើរការបុគ្គលិក បច្ចេកវិទ្យា និងបរាជ័យនៃសម្ព័ន្ធនិងកើតឡើងពីកត្តាខាង

ក្រៅមួយចំនួនទៀត ដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជា កត្តាដែលកើតមានឡើងពីតម្រូវការច្បាប់ និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម។

ហានិភ័យប្រតិបត្តិការត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ភាពសមស្របលើការត្រួតពិនិត្យ និងរាយការណ៍លើសកម្មភាពអាជីវកម្ម តាមរយៈបណ្តាអង្គភាពត្រួតពិនិត្យ និងគាំទ្រផ្សេងៗ ដែលឯករាជ្យលើអង្គភាពអាជីវកម្ម ហើយនិងការត្រួតពិនិត្យដោយអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួចរៀន និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្តរួមមាន ការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខាប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

(ខ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខូចខាតមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទានផ្តល់ឲ្យអតិថិជន។

ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតក្នុងអាជីវកម្មរបស់ធនាគារ។ កត្តាចម្បងដែលនាំឲ្យមានហានិភ័យឥណទានកើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន។ ឧបករណ៍ហិរញ្ញវត្ថុក្រៅខ្ទង់ តារាងតុល្យការ ក៏មានហានិភ័យឥណទានដែរ ដូចជាកិច្ចសន្យាឥណទានជាដើម។ ការគ្រប់គ្រងហានិភ័យ ឥណទានត្រូវបានធ្វើឡើងដោយគណៈកម្មការឥណទានរបស់ធនាគារ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងតាមរយៈការវិភាគជាប្រចាំលើលទ្ធភាពរបស់អ្នកខ្ចីប្រាក់ និងអ្នកខ្ចី ប្រាក់គោលដៅសំខាន់ៗក្នុងការបំពេញកាតព្វកិច្ចសងប្រាក់ដើម និងការប្រាក់ ។ ហានិភ័យឥណទានក៏ត្រូវបានគ្រប់គ្រងជាផ្នែក ដោយការទទួលរ៉ាប់រង និងការធានាជាលក្ខណៈបុគ្គល។ អ្នកគ្រប់គ្រងធ្វើការវាយតម្លៃរៀងរាល់ឆ្នាំបន្ទាប់ពីឥណទានត្រូវបានផ្តល់ ដើម្បីតាមដានលក្ខខណ្ឌនិងលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់ ។

(i) ការវាស់វែងហានិភ័យឥណទាន

ធនាគារ បានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដើម្បីគ្រប់គ្រងហានិភ័យរបស់ធនាគារ ។ ការបន្តឥណទាន ត្រូវបានចាត់ចែងដោយកម្មវិធីឥណទានដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬសំណុំឥណទានពិសេស រាប់ទាំងគោលដៅទីផ្សារ កាលកំណត់ និងលក្ខខណ្ឌឯកសារសំអាង និងនីតិវិធីនៅក្រោមផលិតផលឥណទាន ដែលត្រូវបានវាស់វែង និងផ្តល់ឲ្យ ។

ធនាគារបានបែងចែកមុខងារ និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់ រវាងអ្នកស្នើសុំឥណទាន អ្នកវាយតម្លៃឥណទាន និងអ្នកអនុម័តឥណទាន ។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានផ្តល់ឲ្យអតិថិជនជូនអតិថិជនជាបុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិត និងត្រួតពិនិត្យ ការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលពួកគេកើនឡើង ។ ធនាគារជាតិនៃកម្ពុជាបានកំណត់និយមន័យហានិភ័យឥណទានថា ជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលផលជាឯកត្តបុគ្គលដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធ របស់ធនាគារ ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ7-06-226 ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ធនាគារចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 20% រវាងហានិភ័យឥណទានទូទៅ

របស់ធនាគារធៀបនឹងអ្នកទទួលផលឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំៗសរុប មិនត្រូវលើសពី 300% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ ។

ធនាគារប្រើប្រាស់គោលការណ៍ និងការអនុវត្តន៍ជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទានក្នុងនោះ គោលការណ៍ជាប្រពៃណីគឺការដាក់ធានាជាវត្ថុបញ្ចាំលើឥណទានដល់អតិថិជន ដែលជាទូទៅធនាគារ អនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាតំណាងនៃវត្ថុបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន ។

នៃវត្ថុបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទានដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំលើទ្រព្យសម្បត្តិសម្រាប់តាំងទីលំនៅ (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- បន្ទុកផ្សេងៗលើទ្រព្យសកម្មក្នុងអាជីវកម្ម ដូចជាដីធ្លី និងអគារ
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើកម្រិតទុក ។

(iii) ឱនភាព និងគោលនយោបាយសំវិធានធន

មុនថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ធនាគារគឺត្រូវឲ្យធ្វើតាមជាដាច់ខាតចំពោះការធ្វើចំណាត់ថ្នាក់សំវិធានធនលើឥណទានដោយអនុលោមទៅតាមប្រកាសលេខ ប7-09-074 ប្រ.ក ចុះថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ 2009 ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធន។ ចាប់ពីថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ធនាគារ គឺត្រូវឲ្យធ្វើតាមការធ្វើចំណាត់ថ្នាក់សំវិធានធនលើឥណទាន ដោយអនុលោមទៅតាមប្រកាសលេខ ប7-017-344 ប្រ.ក ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 និងសាវ័ចរណ៍ណែនាំលេខប7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនសម្រាប់ព័ត៌មានលម្អិតសូមមើលកំណត់សំគាល់ លេខ 3 (ជ) ។

(iv) ការប្រឈមនឹងហានិភ័យឥណទាន

ហានិភ័យអតិបរមាឥណទានមុនពេលមានវត្ថុបញ្ចាំ ឬ ការពង្រឹងឥណទានផ្សេងៗ ។

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	19,601,878	79,132,782	117,329,179	473,657,896
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	19,095,480	77,088,453	46,743,874	188,705,019
ឥណទាន ផ្តល់ឲ្យអតិថិជន	808,958,793	3,265,766,647	610,785,488	2,465,741,015
ទ្រព្យសកម្មផ្សេងៗ	7,416,578	29,940,726	6,420,899	25,921,169
	855,072,729	3,451,928,608	781,279,440	3,154,025,099
សំវិធានធនសម្រាប់ការខាតបង់លើឥណទាន ផ្តល់ឲ្យអតិថិជន	(14,832,802)	(59,880,021)	(11,234,730)	(45,354,605)
	840,239,927	3,392,048,587	770,044,710	3,108,670,494

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

តារាងខាងលើនេះបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ ដែលអាចក្រតបំផុតសម្រាប់ ហានិភ័យឥណទានរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 និង នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ដោយមិនគិតពីវត្ថុបញ្ចាំនានាដែលមាន ឬក៏ការផ្តល់ឥណទានដែលមាន។ សម្រាប់ទ្រព្យសកម្មក្រៅតារាង តុល្យការ ការប្រឈមដែលមានខាងលើ គឺអាស្រ័យទៅលើសមតុល្យ យោងសុទ្ធ។

ដូចដែលបានបង្ហាញខាងលើ 94.63% នៃការប្រឈមអតិបរមាសរុប កើតឡើងពីការផ្តល់ឥណទានដល់អតិថិជន (នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 : 78%) ។

ឥណទានដែលបានផ្តល់ឲ្យអតិថិជន

	2017		2016	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានមិនហួសកាលកំណត់ និងមិនខាតបង់	792,239,971	3,198,272,763	599,787,861	2,421,343,595
ឥណទានហួសកាលកំណត់តែមិនខាតបង់	7,872,210	31,780,112	3,060,589	12,355,598
ឥណទានដែលខាតបង់	8,846,612	35,713,772	7,937,038	32,041,822
	808,958,793	3,265,766,647	610,785,488	2,465,741,015

សម្រាប់គោលបំណងធ្វើសំវិធានធនលើឥណទានទ្រព្យបញ្ចាំ ដែល គិតថានឹងប្រមូលបានមកវិញ (លើកលែងតែសាច់ប្រាក់) គឺមិនត្រូវ បានយកមកធ្វើការពិចារណាដោយអនុលោមទៅតាមតម្រូវការ របស់ ធនាគារជាតិនៃកម្ពុជា។ សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យសរុបមាន 14,832,802 ដុល្លារអាមេរិក (នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016: 11,234,730 ដុល្លារអាមេរិក) ដែលបង្ហាញជា សំវិធានធនជាក់លាក់ តម្រូវដោយធនាគារជាតិនៃកម្ពុជា និង សំវិធានធនទូទៅបន្ថែមទៀតនៃឥណទានខាតបង់។

ដើម្បីអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ផ្តល់ឲ្យអតិថិជនដែលជាប់សង្ស័យត្រូវបានធ្វើ ឡើងសម្រាប់ឥណទានដែលបានបង់លើសពី 30 ថ្ងៃ។ សំវិធានធន ជាក់លាក់ កម្រិតទាបបំផុត សម្រាប់ឱនភាពត្រូវបានធ្វើឡើង ដោយ អាស្រ័យទៅលើចំណាត់ថ្នាក់ដែលបានធ្វើ លុះត្រាតែមានព័ត៌មាន ផ្សេងទៀត ដែលបញ្ជាក់ពីសមត្ថភាពបង់ត្រឡប់មកវិញរបស់ គូភាគី។ យោងទៅតាមគោលនយោបាយគណនេយ្យដែលមានចែង ក្នុងកំណត់សំគាល់ 3 (ជ) ។

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនខាតបង់

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនខាតបង់ គឺជាឥណទាន មានគុណភាពល្អដែលមិនមានបទពិសោធន៍នៃការខាតបង់។ ឥណទានទាំងនេះត្រូវបានធានា ដោយទ្រព្យបញ្ចាំ និងការគ្រប់គ្រង ផ្សេងៗ ដែលចំនួននៃការខាតបង់មានកម្រិតទាប ។

ឥណទានហួសកាលកំណត់ តែមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ជាឥណទានផ្តល់ឲ្យ អតិថិជនដែលកិច្ចសន្យាទូទាត់សង ហួសកាលកំណត់តិចជាង 30 ថ្ងៃ

អ្នកគ្រប់គ្រងមានទំនុកចិត្តទៅលើសមត្ថភាពរបស់ពួកគេក្នុងការ បន្តការគ្រប់គ្រង និងរក្សាការប្រឈមនឹងហានិភ័យឥណទាន តិចតួចបំផុតសម្រាប់ធនាគារចំពោះឥណទានផ្តល់ដល់អតិថិជន មានដូចតទៅ៖

- 97.93% នៃសម្ពាធឥណទាន ត្រូវបានចាត់ទុកជាឥណទានមិន ហួសកាលកំណត់ និងមិនខាតបង់ (នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016: 97.70%) ។
- ធនាគារ មានដំណើរការនៃការជ្រើសរើស និងការប្រមូល ឥណទានដែលបានផ្តល់ឲ្យអតិថិជនយ៉ាងតឹងរ៉ឹង ។

លុះត្រាតែមានព័ត៌មានដែលបញ្ជាក់ក្រៅពីនេះ ។ ឥណទានហួស កាលកំណត់តែមិនទាន់ខាតបង់ ជាឥណទានដែលការប្រាក់តាម កិច្ចសន្យា ឬក៏ការបង់ប្រាក់ដើម លើសពី 30 ថ្ងៃ តែតិចជាង 90 ថ្ងៃ លុះត្រាតែមានព័ត៌មានដែលបញ្ជាក់ក្រៅពីនេះ ។ អនុលោមទៅ តាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះ ត្រូវចាត់ថ្នាក់ជាឥណទានឃ្លាំមើល ហើយត្រូវធ្វើសំវិធានធនតាម អត្រា 3% ។

ឱនភាពឥណទានផ្តល់ឲ្យអតិថិជន

ឥណទានផ្តល់ឲ្យអតិថិជនដែលមានឱនភាព គឺជាឥណទានផ្តល់ឲ្យ អតិថិជនដែលធនាគារកំណត់ថា មានភស្តុតាងជាក់លាក់ថាមាន ឱនភាព និងគិតថាមិនអាចប្រមូលត្រឡប់មកវិញនូវប្រាក់ដើម និងការប្រាក់ ឬ លើសរយៈពេល 90 ថ្ងៃ លុះត្រាតែព័ត៌មានផ្សេងទៀត គឺអាចបញ្ជាក់បានតាមបែបនេះ ឬតាមបែបផ្សេងពីនេះ ។

ទ្រព្យបញ្ចាំរបស់អតិថិជនភាគច្រើនជាដី ឬក៏ប័ណ្ណកម្មសិទ្ធិផ្ទះ (ដែល មិនមែនជាប្លង់ដីជាផ្លូវការ) ដោយសារ ធនាគារជាទូទៅផ្តល់ឥណទាន ដល់សហគ្រិនមានចំណូលទាបនៅតាមខេត្ត។ ក្នុងអំឡុងពេល ធ្វើឥណទាន ធនាគារមិនបានធ្វើការវាយតម្លៃទៅលើទ្រព្យបញ្ចាំ ទាំងខាងក្នុង និងខាងក្រៅ ដោយមិនបានទទួលប្លង់ដី ជាផ្លូវការស្រប ច្បាប់ គឺមិនមានតម្លៃបញ្ជាក់ពីទ្រព្យបញ្ចាំដែលបញ្ជាក់ពីកម្មសិទ្ធិ។ យោងទៅតាមនិយតកម្មនៃធនាគារជាតិនៃកម្ពុជា តម្លៃនៃទ្រព្យនៃ បញ្ចាំមិនត្រូវបានយកមកធ្វើការពិចារណាលើឱនភាពនៃឥណទាន ផ្តល់ឲ្យអតិថិជន ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឥណទានរៀបចំឡើងវិញ

ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សង ដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម។ ឥណទានដែលនឹងត្រូវរៀបចំឡើងវិញ ត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់របស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសមត្ថកិច្ចជាក់ស្តែង និងប្រុងប្រយ័ត្ន ។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើម ដោយមិនគិតពី ដំណើរការលុបបន្ទាប់ពីការរៀបចំជាថ្មីឡើយ។ ការចាត់ថ្នាក់នេះមិនត្រូវឲ្យឈ្លងមុនឡើយលុះត្រាតែការប្រាក់ និងប្រាក់ដើមត្រូវបានសងមកវិញក្នុងអំឡុងបីត្រីមាសរំលស់ និងក្នុងរយៈពេលមិនតិចជាងបីខែ ។

គោលនយោបាយលុបចោល

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវលុបឥណទានផ្តល់ឲ្យអតិថិជន ឬមួយផ្នែកឥណទានចេញពីតារាងតុល្យការរបស់ខ្លួន នៅពេលដែលធនាគារបាត់សិទ្ធិតាមកិច្ចសន្យា គ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាចប្រមូលវិញបាន ឬគ្មានសង្ឃឹមថា ឥណទាននេះអាចប្រមូលបានមកវិញទេ ។

ទ្រព្យបញ្ចាំ

ធនាគាររក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ការផ្តល់នូវឥណទានឲ្យអតិថិជន ។ ការប៉ាន់ស្មាននូវតម្លៃទីផ្សារ គឺផ្អែកតាមការវាយតម្លៃទ្រព្យបញ្ចាំប្រចាំឆ្នាំ ។

នៅក្នុងការិយបរិច្ឆេទធនាគារ មិនមានទទួលទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុទុកជាទ្រព្យបញ្ចាំធានា សុវត្ថិភាព របស់ឥណទាន និងបុរេប្រទាន ។

ការប្រមូលផ្តុំហានិភ័យរបស់ទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការប្រឈមនឹងហានិភ័យឥណទាន

ការប្រមូលផ្តុំកើតមានឡើង នៅពេលដែលអ្នកខ្ចីប្រកបអាជីវកម្មស្រដៀងគ្នាឬនៅក្នុងតំបន់ភូមិសាស្ត្រ ដូចគ្នាឬមានស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចនាំមានផលប៉ះពាល់ស្រដៀងគ្នាទៅលើលទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចតាមកិច្ចសន្យា តាមរយៈការផ្លាស់ប្តូរនៃសេដ្ឋកិច្ចនយោបាយ ឬលក្ខខណ្ឌ ផ្សេងទៀត ។ ការប្រមូលផ្តុំនៃបង្ហាញពីបម្រែបម្រួលនៃប្រតិបត្តិការរបស់ធនាគាររហូតដល់ការអភិវឌ្ឍន៍ ។

(v) សមតុល្យនៅធនាគារនានា

ធនាគារបានដាក់ប្រាក់បញ្ញើរយៈពេលខ្លី សម្រាប់សាច់ប្រាក់ងាយស្រួលដែលលើសជាមួយធនាគារនានា ដែលបណ្តាលឲ្យមានការប្រឈមហានិភ័យរវាងដៃគូ។ ធនាគារបានគ្រប់គ្រងការប្រឈម

ហានិភ័យរវាងដៃគូ ដោយធ្វើការវិភាគរវាងដៃគូ ដោយកំណត់ប្រាក់បញ្ញើ និងដាក់ប្រាក់បញ្ញើនៅធនាគារផ្សេងៗគ្នា ។

(ត) ហានិភ័យទីផ្សារ

ធនាគារប្រឈមនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរទឹកប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនិងប្រែប្រួលដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ ។

ហានិភ័យទីផ្សារ កើតឡើងមកពីស្ថានភាពបើកទូលាយនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធន ដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ និងការផ្លាស់ប្តូរក្នុងកម្រិតងាយនៃអត្រា ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ ការរីកសាយឥណទានអត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ធនាគារប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិបត្តិការក្នុងរូបិយប័ណ្ណជាច្រើន ហើយប្រឈម នឹងហានិភ័យរូបិយប័ណ្ណជាច្រើន ជាពិសេសជាមួយរូបិយប័ណ្ណប្រាក់រៀល ដុល្លារអាមេរិកប្រាក់យ៉ន និងថៃបាត ។

ហានិភ័យរូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគតទ្រព្យសកម្មនិងបំណុលដែលបានកត់ត្រាជាមួយរូបិយប័ណ្ណមួយ ដែលមិនមែនជាមួយរូបិយប័ណ្ណគោលរបស់ធនាគារ ។

អ្នកគ្រប់គ្រងធ្វើការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេស ជាមួយរូបិយប័ណ្ណគោលតាមរយៈការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេសដោយស្របយកហានិភ័យ 20% នៃមូលនិធិផ្ទាល់សុទ្ធដែលតម្រូវដោយ ធនាគារជាតិនៃកម្ពុជា ។

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 សមតុល្យទ្រព្យសកម្ម និងបំណុលដែលជាមួយរូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក មិនមានផលប៉ះពាល់អ្វីទេ។ ដូចនេះ ការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធដោយសារតែការប្រែប្រួល នៃកម្រិតអត្រាការប្រាក់និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែង តាមរយៈ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុនតម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំលាតប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះ ចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយរៀបចំទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារបានបង្ហាញដូចខាងក្រោម៖

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់	-	-	-	-	-	43,744,709	43,744,709
សមតុល្យនៅធនាគារជាតិនៅ							
ធនាគារជាតិនៃកម្ពុជា	-	-	3,839,485	-	-	15,762,393	19,601,878
ប្រាក់បញ្ញើ និងប្រាក់តម្កល់							
នៅធនាគារនានា	9,571,457	700,000	-	-	-	8,824,023	19,095,480
ឥណទានផ្តល់ឲ្យអតិថិជន	22,102,738	49,668,856	194,788,018	510,875,138	31,524,043	-	808,958,793
ការវិនិយោគផ្សេងៗ	-	-	-	-	-	50,000	50,000
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	7,416,578	7,416,578
	31,674,195	50,368,856	198,627,503	510,875,138	31,524,043	75,797,703	898,867,438
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជននិង							
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	159,692,432	103,138,376	288,855,365	49,656,912	-	16,829,167	618,172,252
ប្រាក់កម្ចី	125,000	24,461,667	49,836,666	140,365,000	-	-	214,788,333
បំណុលបន្ទាប់បន្សំ	-	-	2,000,000	11,000,000	-	-	13,000,000
មូលនិធិសោធននិវត្តន៍	70,471	140,943	634,241	3,382,620	6,150,227	-	10,378,502
បំណុលផ្សេងៗ	-	-	-	-	-	12,831,664	12,831,664
	159,887,903	127,740,986	341,326,272	204,404,532	6,150,227	29,660,831	869,170,751
សរុបគំណត់ការប្រាក់	(128,213,708)	(77,372,130)	(142,698,769)	306,470,606	25,373,816	46,136,872	29,696,687
សមមូលពាន់រៀល (កំណត់សំគាល់ 4)	(517,598,739)	(312,351,289)	(576,074,930)	1,237,221,836	102,434,095	186,254,552	119,885,525
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់	-	-	-	-	-	32,876,496	32,876,496
សមតុល្យនៅធនាគារជាតិនៅ							
ធនាគារជាតិនៃកម្ពុជា	-	49,288,333	2,100,000	-	-	65,940,846	117,329,179
ប្រាក់បញ្ញើ និងប្រាក់តម្កល់							
នៅធនាគារនានា	7,651,298	10,045,786	1,000,000	-	-	28,046,790	46,743,874
ឥណទានផ្តល់ឲ្យអតិថិជន	1,812,787	6,416,443	43,509,230	506,983,618	52,063,410	-	610,785,488
ការវិនិយោគផ្សេងៗ	-	-	-	-	-	50,000	50,000
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	6,420,899	6,420,899
	9,464,085	65,750,562	46,609,230	506,983,618	52,063,410	133,335,031	814,205,936
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជននិង							
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	93,777,737	37,239,071	406,506,396	40,932,904	-	4,764,890	583,220,998
ប្រាក់កម្ចី	2,397,213	19,290,153	32,075,649	53,145,116	63,813,217	-	170,721,348
បំណុលបន្ទាប់បន្សំ	-	-	3,313,217	13,000,000	-	-	16,313,217
មូលនិធិសោធននិវត្តន៍	11,664	23,329	104,980	559,891	6,945,643	-	7,645,507
បំណុលផ្សេងៗ	-	-	-	-	-	12,052,707	12,052,707
	96,186,614	56,552,553	442,000,242	107,637,911	70,758,860	16,817,597	789,953,777
សរុបគំណត់ការប្រាក់	(86,722,529)	9,198,009	(395,391,012)	399,345,707	(18,695,450)	116,517,434	24,252,159
សមមូលពាន់រៀល (កំណត់សំគាល់ 4)	(350,098,850)	37,132,362	(1,596,193,515)	1,612,158,619	(75,473,532)	470,380,881	97,905,965

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការវិភាគរំញោចតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ ។

ធនាគារ មិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ដោយភាពលំអៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផល ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទ ពុំមានផលប៉ះពាល់ដល់ ប្រាក់ចំណេញ ឬខាតនោះទេ ។

ការវិភាគរំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ ។

ធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ។ ដូច្នេះការវិភាគរំញោចលើលំហូរទឹកប្រាក់ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរមិនត្រូវបានបង្ហាញឡើយ ។

(យ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ជាហានិភ័យដែល ធនាគារ មិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលអាចបណ្តាលមកពីការដកប្រាក់របស់អ្នកផ្ញើ។ ជាលទ្ធផលធ្វើឲ្យខកខានមិនអាចបំពេញកាតព្វកិច្ចសងបំណុលឲ្យម្ចាស់ប្រាក់បញ្ញើ និងមិនអាចផ្តល់ប្រាក់កម្ចី ។

(i) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

អ្នកគ្រប់គ្រង តាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុល ។ ការតាមដាន និង

ការវាយតម្លៃប្រចាំថ្ងៃនៃស្ថានភាពសាច់ប្រាក់ និងគម្រោងសម្រាប់កាលបរិច្ឆេទបន្ទាប់ គឺជាការិយបរិច្ឆេទសំខាន់ សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ អ្នកគ្រប់គ្រងតាមដានបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើ និងគម្រោងដកប្រាក់របស់ពួកគេ ។

(ii) មធ្យោបាយស្វែងរកមូលធន

ប្រភពចម្បងនៃសាច់ប្រាក់ងាយស្រួល គឺបានមកពីដើមទុនរបស់ភាគទុនិក ប្រាក់កម្ចី និងប្រាក់បញ្ញើពីអតិថិជន។ ប្រភពនៃសាច់ប្រាក់ងាយស្រួលត្រូវបានពិនិត្យយ៉ាងទៀតទាត់ តាមរយៈការពិនិត្យលើកាលកំណត់របស់ប្រាក់បញ្ញើមានការកំណត់ អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំរបស់អ្នកគ្រប់គ្រង ។

(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់

តារាងខាងក្រោមនេះ បង្ហាញពីលំហូរទឹកប្រាក់ដែលត្រូវបង់របស់ធនាគារ ដែលមិនប្រើប្រាស់បំណុលហិរញ្ញវត្ថុនិទស្សន៍ដូចមានកាលកំណត់តាមកិច្ចសន្យានៅក្នុងការិយបរិច្ឆេទដែលមាននៅតារាងតុល្យការនោះទេ។ ចំនួនទឹកប្រាក់ដែលបានបង្ហាញនៅក្នុងតារាង គឺជាលំហូរទឹកប្រាក់ដែលមិនបញ្ចុះតម្លៃតាមកិច្ចសន្យា ខណៈដែលធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលមានភ្ជាប់តាមលំហូរទឹកប្រាក់ដែលមិនបញ្ចុះតម្លៃដែលរំពឹងទុក។

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានរយៈពេល កំណត់	សរុប
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់	43,744,709	-	-	-	-	-	43,744,709
សមតុល្យនៅធនាគារ							
ជាតិនៃកម្ពុជា	15,762,393	-	3,839,485	-	-	-	19,601,878
ប្រាក់បញ្ញើ និងប្រាក់តម្កល់							
នៅធនាគារនានា	18,395,480	700,000	-	-	-	-	19,095,480
ឥណទានផ្តល់ឲ្យអតិថិជន	22,102,737	49,668,856	194,788,017	510,875,139	31,524,044	-	808,958,793
ការវិនិយោគផ្សេងៗ	-	-	-	-	50,000	-	50,000
ទ្រព្យសកម្មផ្សេងៗ	7,416,578	-	-	-	-	-	7,416,578
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	107,421,897	50,368,856	198,627,502	510,875,139	31,574,044	-	898,867,438
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន និង							
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	176,521,599	103,138,376	288,855,365	49,656,912	-	-	618,172,252
ប្រាក់កម្ចី	125,000	24,461,666	49,836,667	140,365,000	-	-	214,788,333
បំណុលបន្ទាប់បន្សំ	-	-	2,000,000	11,000,000	-	-	13,000,000
មូលនិធិសោធននិវត្តន៍	70,471	140,943	634,241	3,382,620	6,150,227	-	10,378,502
បំណុលផ្សេងៗ	7,933,844	3,991,374	35,021	46,695	824,730	-	12,831,664
បំណុលហិរញ្ញវត្ថុសរុប	184,650,914	131,732,359	341,361,294	204,451,227	6,974,957	-	869,170,751
សរុបគណនាការប្រាក់	(77,229,017)	(81,363,503)	(142,733,792)	306,423,912	24,599,087	-	29,696,687
សមមូលពាន់រៀល (កំណត់សំគាល់ 4)	(311,773,542)	(328,464,462)	(576,216,318)	1,237,033,333	99,306,514	-	119,885,525

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានរយៈពេល កំណត់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	32,876,496	32,876,496
សមតុល្យនៅធនាគារ	-	49,288,333	2,100,000	-	-	65,940,846	117,329,179
ជាតិនៃកម្ពុជា	-	-	-	-	-	-	-
ប្រាក់បញ្ញើ និងប្រាក់តម្កល់	7,651,298	10,045,786	1,000,000	-	-	28,046,790	46,743,874
នៅធនាគារនានា	1,812,787	6,416,443	43,509,230	506,983,618	52,063,410	-	610,785,488
ឥណទានផ្តល់ឲ្យអតិថិជន	-	-	-	-	50,000	-	50,000
ការវិនិយោគផ្សេងៗ	-	-	-	-	-	6,420,899	6,420,899
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	9,464,085	65,750,562	46,609,230	506,983,618	52,113,410	133,285,031	814,205,936
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជននិង							
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	93,777,737	37,239,071	406,506,396	40,932,904	-	4,764,890	583,220,998
ប្រាក់កម្ចី	2,397,212	19,290,253	32,075,649	116,958,334	-	-	170,721,348
បំណុលបន្ទាប់បន្សំ	-	-	3,313,217	13,000,000	-	-	16,313,217
មូលនិធិសោធននិវត្តន៍	11,664	23,329	104,980	559,891	6,945,643	-	7,645,507
បំណុលផ្សេងៗ	6,839,369	4,614,678	598,660	-	-	-	12,052,707
បំណុលហិរញ្ញវត្ថុសរុប	103,025,982	61,167,331	442,598,902	171,451,135	6,945,643	4,764,890	789,953,777
សរុបគំណត់ការប្រាក់	(93,561,897)	4,583,231	(395,989,672)	335,532,483	45,167,767	128,520,141	24,252,159
សមមូលពាន់រៀល (កំណត់សំគាល់ 4)	(377,709,378)	18,502,504	(1,598,610,306)	1,354,544,658	182,342,275	518,835,809	97,905,966

(ង) ការគ្រប់គ្រងដើមទុន

(i) បទប្បញ្ញត្តិដើមទុន

ចក្ខុវិស័យរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុង តារាងតុល្យការ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្មដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម ។

ធនាគារជាតិនៃកម្ពុជា តម្រូវគ្រប់ស្ថាប័នធនាគារឲ្យបំពេញនូវ (i) តម្រូវការដើមទុនចុះបញ្ជីអប្បបរមា និង (ii) អនុលោមតាមអនុបាតសាធារណៈអនុបាតសាច់ប្រាក់ងាយស្រួល និងតម្រូវការផ្សេងៗទៀត ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

(ច) តម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាបំណុលត្រូវទូទាត់តាមរយៈប្រតិបត្តិការក្នុង លក្ខខណ្ឌមិនមែនសម្ព័ន្ធភាព (arms-length-basis) ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះ តម្លៃសមស្របមិនមានសម្រាប់កត្តាសាវ័ន្ត លើការវាយតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលរបស់ធនាគារឡើយ ។



ធនាគារ ស្ថាបនា
SATHAPANA BANK



អគារលេខ ៨៣ មហាវិថីព្រះនរោត្តម
សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ



023 999 010



info@sathapana.com.kh
www.sathapana.com.kh